

## សេច្ចុនខ្ពស់ក្រសួងប្រជាធិបតេយ្យ

### តារាងរៀបរៀងប្រធានបទទៅតាមលំដាប់អក្សរអង់គ្លេសពី នៃ ដល់ ហើយ

The index lists topics covered in the book in the order of the English alphabet: A to Z

#### A

<p><b>Abandonment</b> = ការចូលចិត្តដែលបានបន្ទាន់ឡើង, ទំនើំ 292</p> <p><b>Abandonment as emotional abuse</b> = ការចូលចិត្តដែលជាការធ្វើឱ្យបានអង់គ្លេស, 207</p> <p><b>Abdomen pain see Pain</b> = លើក្បាច់ពេល ចូរមិន លើចាប់</p> <p><b>Abortion</b> = ការណូវកញ្ចប់ចោល ឬ យកកញ្ចប់ចោល</p> <ul style="list-style-type: none"> <li>• as choice of woman = ដែលជាជីវិ៍របស់ស្រី, 207</li> <li>• deciding against = ការសំចែកចិត្តប្រជាសិទ្ធិ, 210-211</li> <li>• forced = ការបង្កើតិន្នន័យភាគី, 306</li> <li>• illegal = មិនស្របច្បាប់, 208</li> <li>• natural family planning methods following = វិធីសាស្ត្រដែលការគ្រប់គ្រង តាមផ្សេងៗគ្នា, 200</li> <li>• pregnancy after = មានថ្មីពេលវេក្រាយពី, 208</li> <li>• pressure for = ការតាបស្ថុកំពង់ពេល, 209</li> <li>• rape and = ការរំលោកកំពង់ថ្មីរក្សោទ (ការចាប់រំលោក) និង, 302</li> <li>• reasons for = ហេតុផលសំរាប់, 207</li> <li>• safe = សុខ, ត្រានគ្រាប់កំរើ, មានសុវត្ថិភាព, 208</li> <li>• unsafe = មានគ្រាប់កំរើ, ត្រានសុវត្ថិភាព, 81, 208</li> <li>• also see <b>Miscarriage</b> = ចូរមិន ការលូវកញ្ចប់</li> </ul> <p><b>Abscess, breast infection and</b> = អាប់ស៊ែ, ជិតីដោះ និង, 260, 262</p> <p><b>Abuse of disabled girls and women</b> = ការធ្វើឱ្យបានង្រឿងស្រីស្រីពីការ</p> <ul style="list-style-type: none"> <li>• as even more likely = តាតត្រី (ក្នុងប្រជាបី), 287</li> <li>• fault not the girl or woman's = មិនថែងកំហុសរបស់គ្រឿងស្រី ឬ ស្រី, 58, 298, 300, 309, 311</li> <li>• harmful beliefs about = ដែនឹកដែលបង្ហើតុលទេសអំពី, 287, 288, 289, 307, 312</li> <li>• health workers alert to signs of = ប្រើប្រាស់ស្ថានកុំព្យូទ័របច្ចាសបទពីរកម្មិ៍ ចំពោះស្ថានកុំព្យូទ័រ, 326</li> <li>• in institutions = ក្នុងសាលា, ក្នុងមជ្ឈមណ្ឌល, 306-307</li> <li>• overview = ទិន្នន័យទូទៅ, 289-290</li> <li>• police, reporting to = ប៉ូលីស, រាយការណ៍ដល់, 297</li> </ul>	<ul style="list-style-type: none"> <li>• prevention = ការការពារ/ការទប់ស្ថាត, 295-296, 311-313</li> <li>• self-defense = ការការពារខ្លួនងិង, ទំនើំ 308-311</li> <li>• support groups for = ក្រុមគំពោះសំរាប់, 26, 295-297, 321</li> <li>• talking about it necessary = នឹមួយអំពីវាដាការចាំបីចុច, 187, 295, 300, 301, 305</li> <li>• as trauma = ជាមេគ្រោការណ៍ប៉ះទិន្នន័យស្រីស្រី, 57</li> <li>• also see <b>Emotional abuse; Physical abuse; Rape; Sexual abuse; Violence against woman</b> = ចូរមិន ការធ្វើឱ្យបានង្រឿងស្រីស្រី, ការធ្វើឱ្យបានង្រឿងស្រីស្រី, ការចាប់រំលោក, រំលោកកំពង់ អង្គភាព, កំពើហិង្សាប្រជាសិទ្ធិ</li> </ul> <p><b>Accessibility</b> = ភាពដែលអាចទទួលយកបានសំរាប់ជនពិការ (សេវា, ពាក្យសំដី, អាកប្បកិរិយា/សិរីយាបច្ចុប្បន្ន, ប្រកួតិវាគារ, ប្រកួត, បង្កើត, ជិត្រាលរទេស, និងឧបករណ៍ប្រើប្រាស់ត្រានការរារាំង)</p> <ul style="list-style-type: none"> <li>• beds in hospital = ព័ត៌មានអនុម័តិវេទ្យ/គីនិក, 308-311</li> <li>• doors = ទ្វាង, 39</li> <li>• handrails = បង្កាន់ដែ, 38</li> <li>• health center and hospital, suggestions for = មន្ទីរពេទ្យ និង មណ្ឌលសុខភាព, យោបល់សំរាប់, 36-40</li> <li>• ramps = ជិត្រាលសំរាប់រទេសជនពិការ, 40, 123</li> <li>• right to = សិទ្ធិចំពោះ, 23, 33-34</li> <li>• toilets = បង្កើត, 39, 40, 123</li> <li>• work for change = ធ្វើការដំឡើងការងារសំរាប់ការងារសំបុរាណ, 17-19, 21, 22-27, 34</li> <li>• also see <b>Barriers</b> = ចូរមិន ឧបស្ថាបន, កំងអប់, ការរារាំង</li> </ul> <p><b>Acetaminophen (paracetamol)</b> = ថ្វី អាស៊តាអិណ្ឌូហេន (ថ្វីសេសកម្មិ៍), 350</p> <p><b>Acupuncture</b> = ចាក់មួលវិធីសាស្ត្រ, 350</p> <p><b>Acyclovir</b> = ថ្វី អាសីក្រីវ, 333</p> <p><b>Adaptive devices see Equipment</b> = ឧបករណ៍ដំនឹងយកដាកេយ ចូរមិន ឧបករណ៍</p>
<p>(កម្រោងការណ៍ដំឡើង)</p>	<p>(កម្រោងការណ៍ដំឡើង)</p>

**A**

<b>Adoption = ការសំកួនមកចិត្តឱ្យ</b> , ទាំង 83	<b>Anal sex = ការរួមរក្សានិងនន្លែគុទ្ទ (ភ្លើម)</b>
<b>Adrenaline or Epinephrine = ថ្វីអាជ្ញាបណុះ ឬ អេពីនូប្រីន</b> , 342	<ul style="list-style-type: none"> <li>as family planning method = ជាឯិជ្ជសារស្រួលដែនការគ្របាល, ទាំង 203</li> </ul>
<b>Aging, see older women = ចូលឃើញចំណាស់ ចូរមើល ស្នើចំណាស់</b> , 83	<ul style="list-style-type: none"> <li>lubricant for = ឈ្មោះប្រើប្រាស់សំរាប់ (ឡើងជាតិចិត្ត), 182</li> </ul>
<b>AIDS see HIV/AIDS = អេដស៊ី ចូរមើល វិវីសហូវិ/អេដស៊ី</b>	<ul style="list-style-type: none"> <li>safer sex and, = ការរួមរក្សាយសុវត្ថិភាព និង, 181, 182</li> </ul>
<b>Alcohol = ស្រីងស្រីង</b>	<b>Anemia (weak blood) = ជីវិស្សោរស្អែកស្អែក (ឈមាយខ្សោយ, ឧបឈមាយ)</b>
<ul style="list-style-type: none"> <li>avoiding in pregnancy = ចេចសវាងត្បូងពេលមានថ្ងៃពេះ, 213, 215</li> <li>as cause of disability = ជាមួលហេតុនិភាការភាព, 13</li> <li>hepatitis and avoidance of = ជីវិស្រីម និងការចេចសវាង, 168</li> <li>infertility = ត្បូនលទ្ធការបង្កំណើក, 82</li> <li>menopause and = ជល់រាយុកាលអស់ឈមាយរដ្ឋវិនិច្ឆ័យ និង, 283</li> <li>no use on skin = កុំព្យូទ័រសៀវភៅ, 117</li> <li>trauma reactions and = ប្រតិកម្មតបទេហេតុការណ៍ប៉ែប៉ែទិន្នន័យចិត្ត ផ្លូវត្រូវ និង, 57</li> </ul>	<ul style="list-style-type: none"> <li>ART and, = ថ្វីអាគក និង, 360</li> <li>diet to prevent = របបមួបអាហារទំស្ថាត់, 87, 88</li> <li>early detection = វករឃើញទាន់ពេលតាំងពិវាទនៅតិច, 126</li> <li>folic acid deficiency and, = ឧប់ជាតិភាសុកម្បូលិក និង, 216</li> <li>heavy monthly bleeding and= ឆ្លាក់ឈមាយរដ្ឋវិចិន្តពេក, 111</li> <li>pregnancy and = មានថ្ងៃពេះ (ពេះដំ, មានគឺ) និង, 215</li> <li>signs of, = រោគសញ្ញានៃ, 87</li> <li>treatment of, = ការព្យាយាបល, 88</li> </ul>
<b>Allergic shock medicines = វេអស្សងថ្វីពេញយ៉ាងច្បន់ចូរភ្លាមៗ</b>	<b>Anger = កំបើង, ីង</b>
<ul style="list-style-type: none"> <li>dicloxacillin = ថ្វី ឪក្សសាកសុលិន, 340</li> <li>epinephrine = ថ្វី អេពីនូប្រីន, 342</li> </ul>	<ul style="list-style-type: none"> <li>and caregivers, = និងអ្នកថែទាំ, 317, 318, 319</li> <li>trauma and, = ហេតុការណ៍ប៉ែប៉ែទិន្នន័យចិត្ត ផ្លូវត្រូវ និង, 57</li> <li>also see <b>Feelings</b>, = ចូរមើល អាមូណ៍,</li> </ul>
<b>Allergies = ប្រតិកម្ម ឬ វេអស្សងទេនឹង</b>	<b>Animal milk = ទីកដោះស្រស់បានពីសក្តាប់ខេស់</b> , 263-264
<ul style="list-style-type: none"> <li>antibiotics and, = ថ្វីថ្ងៃ៖ និង, 330</li> <li>HIV and signs = វិវីសហូវិ និងរោគសញ្ញានៃ, 175</li> <li>lubricants and, = ជាតិឡូប្បូប្រើប្រាស់ (ឡើងជាតិចិត្ត), 192</li> <li>medicines and, = ថ្វីពេញយ៉ា និង, 329</li> <li>penicillin = ថ្វី បៀនិសុលិន, 163</li> <li>signs of, = សញ្ញានៃ ឬ រោគសញ្ញានៃ, 329</li> </ul>	<b>Antibiotics = ថ្វីថ្ងៃ៖ (អេដស៊ីបូលិចិច)</b>
<b>Aloe = ប្រជាលក្ខូយក្រពី</b> , 230, 303	<ul style="list-style-type: none"> <li>allergies to = ប្រតិកម្ម ឬ វេអស្សងចំពេះ, 330</li> <li>families of = អំបូរនៃ (ថ្វីថ្ងៃ៖), 330-331</li> <li>substitution of = អាចយកបកដើសនៃ, 330</li> <li>use only when necessary = ប្រើពេលចាំបូចតែប៉ុំណែរាំ, 331</li> <li>yeast infection and, = រោគដូរឃីយិស និង, 111</li> <li>also see <b>Medicines</b> = ចូរមើល ថ្វីពេញយ៉ា</li> </ul>
<b>Alzheimer's disease = ជីវិស្សោររៀង (រៀងនៃលេងស្អាត់គេងង)</b> , 281	<b>Antiretrovirals (ARV) = ថ្វីអេដស៊ីរៀងរៀល (អេ-អារ-វី)</b> , 170, 176, 358
<b>Aminoglycosides = អាចិណូតិកូសែ (អំបូរថ្ងៃ៖)</b> , 331	<ul style="list-style-type: none"> <li>also see <b>ART</b> = ចូរមើល ថ្វីអាគក</li> </ul>
<b>Amoxicillin = ថ្វី អាមូកសុសុលិន</b> , 334	<b>Antiretroviral Therapy see ART = វិធីព្យាយាលកាមរយៈថ្វីអេដស៊ីរៀងរៀល ឬ អេដស៊ី</b>
<b>Ampicillin = ថ្វី អំពិសិលិន</b> , 334	<b>Anus = វន្ទិកិន</b> , 78
<b>Amputations, women with = ការការិត/ដើង, ស្រី (ពិការអរៈយរៈ)</b>	<ul style="list-style-type: none"> <li>bleeding from (hemorrhoids) = ឆ្លាក់ឈមាយពី (បុសផ្លូវបាត), 108</li> </ul>
<ul style="list-style-type: none"> <li>burping baby = ការរួមិយុទ្ធខាកកើ (ចេញឲ្យលូលពីពេះ), ទាំង 264</li> <li>nurturing confidence in = ការបណ្តុះទំនិកចិត្ត, 20</li> <li>pregnancy and = មានថ្ងៃពេះ និង, 222</li> <li>prosthetics, lack of, = អរៈយរៈសិប្បីនិចិត្ត, ឧប់ខាតនៃ 9, 11</li> <li>self-image = ការមើលមកខ្លួនងង (រូសម្រែស៊ី), 53</li> </ul>	<ul style="list-style-type: none"> <li>discharge from, = ឆ្លាក់សពិ (ជាតិកិរិតិលពិ), 160</li> <li>sexuality and, = នៃរីងជូវកេទ និង, 145</li> </ul>
<b>(កម្រោតលោនខាងក្រោម)</b>	<b>(កម្រោតថ្វីថ្ងៃ)</b>

A	
<p><b>Anxiety (feeling nervous or worry) = ចំណោមមួលឱ្យ</b>  <b>(មួលឱ្យក៏យ៉ា ប្រយ ឬ ប្រយចិត្ត)</b></p> <ul style="list-style-type: none"> <li>• signs = វកសញ្ញា, ទំនើ 56</li> <li>• stress and = អាការៈភីមិកដឹងចិត្ត និង, 51</li> </ul> <p><b>ART (Antiretroviral Therapy) = ថ្វីអាគក</b>  <b>(វិធីព្យាពាលតាមរយៈថ្វីអាគករៀងរាល់)</b></p> <ul style="list-style-type: none"> <li>• availability of = មាននៅ, 176</li> <li>• breastfeeding and = ការបំផុះរៀងរាល់ និង, 262</li> <li>• directions for use = ការណែនាំរៀបចំសំរាប់ប្រើ, 359–360</li> <li>• overview = ទិន្នន័យទូទៅ, 170, 176, 358</li> <li>• pregnancy and preventing passing to baby = ការមានឯក្រឹមនៅក្នុងការបំផុះរៀងរាល់ដើម្បីការពារ, 170, 233</li> <li>• questions to consider = សំណុំត្រូវតែពិចារណា, 358–359</li> </ul> <p><b>Arthritis, women with = ដីជីរលកស្អាកស្ទើសិទ្ធិ, ស្រី</b></p> <ul style="list-style-type: none"> <li>• childbirth by = ការស្រួលកូនដោយ, 213</li> <li>• heat therapy and = វិធីព្យាពាលដោយកំដៅ និង, 152</li> <li>• medicines for, timing of = ថ្វីពេញសំរាប់, ពេលនៅ, 152</li> <li>• older women and = ស្រីចំណាស់ និង, 279</li> <li>• sexuality and = នឹងរៀងដែក និង, 150, 151, 152</li> <li>• swimming as exercise = ឲ្យលិកជាតារហាត់ត្រូណា, 90</li> </ul> <p><b>ARV (Anti-retrovirals) = អេរវី (អង់មិរៀងរាល់រាល់), 170, 176, 358</b></p> <ul style="list-style-type: none"> <li>• ចូរចិះល ថ្វីអាគក</li> </ul> <p><b>Aspirin = ថ្វី អាស់ស្ទើសិទ្ធិ, 335</b></p> <ul style="list-style-type: none"> <li>• ears ringing, or bruising easily = បុងក្រចេច ឬ ឆាយជីស្សក, 120</li> <li>• taking separate from ibuprofen = ធិកថ្វីអាស់ស្ទើសិទ្ធិជាប់ដោយខ្សោកពីថ្វីអូប្បូយប្បូរូណ, 120</li> </ul> <p><b>Assertiveness, self-defense and = ភាពអង់មិនមាត់ ឬ ភ្លាមន, ភាពរួចនិង និង, 309, 311</b></p> <p><b>Attitudes as barrier = អាកប្បកិយាតិខុសត្រូវការណែនាំ, 1–3</b></p> <ul style="list-style-type: none"> <li>• accessibility and = ភាពរាជទឹនលួយកូនសំរាប់ជីវិក និង, 9</li> <li>• disability as stigma = ភិភាការជាស្អាកស្អាមទួយសិទ្ធិ, 300</li> <li>• as discrimination = ជាផារវិសាទិន, 52</li> <li>• in family = គុមក្រុមគ្រូសារ, 19–20</li> </ul>	<ul style="list-style-type: none"> <li>• HIV/AIDS as stigma = វីរុស/បុរីអេដស៊ីជាស្អាកស្អាមទួយសិទ្ធិ, 179</li> <li>• pregnancy and motherhood = ការមានឯក្រឹមនៅក្នុងការបំផុះរៀងរាល់, 209–210, 219</li> <li>• rape as stigma = ការរៀបចំបានធ្វើរៀបចំជាស្អាកស្អាមទួយសិទ្ធិ, 299, 300, 305</li> <li>• sexuality and = នឹងរៀងដែក និង, 139</li> <li>• STIs and = កាមរោគ (រោគចិត្តចាមការូមរក្សា) និង, 30</li> <li>• wheelchairs and = នេះសំរាប់ជីវិករារ, និង, 9–10</li> <li>• also see <b>Attitudes of health workers, Harmful beliefs about disability, Working for change</b> = ចូរអាន អាកប្បកិយាបស់បុត្រិកសុខភាព, ដើរីដែលបង្ហាញទូកទេសអំពីការរារាំង, ពើការងារសំរាប់ការធ្វើសង្គមប្រើប្រាស់</li> </ul> <p><b>Attitudes of health workers, as barrier = អាកប្បកិយាបស់បុត្រិកសុខភាព, ជាទុបសត្វការណែនាំ</b></p> <ul style="list-style-type: none"> <li>• accessibility = ភាពដែលរាជទឹនលួយកូនសំរាប់ជីវិក, 9, 35</li> <li>• family planning = ធិនការគ្រូសារ, 186</li> <li>• HIV/AIDS = វីរុស/បុរីអេដស៊ី, 174, 176</li> <li>• illnesses of disabled women = ដីជីរបស់ស្រីពិភាករ, 2, 3</li> <li>• improvement of = ការធ្វើឱ្យល្អប្រចើនឡើង, 41–42</li> <li>• medical understanding of disability = ការយល់ដឹងថ្វីបុត្រិកសុខភាព, ដីពិភាករភាព, 7</li> <li>• sexuality = នឹងរៀងដែក, 30–32, 176</li> <li>• sterilization = វិធីនោរកំណើតភាមការវេភាក់ (ត្រូវរលិន ឬ ចងដែស្សន). 204</li> </ul> <p><b>Azithromycin = ថ្វី អាបីត្រីមិនិត្ត, 335</b></p> <p><b>Babies = ទាក់ ឬ កុនដែក</b></p> <ul style="list-style-type: none"> <li>• bathing = ភាពអូតិកូវិទ្យាពាករ, 270</li> <li>• burping (wind) = ការចូលឱ្យទុកពាករកើត (ខ្សោល), 264</li> <li>• care just after birth = ការធ្វើទំនាក់ទំនាក់ពីក្នុងការិកភាម, 250–251</li> <li>• carrying and moving about with = ការធ្វើដែកវេទេនៅទៅនៅទៅដោយបី ឬ ស្អាយពាករ, 271–272</li> <li>• changing and dressing = ការធ្វើសំណើការពាករកូវិទ្យា, 268</li> <li>• cleaning the baby = ការលាងសំណើការពាករ, 269–270</li> <li>• comforting baby = ការស្អួលលោមថ្វីកំចិត្តពាករ, 266–267</li> <li>• constipated = លាមកក្វែង (ទល់លាមក, ធម៌មិនចេញ), 270</li> </ul>

## B

- cord care = ការថែទាំខ្សួនិតទារក, ទំព័រ 250
  - danger signs at birth = សញ្ញាប្រាជាច្ញាក់នៅពេលកើត, 246, 251
  - death of = ការស្តាប់នៅ, 11, 261
  - diarrhea in, treatment of = ជីវិកភុំង, ការព្យាយុលនៃ, 274
  - feeding = ការបំពេកក្នុង, បញ្ចូចចំណុចរបាយរដលក្នុង, 263–265
  - help needed for care of = កំ្រួយការការិយសំរាប់ថីនៃ, 253–254
  - HIV/AIDS and = វិវីសបីវិវិស, 261–262
  - holding during breastfeeding = ការបិត្យពេលបោះដោះ, 256–257
  - illnesses of, causing disabilities = ជីវិនៅ, មួលហេតុធ្វើឱ្យពិការ, 12
  - keeping up with = ការទប់ទលជាមួយ, 273
  - mucus removal from = ការយកជាតិសំបេរចញ្ញិត, 246
  - oils or laxatives not given to = ហាមឱ្យប្រែង ឬ ចូំសុលឱ្យ, 270
  - oxygen during pregnancy = អូកសុីសែនភុំងពេលមានធ្វើពេល, 227
  - pushing out = ប្រើងុញ្ញបញ្ហញ្ញ, 246
  - rehydration drink for = ទីកិល្អាយសំរាប់ជីវិយុទ្ធភាព, 274
  - relationship with mother = ទំនាក់ទំនឹងជាមួយម្នាយ, 253–254, 266–267, 269
  - sex of = ភោទនៃ, 212
  - sleeping with = ការដែកជាមួយ, 268
  - tetanus in = ជីវិកកោណុណ្ឌុង, 251
  - thrush = ជីវិអណ្ឌាត, 111, 260
  - toys for, homemade = លើយុងលេងសំរាប់, ធ្វើខ្លួនឯងនៅផ្ទះ, 269
  - water safety = សុវត្ថិភាពិតិក, ទីកស្តាត, 275
  - in wrong position = ឱ្យសិទិសដោ (កូនិទិនពេលម្នាយ) 245
  - also see **Breastfeeding; Childbirth; Children; Family planning; Pregnancy** = ចូរមិន ការបំពេកដោក្នុង, ការសម្រាប់កុំពូន, កុមារ, ធ្វើការក្រសារ, ការមានធ្វើពេល
- Back pain** see **Pain** = លើចុករោយខ្ពុងចង់: ចូរមិន លើចាប់
- Bacterial vaginosis** = ឪកកោពិន្ទេយោនី, 113–114, 162
- Balance, older women and** = ការទប់លើនិងអ្នន, ស្រីចំណាសនិង, 279, 280
- Balls** see **Testicles** = ឯង ចូរមិន ឯងស្អាស (របស់បុរស)
- Bananas, potassium and** = ចេក, ជាកិច្ចកាសូម និង, 274
- Bandages, safe handling of** = បង់បិទជីពុទ្ធដែលដែលនៅ 179, 180

(ការទិញឈាមខាងក្រោម)

- Barrier methods of family planning** = វិធីសាង្បែកឯងខ្មែបកំឱ្យមនក្នុង នៃដើរការក្រសារ
- comparison chart with other methods = តាមរបៀបដោជាមួយ វិធីសាង្បែកឯងទាំងឡាយ, ទំព័រ 188
  - overview = ទិន្នន័យទូទៅ, 187
  - paralysis and choice of = ពិការស្តិតអរយោប់: និងជីវិសនៃ, 206
- Barriers** = ការរករាយ, ឧបសត្វ, រំខួល, រំពឹង, នៃ 1–3
- communication, lack of = ការប្រព័ន្ធយុទ្ធកំង, ឱ្យនៃ, 35
  - corruption = ការពុករលួយ, 35
  - to good health care = ចំពោះការគាំទារសុខភាព, 1–3, 35
  - removal of, as right = ការដកចេញនៃ, ជាសិទ្ធិ, 10
  - stigma as, = ស្ថាកស្តាមទុយសិទ្ធិ, 300
  - also see **Accessibility; Attitudes as barrier; Harmful beliefs about disability; Physical barriers; Poverty; Social barriers**
- Stigma** = ការអាចទទួលយកបានសំរាប់ជីវិការ, អាកប្បកិរិយាតិ ឧបសត្វរការ, ជីវិធម៌បង្កើតុកុមានអំពីការកាត, ឧបសត្វរការ ផ្តើករុករាយ, ការក្រីក្រ, ឧបសត្វរការដ្ឋូកសង្គម
- BCA (bichloroacetic acid)** = ឬ-សី-អេ (អាសុត ឬវីស់សេទិច), 166, 354
- BCG immunization** = ចូំរីកក់សំរាប់ការការជីវិរបេង, 276
- Bedding** = ឯក កំរាលឯក ឬ ក្នុង ក្នុង ត្រួតដោក កត់ល...
- cleaning, hepatitis prevention and = ការលាងសំរាក, ការទប់ស្ថាត ជីវិចិិម និង, 179
  - cleaning, hepatitis prevention and, = ការលាងសំរាក, ការទប់ស្ថាត ជីវិចិិម និង, 179
  - monthly bleeding and, = ឈ្មោះរដ្ឋូបចាំខែ (រដ្ឋរ) និង, 109
- Bed nets** = ឯង, 178, 275
- Beds** = ត្រួតដោក
- homemade, for pregnancy= ធ្វើនៅផ្ទះ: សំរាប់ស្ថាតពេល, 224
  - hospital = មន្ទីរពេទ្យ, 40
- Bed sores** see **Pressure sores** = ជីពុទ្ធដែល ចូរមិន ជីពុទ្ធបម្លែ
- Begging, disabled women forced into**, = ការសំទាន, ស្រីពិការ ក្រុងបង្កើតឱ្យជីពុទ្ធដែល 15, 22
- Benzathine penicillin**, = ឬ បេនាប្រាជិន ប៊ែនិសុីលិន, 336
- Benzylpenicillin**, = ឬ បេនីហូលប៊ែនិសុីលិន, 336
- (ការទិញឈាមខាងក្រោម)

**B**

<p><b>Bichloroacetic acid (BCA)</b> = អាយុក បីខ្លួរសេវិច (បី-សី-អ), ទំព័រ 166, 354</p> <p><b>Birth</b> see <b>Childbirth; Labor</b> = កំណើក ចូរមិល កែកក្នុង, លើពេល</p> <p><b>Birth canal</b> see <b>Vagina</b> = ទ្វាកំណើក ចូរមិល នេយោបាត</p> <p><b>Birth control</b> see <b>Family planning</b> = ការការពារកុំវិធានក្នុង ចូរមិល ដែនការគ្រប់សារ</p> <p><b>Bisacodyl suppositories</b> = បីថីសាក្នុង សុលបញ្ចុះលាយក, 107</p> <p><b>Bladder control</b> see <b>Urine passing</b> = ការគ្រប់គ្រងព្រៃកនោម ចូរមិល ការដើងក្នុង</p> <p><b>Bladder infection</b> = ជីវិវឌ្ឍនភាពព្រៃកនោម</p> <ul style="list-style-type: none"> <li>● catheters and = ទូយោប្បុមទិកនោម និង, 101, 119, 229</li> <li>● dysreflexia and = ជីវិសំពាងលាយកលើសស្រួចស្រាវ, 105, 117, 119</li> <li>● pregnancy and = មានថ្មីពេល និង, 230–231</li> <li>● prevention = ការទំនួលក្នុង, 106, 231, 284</li> <li>● signs = វរកិសញ្ញា, 105</li> <li>● treatment = ការព្យាព្យាល, 105</li> </ul> <p><b>Bleach, sanitizing with</b> = សាបិធម្មសារឱស, អនាម័យជាមួយ, 192</p> <p><b>Bleeding</b> = ចូលឃាម, ឆ្លាក់ឃាម</p> <ul style="list-style-type: none"> <li>● in brain, dysreflexia and = ឆ្លាក់ខ្ពសក្រុាល, ជីវិសំពាងលាយកលើសស្រួចស្រាវ និង, 118, 133, 239</li> <li>● feet and = ប្រអប់ដើង និង, 97</li> <li>● of hemorrhoids, = នៃប្រសិទ្ធភាព, 108</li> <li>● implants and, = ឧបករណីពន្លាកំណើកបញ្ចុះក្នុងដើម្បីដែង និង, 199</li> <li>● from red skin in genital area = ពីស្អាតក្រុហាមនៅផ្ទំប្រជាប់កែទ, 111</li> </ul> <p><b>Bleeding from vagina</b> = ឆ្លាក់ឃាមពីរង្វេយោបាត (ទ្វារមាស)</p> <ul style="list-style-type: none"> <li>● after childbirth = ក្រុងពីសប្រាលក្នុង 233, 247, 255</li> <li>● anemia during pregnancy = ជីវិស្អោសស្អាតដើម្បីទូទៅពេលពេលពេលពេល 215</li> <li>● anemia following childbirth = ជីវិស្អោសស្អាតបន្ទាបពីសប្រាលក្នុង, 87</li> <li>● during labor before baby is born = នៅពេលទូទៅពេលលើពេលពេលពេលពេលទូទៅកែទ, 246</li> <li>● during pregnancy = នៅពេលទូទៅពេលមានថ្មីពេល 220, 246</li> <li>● IUD insertion side effect = គិត្តិកាលធ្វើក្នុងពីដាក់កំងពន្លាកំណើក - អាយុក, 195</li> <li>● miscarriage = វិចិត្តក្នុង, 219</li> </ul>	<p>● rape and = ការចាញ់បំលោក និង, ទំព័រ 303</p> <p>● tubal pregnancy = ក្នុងក្នុងដែស្សន, 220</p> <p>● unsafe abortion = ការពន្លាកំណើកតានសុវត្ថិភាព, 208</p> <p>● also see <b>Monthly bleeding</b> = ចូរមិល ឈាយរដ្ឋប្រចាំខែ, រដ្ឋវ</p> <p><b>Blindness</b> = ការពិការដ្ឋក</p> <ul style="list-style-type: none"> <li>● diet causing = របបមួយរាបារបណ្តាលឱ្យ, 11</li> <li>● leprosy causing = ជីវិហង់ស្តិន (ឲ្យដែ) បណ្តាលឱ្យ, 280</li> </ul> <p><b>Blind women</b> = ស្រីពិការដ្ឋក</p> <ul style="list-style-type: none"> <li>● arthritis and = ជីវិរាងកសន្តាក់នឹង, 279</li> <li>● as athletes = ជាកីឡាករ, 17</li> <li>● baby of, cleaning = ទារករបស់, ការលាងសំអាត, 270</li> <li>● baby of, keeping close = ទារករបស់, ទុកកូននៅក្រោរ 251, 268</li> <li>● baby of, keeping up with = ទារករបស់, ការទេបទល់ជាមួយ, 273</li> <li>● birthing positions and = ការធ្វើការកាយពេលពេកីតក្នុង និង, 241</li> <li>● body image of = ការយល់ឱ្យពីរូបពីរូបមួយសម្រស់បស់, 53</li> <li>● care-giving needs of = ក្នុងការការថែទាំបស់, 121, 314</li> <li>● communication = ការប្រព័ន្ធយទាក់ទង, 35–37</li> <li>● condoms, practice using = ស្រាមអនាម័យ, ហាក់ប្រើ, 190</li> <li>● education requirements for = ក្នុងការគ្រប់ស្តីពីការអប់រំសំរាប់, 22</li> <li>● health exams and = ការពិនិត្យសុខភាព និង, 127, 138</li> <li>● health worker helping = បុគ្គលិកសុខភាពជាមួយ, 43</li> <li>● hearing loss and = បាត់បង្ការស្អាប់ព្យ និង, 280</li> <li>● infection, detection of = ជីវិស្អោសបង្ហើបើមេរក, ការរកយើងនៃ, 96</li> <li>● monthly bleeding and = ឈាយរដ្ឋប្រចាំខែ និង, 74, 109</li> <li>● older women = ស្រីចិត្តណាស់, 280</li> <li>● sexuality and = នៃស្រីថ្មីរកែទ និង, 146, 156</li> <li>● STI signs, checking for = សញ្ញាកាមរក, ការពិនិត្យសំរាប់, 159</li> <li>● touching = ការប៉ែបាល, 43, 138</li> </ul> <p><b>Blood clots</b> = ឈាយកក</p> <ul style="list-style-type: none"> <li>● hormonal methods of family planning and = វិធីសាប្តាស្រែអំរួចនៃ ដែនការគ្រប់សារ និង, 196, 197</li> <li>● HRT and = វិធីព្យាព្យាលបុរីអំរួច និង, 283</li> </ul> <p><b>Blood pressure, allergy to medicine and low</b> = សំរាងឃាម, ផែអស្សិទ្ធបែទ្យ និង ខ្សោយ/ទាប, 329</p>
---	---

B	
● also see <b>High blood pressure</b> = ចូរមិនល សំពាល់យាមបើស	<b>Breast exam</b> = ការធ្វើកែង្ហានិភ័យដោះ, ទំព័រ 128–130
<b>Blood transfusions</b> = ការបញ្ចូលយាម	● preparation for = ការរៀបចំសំរាប់, 127–128
● childbirth by women of short stature and = ការស្រាលកូននៃស្ថីមានមានទាបស្ថិត (កែវ), ទំព័រ 213	<b>Breastfeeding</b> = ការបំពេជោដោះក្នុង
● HIV and, = វិវិសុំបុរី និង, 180	● additional foods at six months old = មួបអាហារប៉ែន្ទែមនៅអាយុ 6 ខែ, 263, 265–266
<b>Blood, weak</b> see <b>Anemia</b> = យាមខ្សោយ ចូរមិនល ដ៏ដឹងស្ថិតដំរើ	● additional foods or liquids not recommended = មួបអាហារ ឬ ទីកន្លែងដែលមិនត្រូវបានធ្វើឡើង 255, 261, 262
<b>Body fluids, safe handling of</b> = ទីកន្លែងដែលមិនត្រូវបានធ្វើឡើង, ចាត់ចែងដោយសុវត្ថិភាពនេះ, 179, 180	● antibiotics during = ចូលិច្ឆេចនៅអំឡុងពេល, 261
<b>Body image</b> = រូបសង្គម (មិនមកដឹងដឹង)	● ART and = ថ្នាំអាគាស និង, 262
● family and community promotion of = ក្រុមគ្រឿងសារនិងសហគមន៍លើកកំណែន់នេះ, 68	● assistance with = ការជួយជាមួយ, 256
● improvement of = ការធ្វើឱ្យប្រសើរឡើងនៅ, 53	● benefits of = ផែលចំណោត ឬ ផែលប្រយោជន៍នេះ, 255
<b>Bones</b> see <b>Weak bones</b> = ឆ្លើង, ចូរមិនល ឆ្លើងខ្សោយ	● bleeding after labor stopped by = ធ្លាក់លាយក្រាយពិតិយោគនៅក្នុងច្បាសបញ្ចប់ដោយ, 247
<b>Bottle, breast milk removal with warm</b> = ដែប, ការប្រើប្រាស់ប៊ូបូមិនកដោះម្នាយជាមួយដែបក្រុង, 258	● bra or wrap to assist = អារ៉ូនាប់/ក្រុមរំដឹងត្រូវដោះ, 257
<b>Bottle feeding, safety of</b> = ឱ្យក្នុងបោះនិងដែប, សុវត្ថិភាពនេះ, 264	● care of breasts during = ចិត្តដោះនៅអំឡុងពេល, 259–261, 262
<b>Bowel program</b> = កម្មិតិបន្ទារបង់លាយក	● colostrums = ទីកដោះជូបិង, 255
● arthritis and = ដ៏ដឹងរាយកសន្នាក់ឆ្លើង និង, 279	● as family planning method = ជាផិធីសាងស្តែនការគ្រឿងសារ, 188, 199
● childbirth and = ការស្រាលកូន និង, 238, 239	● frequency of = ភាពពិភាក្សាប់នេះ, 250
● cleanliness and = ភាពស្អាតបុត្រិត, អនុម័យ និង, 100, 106	● by friends or relatives = ដោយមិត្តភកិ ឬ សាធ័ប្រានិតិ, 263
● defined = បានកំណត់អត្ថន័យ, និយមន័យ, 107	● HIV/AIDS and = វិវិសុំ/ហិវិរេដស់ និង, 170, 199, 261–262
● hemorrhoids = បុសុំបុត្រិត, 108, 230	● hormonal family planning methods and = វិធីសាងស្តែនអំរ័គែនៃដែនការគ្រឿងសារ និង, 198, 199, 356
● pregnancy and = ផ្ទៀងៗ និង, 215, 224, 229–230	● how to breastfeed = របៀបបោះដោះក្នុង, 255–257
● sex and = ការរួមចំក្បាស់ និង, 152	● infection of breast (mastitis) = រោគលាកដោះ (លាសដោះ), 260–261, 262
● suppositories for = ចូលិច្ឆេចសំរាប់, 107	● injectable and implant contraceptives safe during = ចូលិច្ឆេច ឬ ការបំនុំសំរាប់នៅអំឡុងពេល 198, 199
● also see <b>Constipation; Stool</b> = ចូរមិនល អាចម៉ោងក្រែង, លាយក	● learning and understanding disabilities and = ការសិក្សា និងការយល់ដឹងអំពិការភាព និង, 254
<b>Boyfriends</b> see <b>Partners</b> = សង្គម ចូរមិនល ដែក្នុងបី	● nipples sore/cracked = ឈើ ឬ ប្រប់ក្រាលដោះ, 259, 260, 261, 262
<b>Braille</b> = ភាសាឌប្រយ័ន្ធដែលបានបង្កើតឡើងដោយសុវត្ថិភាពនៅអំឡុងពេល 13	● pain medicines during = ថ្នាំបំបាត់ការឈើចាប់នៅអំឡុងពេល 261
● education in = ការអប់រំ, 22	● pain when first starting = ឈើចាប់ពេលក្នុងបោះដោះលើកដឹងបិង, 256
● HIV test centers and = មណ្ឌលធ្វើតែស្ថិតវិវិសុំបុរី និង, 172	● penicillin allergy = វិវិសុំអំពិធមេរោគ ឬ សិក្សាឌីសិក្សា, 163
<b>Brain damage</b> , oxytocin as source of = ឧចន្ទរក្សាយ,	● removing milk by hand = ប្រើដែបប្រាប់ទីកដោះ, 255, 257–258, 259
ចូលិច្ឆេចសំរាប់នៅក្នុងបីក្នុងបី 329	
<b>Breast cancer, hormone replacement therapy (HRT) and</b> = ជិមិមហរីកដោះ, វិធីក្រាលប្រុងអំរ័គែនៃដែនការគ្រឿងសារ 283	

B – C

<ul style="list-style-type: none"> <li>• signs baby has enough milk = សព្វាដែលទារកទទួលទិន្នន័យដោះបាន ត្រូវប៉ាត្រាន់, ទំព័រ 259</li> <li>• to stop milk production, = ដើម្បីណូលប៉ាខីទិន្នន័យដោះចេញ, 249</li> <li>• thrush = ប្រឿង, 260</li> <li>• unable to breastfeed = មិនអាចបំបៀវដោះក្នុង, 255, 257–258, 263–264</li> <li>• weaning the baby = ការធ្វើចំដោះក្នុង, 262</li> <li>• also see <b>Breastmilk</b> = ចូរមិន ទិន្នន័យដោះម្នាយ</li> </ul> <p><b>Breastmilk</b> = ទិន្នន័យដោះម្នាយ</p> <ul style="list-style-type: none"> <li>• colostrums = ទិន្នន័យដំបូង, 255</li> <li>• feeding with cup = ឱ្យក្នុងដឹកទិន្នន័យដោះដោយប្រើពេង, 263</li> <li>• pasteurizing = ចំបូយទិន្នន័យដោះដើម្បីសំលាប់មេរោគ, 262</li> <li>• as perfect food for baby = ជាមួយអាមេរិកល្អបំផុតសំរាប់ទារក, 255, 261</li> <li>• removing by hand = ប្រើដៃច្បាប់យក (ទិន្នន័យ), 257, 258</li> <li>• storage of = ការទូកដាក់ (ទិន្នន័យ), 258–259</li> </ul> <p><b>Breast pump</b> = ប្រដាប់បូមទិន្នន័យដោះ, 257</p> <p><b>Breasts</b> = ដោះ, សុដ្ឋ</p> <ul style="list-style-type: none"> <li>• illustrated, = រូបភាព ឬ រូបថានបង្ហាញ, ទំព័រ 73</li> <li>• infection (mastitis)=ជីវិថីដឹងបង្កើតឱ្យមេរោគ(រលាកដោះ), 260–261, 262</li> <li>• painful or sore, breastfeeding and = ឈើចាប់ខ្នាំង ឬ ឈើ ការបំបៀវដោះក្នុង និង, 259</li> <li>• painful or swollen, monthly bleeding and, = ឈើចាប់ខ្នាំង ឬ ហើច, ឈាមរង់ និង, 73, 110</li> <li>• puberty, changes in = ចូលរិយក្រប់ការ, ការប្រើប្រាលនៅក្នុង, 73</li> <li>• self-exam of = ការពិនិត្យដោះដោយខ្ពុននៅនៅនៅ, 73</li> <li>• uneven size or shape = ទំហំ ឬ ទ្វាន់ទ្វាយមិនស្រីត្រូវ, 73</li> <li>• swelling of, hormonal methods of family planning and = ហើចនៅ, វិធីសាងស្រាវអំពូននៅដែនការត្រួសរារ និង, 196</li> <li>• yeast infection and breastfeeding, = វាកតិវិកឃីស និងការបំបៀវដោះក្នុង, 260</li> <li>• also see <b>Lumps in breast</b> = ចូរមិន ដុំឡាត្រូងដោះ</li> </ul> <p><b>Breath and breathing</b> = ដើម្បីម និង ការដកដើម្បីម</p> <ul style="list-style-type: none"> <li>• allergy to medicine and = ប្រតិកម្ម ឬ សេរីសុខចិត្តពេញ និង, 329</li> <li>• anxiety and = ចិប់រវាងមុនុណី (កុយប្រឈរ) និង, 56</li> </ul>	<ul style="list-style-type: none"> <li>• baby's first = ដីបូងរបស់ទារក, ទំព័រ 247</li> <li>• exercising and = ការហាក់ប្រាណណា និង, 91</li> <li>• of infant, danger signs and = នៃទារក, សព្វាជ្រាជច្បាក់និង, 251</li> <li>• labor and birth = ឈើពេល និង សម្រាលក្នុង, 235, 236, 240</li> <li>• lifting properly and use of = លើកឱ្យត្រីមត្រូវ និងប្រើនៅ, 90</li> <li>• post-polio syndrome and = ហេតុការណ៍ត្រីមត្រូវដីកែតិដីបូលីយូ (ត្រីមស្តិតដែលឱ្យ) និង, 279</li> <li>• pregnancy and = មានដឹកពេល និង, 217, 221, 236</li> <li>• pushing exercise and = លំហាក់ប្រើបូងរបស់ និង, 134</li> <li>• relaxation exercise = លំហាក់ប្រាណណាយីកទាំង, 61</li> <li>• stress and = អាការ់តិន់តិន់ក្នុងចិត្ត, 50</li> <li>• also see <b>Shortness of breath</b> = ចូរមិន ជីវិថីដើម្បីម (ដកដើម្បីមសិចិនិនដល់ត្រា, ដើម្បីមដឹងកំរាប់)</li> </ul> <p><b>Buffalo milk, feeding</b> = ទិន្នន័យក្រឹមី, បញ្ហកក្នុង, 263–264</p> <p><b>Buildings, improving access to,</b> = អាគារ, ការធ្វើឱ្យប្រសើរទៅឱ្យបានច្រកចេញចូល (ការទទួលយកចុនសំរាប់ពិការ), 38–40</p> <p><b>Burning feeling on passing urine</b> = ឱ្យក្រុងក្រហាយពេលចុះនោម, 105, 111, 159, 160</p> <p><b>Burning in feet or hands, ART and</b> = ឱ្យក្រុងក្រហាយចុះដុំប៉ុងប៉ុង ឬ ប្រអប់ដុំ, ច្បាប់ការ និង, 360</p> <p>“But why...?” game, = “បើនេះហេតុអ្នី...?” លោយង, 31–32</p> <hr/> <p><b>Caffeine drinks</b> = ក្រុមិនិក ឬ កេសដួងជីកជាតិការហេតុអ្នី</p> <ul style="list-style-type: none"> <li>• menopause and avoidance of = ដល់អាមុកាលអស់ឈាមរង់ និងការចេះសរាងនៅ, 283</li> <li>• need for water not met by = មិនដូចត្រូវការទិន្នន័យ, 231</li> </ul> <p><b>Calcium</b> = ជាតិ កាលសុវត្ថិភាព</p> <ul style="list-style-type: none"> <li>• cleft palate and lack of = ផែបក្រុងមាត់ និងខ្លះនៅ, 11</li> <li>• foods rich in = មួបអាមុកាលអស់ឈាមរង់ និងការចេះសរាងនៅ, 86</li> <li>• injectable contraceptives and need for = ច្បាប់កាក់សំរាប់ពន្លារ កំណែកិត និងក្នុងការសំរាប់, 198</li> <li>• keeping bones strong with = ថែរក្រុងឱ្យក្រុងឱ្យរិងមំជាម្មយ, 86</li> <li>• muscle cramps and = រម្យលសាក់ដុំ (រម្យលក្រពី) និង, 225</li> </ul>
---	---

C

<p><b>Cancer = ជីថិមហាផីក</b></p> <ul style="list-style-type: none"> <li>of cervix, HPV and = នៅកស្បែន, វិវសពីបឹងមួយដែលមនុស្ស (បុសដុះលើប្រជាប់គេទេ) និង, ទំព័រ 165</li> <li>early detection = ការរកយើងឡាន់ពេលកាំងពីរាយនៅកិច, 126</li> <li>Kaposi's sarcoma, = កាបូសីសីនៃសារក្បួន (បង្កើដីជីថិមហាផីកនៃសរស់ឈាម/ថ្វីងជាបីកា), 175</li> <li>nuclear accidents and = គ្រប់ច្បាក់ចាមពលនុយក្រោង និង, 12</li> </ul> <p><b>Candida see Yeast infection = កងិតិជាតា ចូរមិល កេដិជិយីស</b></p> <p><b>Canes and sticks = ឈើប្រត់ក្រុង ឬ ក្រដុចជិបង</b></p> <ul style="list-style-type: none"> <li>caregiver keeping track of = អ្នកដើរចាប់ចិត្តយសគាល់មិនខិលនៅ, 314</li> <li>care of = ការដើរចាប់ ឬ ការចិរក្រាន់នៅ, 365</li> <li>finding when knocked away = រកយើងឡានរារលំ, 311</li> <li>homemade = ធ្វើនៅផ្ទះ, 223, 365</li> <li>length of = ប្រវែងនៅ, 365</li> <li>older women beginning to use = ស្រីចាស់ចាប់ធ្វើមប្រើ, 279</li> <li>self-defense with = ការការពារខ្ពស់ជាមួយ, 310–311</li> </ul> <p><b>Carbamazepine, oral contraceptives interacting with = ថ្វីការពារខ្ពស់ហើយ, ថ្វីលេបពន្លារកំណើនមានកត្តិពលទាក់ទិនជាមួយ, 355</b></p> <p><b>Caregivers, support for, = អ្នកដើរចាំ, តាំងចំពោះ, 313–326</b></p> <ul style="list-style-type: none"> <li>respect = ការគោរព, 314</li> <li>breaks and other benefits needed, = សម្រាក និង ត្រូវការជួលចំណោញដើរចាំ, 122, 314, 315, 316, 324–325, 326</li> <li>feelings of caregivers = អារម្មណីរបស់អ្នកដើរចាំ, 317–318, 319, 322–323, 326</li> <li>government advocacy by caregiver groups = ការគោរពកិចចំពោះរដ្ឋភីបុលដោយក្រុមអ្នកដើរចាំ, 318</li> <li>paid personal assistants = អ្នកដើរគេលគិលមកធ្វើការ, ឈូល, 316</li> <li>receiving help from disabled woman = ការទទួលយកការជួយពីស្រីពិការ, 320</li> <li>self-care = ការដើរចាប់ខ្លួន, 319–320</li> <li>support group for = ក្រុមតាំងសំរាប់, 321–325</li> <li>training = ការណែនាំបណ្តាល ឬ ការបង្ហាក់បង្រៀន, 316</li> </ul> <p><b>Caregiving = ការធ្វូលការដើរចាំ</b></p> <ul style="list-style-type: none"> <li>child feeding support = ប្រជាប់ទំប់សំរាប់បញ្ហាការការក្បន, 266</li> </ul>	<ul style="list-style-type: none"> <li>comforting the baby = ការរួមឱាយបង្កើកចិត្តមក្បន, ទំព័រ 266, 267</li> <li>contractures, preventing = ការកត្រាក់, ទេស្អាត់, 94–95</li> <li>decisions about care = ការសំរែចិត្តអំពីការដើរចាំ, 314</li> <li>general needs for = ក្នុងការទូទៅសំរាប់, 121</li> <li>health exam support = តាំងការពិនិត្យសុខភាព, 127, 134, 137</li> <li>monthly bleeding cleanliness = អនាម័យឈាមរដ្ឋវា, 109–110</li> <li>muscle stretching, = ការពន្លើតិចសាត់ដុំ, 91</li> <li>older women, = ស្រីចំណាស់, ស្រីចាស់, 281</li> <li>paid personal assistants = អ្នកដើរគេលគិលមកធ្វើការ, ឈូល, 316</li> <li>passing urine or stool, cleanliness and = ធម៌នោម ឬ លាមក, អនាម័យ ឬ ការពន្លាកំណើន និង, 100, 109</li> <li>pregnancy, support for = ធ្វើពេល, តាំងសំរាប់, 233</li> <li>pressure sore prevention, = ការបែក្រាតដំបូងគ្រឿងគ្រឿង, 121</li> <li>puberty support, = តាំងចិត្តស្រីចិត្តលីយិគ្រប់ការ, 77</li> <li>relaxing spastic (tight) muscles= ការធ្វើឱ្យសាត់ដូវិជ្ជការការពន្លើ, 92</li> <li>sex partners as caregivers = ដែក្រុមរក្សាទិន្នន័យ ឬ ជីថិមហាផីកដើរចាំ, 148</li> <li>sexual health, support for = សុខភាពធ្វើរក្រោច, តាំងសំរាប់, 150, 155, 183</li> <li>sign language and = ភាសាសញ្ញា និង, 369</li> <li>also see Abuse; Examination of self or with assistance; Family; Partners = ចូរមិល ការធ្វើឱ្យបាប, ការពិនិត្យដោយខ្លួន ឬ ជាមួយអ្នកដើរចាំ, ក្រុមគ្រប់ការ, ផ្លូវ/បី</li> </ul> <p><b>Carts see Wheeled carts = រថះទាប, មិល រថះមានកង់ក្នុចុច្បាប់</b></p> <p><b>Catheters = ទូយោបុប្ប (ចិកឈាម)</b></p> <ul style="list-style-type: none"> <li>arthritis and = ជីថិរាយកសន្នាក់ និង, 279</li> <li>bent or twisted = បក់ ឬ កាប់, 106, 117, 238</li> <li>bladder infection treatment using = ការព្យាពាលជីវិរាយការព្យិក នោមដោយការប្រើ, 119</li> <li>blocked = ស្អែក, ទេប់, 119</li> <li>blood in = ឈូមក្នុង, 109</li> <li>childbirth and = ការសម្រាប់ក្នុង និង, 238, 239</li> <li>cleanliness and = អនាម័យ, ការពន្លាកំណើន និង, 102, 103, 104</li> <li>dysreflexia and = ជីថិសំរាប់ឈាមលើសស្សុច្បាប់, 102, 119</li> <li>fixed (Foley) = ទូយោសុងអិនិត្យឃើញ (មានថ្ងៃកាមចិង), 102, 229</li> <li>insertion of = ការសំរិយោចូល 103–104</li> </ul>
(កម្រោងកម្រោងខាងក្រោម)	(កម្រោងកម្រោងខាងក្រោម)

C	
<ul style="list-style-type: none"> <li>● loss of control of bladder with fixed = ទូលាបុមិកនោមអចិត្តឃើយ៍ ធ្វើឱ្យសាច់ដូចជាកេវាមេលិនធ្វើការបញ្ជូនិកនោមកក្រា, ទំន់ 229</li> <li>● monthly bleeding and = ឈាមរដ្ឋ និង, 109</li> <li>● overview = ទិន្នន័យទូទៅ, 102</li> <li>● pelvic exam and = ការពិនិត្យអាងត្រួតពាក់, 130</li> <li>● pregnancy and = ថ្ងៃពេះ និង, 229, 231</li> <li>● sex and = ការរួមរក្សា និង, 152</li> <li>● size = ទំហំ, 102</li> <li>● urinary infections = ជីវិសារករន្តនោម, 101, 102, 104, 106</li> <li>● urine bags = ស្ថាង ឬ ចង់ទិកនោម, 130</li> </ul> <p><b>Causes of disability</b> = មូលហេតុនៃពិការភាព, 10–14</p> <ul style="list-style-type: none"> <li>● accidents, = គ្រោះថ្វាក់, 12–14</li> <li>● folic acid deficiency = ឱ្យដាកិអាស៊ិតបុធផិក, 216</li> <li>● illness = ជីវិ, 12</li> <li>● inherited disabilities = ពិការភាពពិតំណុដ, 14, 212</li> <li>● medicines and injections = ថ្វាបេរិ និងការចាកថ្វា, 13</li> <li>● poor access to health care = ប្រកបូលថែរការថិទៃសុខភាព មិនឈូ, 12</li> <li>● poverty and malnutrition = ភាពក្រឹក និងខែវាបាយប្រុន្ត, 10–11</li> <li>● social = សង្គម, 7</li> <li>● war = សង្គម, 11</li> </ul> <p><b>CD4 count</b> = ការធ្វើតែស្ថាប់សិទ្ធិ, 358</p> <p><b>Cefixime</b> = ថ្វា សេហិចសុធម៌, 337</p> <p><b>Cephalosporins</b> = ថ្វា សេហាទ្វូនីន, 331</p> <p><b>Cerebral palsy, women with</b> = ឧចប្រព័ន្ធបញ្ញាចែលនាក្យងខ្ពរក្បាល, ឆ្វេដល</p> <ul style="list-style-type: none"> <li>● childbirth by, = ការសម្រាប់ក្នុងដោយ, 213, 243</li> <li>● communication requirements for = តួរការការប្រាស់យទាក់ទង - សំរាប់, 36</li> <li>● constipation and, = ក្នុងលាមក និង, 108</li> <li>● hemorrhoids and, = បុសិដូងបុក និង, 108</li> <li>● pelvic exam and spastic muscles = ការពិនិត្យអាងត្រួតពាក់ និង សាច់ដូចជាកំណែ (កិន), 134</li> <li>● sexuality and = នឹងរួចរាល់ក្នុង និង, 150, 152</li> </ul>	<ul style="list-style-type: none"> <li>● stretching muscles = ការពិនិត្យសាច់ដូចជាកំណែ, ទំន់ 91</li> <li>● tight (spastic) muscles = សាច់ដូចជាកំណែ (វិនិត្តុ), 92, 134</li> </ul> <p><b>Cervical cap</b> see <b>Diaphragm and cervical cap</b> = ផ្ទុកស្បែក</p> <p>ច្បារមិល ស្រាមអនាមេយសំរាប់ស្ថិកអូចត្រឡក និង កងអូចផ្ទុក</p> <p><b>Cervix</b> = កសិក្សា</p> <ul style="list-style-type: none"> <li>● genital warts (HPV) and = បុសដុំលីប្រជាប់កេទ វិនុសបុធបុធម៉ែ នៃបន្ទុស) និង, 165</li> <li>● illustrated, = រូបភាព, រូបថានគុរបង្ហាញ, 79</li> <li>● opening during labor = ការបិកនៅអំពួងពេលឃោះ, 236, 237</li> <li>● sex and = ការរួមរក្សា និង, 79</li> </ul> <p><b>Chamomile</b>, = ខំមីម៉ែល (ក្នុងជាតិសំរាប់ត្រឹមដិក), 168, 303</p> <p><b>Chanchroid</b> = ជីវិទាមឆ្នាំ, 164</p> <p><b>Checkups</b> see <b>Exams</b> = ធេកពិនិត្យ ច្បារមិល ការពិនិត្យ/ត្រឹមពេល</p> <p><b>Chemicals</b> = ជាតិគិតិមិ</p> <ul style="list-style-type: none"> <li>● avoiding in pregnancy = ចេចសរាងក្នុងពេលមានថ្ងៃពេះ, 215</li> <li>● as cause of disability = ជាមូលហេតុនៃពិការភាព, 13, 14</li> <li>● infertility and = ត្តានលទ្ធភាពបង្កំណើត និង, 82</li> </ul> <p><b>Chest pain</b> = លើដើម្បីរង</p> <ul style="list-style-type: none"> <li>● oral contraceptives and = ថ្វាបេលសំរាប់ពន្លារកំណើត និង, 197</li> <li>● panic attacks and = ការកំយសន់ស្រាវ, តក់សុតខ្មៅ និង, 56</li> </ul> <p><b>Childbirth</b> = ការសម្រាប់ក្នុង, កែវក្នុង, ប្រសុទ្ធបុក្រ</p> <ul style="list-style-type: none"> <li>● baby in wrong position = ទារកសិក្នុងស្ថានភាពខ្ពស, 245</li> <li>● bleeding after, anemia and = ឆ្លាក់លាមប្រាយពី, ជីវិស្ថាបសិន និង, 87</li> <li>● bleeding before = ឆ្លាក់លាមមុន, 246</li> <li>● care for a new baby = ថែទាំទាក់ទិន្នន័យកែវក្នុង, 250–251</li> <li>● care for a new mother = ថែទាំស្ថិកកែវក្នុងការបាយជាម្នាស់, 249</li> <li>● danger signs after = សញ្ញាប្រោះថ្វាក់ក្រោយពី, 247–248</li> <li>● danger signs during = សញ្ញាប្រោះថ្វាក់នៅអំពួង, 245–247</li> <li>● danger signs for baby = សញ្ញាប្រោះថ្វាក់ចំពោះទាក់, 246, 251</li> <li>● depression or sadness following = ឆ្លាក់ទិន្នន័យ ឬ សោកស់ ខ្មៅបន្ទាប់ពី, 250</li> <li>● early labor, sex during pregnancy and = លើពេះមុនពេលកំណត់, ការរួមរក្សានៅអំពួងមានថ្ងៃពេះ និង, 217</li> </ul>
(កទៅក្នុងលោនខាងស្តាំ)	(កទៅពេះថ្មី)

C	
<ul style="list-style-type: none"> <li>epidural = ស្រុកទាប់នៃក្រឡើងឱ្យរាយរាយ (ថ្វីសិក្សាគិតផែចាក់ចូលស្រុកទាប់នេះនៅថ្ងៃខែឆ្នាំនេះ), ទំព័រ 238, 239</li> <li>female genital cutting and = ការការតែចោលថ្វីក្នុងមួយនៃប្រជាប់ភេទស្តី សិក្សា, 245</li> <li>fever = ព្រឹនភ្លើ, 246</li> <li>genital herpes and = ជីវិសិរិយាយឱ្យប្រជាប់ភេទ សិក្សា, 165</li> <li>green or brown waters = ទីការត្រូវបានបិទសិក្សាទីក្នុងបុរាណ, 246</li> <li>in hospital, when needed = ក្នុងមិនីវត្ថុទេទៀត, ពេលត្រូវការ, 165, 208, 213, 233, 238, 239, 244</li> <li>long labor = ឈើពេលកែត្រួតឲ្យរាយរាយប៉ែន, 246</li> <li>natural family planning methods following = វិធីសារស្រួលធម្មជាតិនៃផែនការគ្រឿសរបន្ទាប់ពី, 200</li> <li>person to accompany woman = អ្នកដែលទៅជាមួយស្តី, 235, 236</li> <li>plan for = ផែនការសំរាប់, 214</li> <li>positions and chairs for= ជាក់រាងកាយនិងកោតិសំរាប់, 240–242</li> <li>prior abortions and = ពន្លឺក្នុងចោលលើកដីបុង សិក្សា, 208</li> <li>pushing baby out = ប្រើបងបញ្ហាពាកមកភ្លើ, 246</li> <li>toxemia of pregnancy= រោគបើឱមអំពុំដែលមានឈើពេល, 246–247</li> <li>vaginal delivery = កែត្រួតឲ្យរាយរាយ, 234, 242, 244</li> <li>working for change = ធ្វើការងារសំរាប់ការផ្តល់បញ្ជីប្រើពី, 251</li> <li>also see <b>Abortion; C-section; Family planning; Labor; Pregnancy</b> = ចូរមិនី ការពន្លឺក្នុងចោល, ការរំភាគតែយកទារក, ផែនការគ្រឿសរ, ឈើពេលកែត្រួតឲ្យរាយ, ការមានឈើពេល</li> </ul> <p><b>Children</b> = កុមារ, កុងកុចា</p> <ul style="list-style-type: none"> <li>abuse of = ការធ្វើបុរាណ, ការរំលោកបំពាន, 57</li> <li>as caregivers = ជាអ្នកដើម្បី, 315</li> <li>cleanliness and = អនាម័យ, ការស្អាតបាត់, 275</li> <li>diarrhea in, treatment of = ជីវិកាតុង, ការព្យាយុលន៍, 274</li> <li>diet of = របមូបភាពរបស់, 265–266, 275</li> <li>early assistance for disabled = ឈើយិច្ចិទាន់ពេលសំរាប់ជនពិការ, 21</li> <li>health of, protecting = សុខភាពន៍, ការការពារ, 274–276</li> <li>illness in, seriousness of = ជីវិក្នុង, ការធ្វើក្នុង, 274</li> <li>injections in, causing disability = ចាក់ថ្វីក្នុង, បង្កិការភាព, 13</li> <li>also see <b>Babies; Childbirth; Family planning; Vaccinations</b> = ចូរមិនី ទារក, ស្រោលក្នុង, ផែនការគ្រឿសរ, ថ្វីវិក់សំរាប់</li> </ul> <p style="text-align: center;">(ការទេសចរណ៍)</p>	<ul style="list-style-type: none"> <li>Chills = រហញ្ញក់, ស្អុវិរស្សាយ</li> <li>breast infection (mastitis) and= ជីវិសិរិយាយឱ្យប្រជាប់ភេទស្តី សិក្សា, 260</li> <li>childbirth with fever and = កែត្រួតឲ្យរាយរាយក្នុងថ្ងៃខែឆ្នាំនេះ សិក្សា, 246</li> <li>IUD and = កង់ពន្លារកំណើនឯក អាយុយី សិក្សា, 195</li> <li>kidney infection and = ជីវិសិរិយាយឱ្យប្រជាប់ភេទស្តី សិក្សា, 106</li> <li>pressure sore infection and = ជីថ្ងៃថ្វីក្នុងពេលភាយ សិក្សា, 116</li> <li>womb infection and = ជីវិសិរិយាយឱ្យប្រជាប់ភេទស្តី សិក្សា, 248</li> </ul> <p><b>Chlamydia</b> = មេហេត្តភាពឱ្យ (កាមកេដិ)</p> <ul style="list-style-type: none"> <li>signs = ស្នើសុំ, 160</li> <li>treatment = ការព្យាយុល, 161–162</li> </ul> <p><b>Ciprofloxacin</b> = ថ្វី សិក្សាប្រើបង្កើត, 337</p> <p><b>Circumcised women</b> see <b>Female genital cutting</b> = ការការតែចោលថ្វីក្នុងមួយនៃប្រជាប់ភេទស្តី</p> <p><b>Circumcision</b> = ការការតែចោលស្អុកចុងលិង, 168, 180</p> <p><b>Clap</b> see <b>Gonorrhea</b> = ប្រមេះ: ចូរមិនី ប្រមេះទីកតុយលូក</p> <p><b>Cleanliness</b> = ការស្អាតបាត់, អនាម័យ, លាងសំរាប់</p> <ul style="list-style-type: none"> <li>bleach, sanitizing with = សាបូអូសាថែល, លាងសំរាប់ជាមួយ, 192</li> <li>bottle feeding = ដែបិទិកដោះដែលក្នុងថ្ងៃ, 264</li> <li>bowel program = កម្មវិធីបន្ទាប់ប៉ែលមាន, 107</li> <li>breastfeeding = ការបែងថ្ងៃដោះក្នុង, 259</li> <li>catheter insertion = ការសំរួលយោបូមចូល, 102, 103, 104</li> <li>childbirth preparation = ការរៀបចំសំរាប់ពេលកែត្រួតឲ្យរាយ, 237</li> <li>cleaning and changing baby and = ការលាងសំរាប់ទាក់ទង សិក្សា</li> <li>ឃ្លាន់បុរាណអារ៉ា/កន្លឹប សិក្សា, 269</li> <li>condoms for women, reusing = ប្រុាមអនាម័យសំរាប់ស្តី, លាងសំរាប់ជំនួយកទៅប្រើឈើសិក្សា, 192</li> <li>daily care = ការថែទាំប្រចាំថ្ងៃ, 96</li> <li>feeding of baby, = បញ្ចូបចំណិអាហារក្នុង, បំថែក្នុង, 263–265</li> <li>hepatitis prevention, = ការទប់ស្ថាតជីវិធម៌, 168</li> <li>HIV prevention = ការទប់ស្ថាតវិស័ិកិត្តិវិធី, 110, 179–180</li> <li>monthly bleeding = ឈើមានឈើរបចាំខែ, ឈើមានឈើរ, 106, 109–110</li> <li>mouth and teeth = មាតិ សិក្សា ឈើញ, 98–99</li> <li>neglect and = មិនយកចិត្តទុកដាក់, មិនវិធម៌, 293</li> <li>passing urine and stool = ឃុំនៃនៅម សិក្សាតុំអាចចំ, 100, 106, 107</li> </ul> <p style="text-align: right;">(ការទេសចរណ៍)</p>

C	
<ul style="list-style-type: none"> <li>● pressure sores = ជីថ្ងៃថ្ងៃគុក, ជីថ្ងៃថ្ងៃហុខ, ទីផ្សេវ 115, 116, 117</li> <li>● sharp instruments that cut or pierce skin = វិត្តស្ថិចាជីដែលមុត ឬ ដែលអាចធ្វើឱ្យធ្លាត់រហាត់សៀវភៅ, 168, 179, 180</li> <li>● urinary infection prevention= ទេប់ស្ថាក់ដីដីរហាក់បង្កួរនោម, 106, 231</li> </ul> <p><b>Cleft palate</b>, diet causing = ដែលក្រុមមាត់, របបមូបរាបង្ហី, 11</p> <p><b>Clindamycin</b> = ប្រាំ ក្រោមជីថ្ងៃសីន, 338</p> <p><b>Clitoris</b> = សិរ (ធ្វើកតុចម្លយកណ្តាលប្រជាប់កេខ្លួន), 78, 145, 146</p> <p><b>Clothing</b> = ខោអារ, សំពើកបំពាក់</p> <ul style="list-style-type: none"> <li>● of baby = នៃទារក, 268, 270</li> <li>● body image and = រូបសម្រេស និង, 53</li> <li>● handling for HIV and hepatitis = ការគ្រប់គ្រងចំពោះវិរុសហូវ និង ជីថ្ងៃមិច, 179</li> <li>● menopause comfort and = ការធ្វើឱ្យស្រួលកតុងខ្ពស់នៃពេលដល់អាយកាលអស់លាយរដ្ឋរ, ចំពោះស្ថិចាស់ និង, 283</li> <li>● pregnancy and = នៃពេល និង, 224</li> <li>● removal, adaptations to assist = ដែកចេញ, ការកែចេញទូទាត់ បង្កន់ ប្រកដ្ឋី និងជាលដីមិជ្ទិយសម្រល់ដល់, 123</li> <li>● shoes and foot health, = សៀវភៅដើង និងសុខភាពដើង, 97</li> <li>● socks and foot health = ស្រាមដើង និងសុខភាពដើង, 97</li> <li>● underclothes, clean cotton = ខោអារត្រួនប៉ែ, សំឡុងនាមប៉ែ, 113</li> </ul> <p><b>Clotrimazole</b>, = ប្រាំ ក្រោមថ្មូល, 338</p> <p><b>Coconut water, potassium and</b>= ទីកដុង, បុំតាមសុខ និង, 274</p> <p><b>Coffee see Caffeine drinks</b> = ការហ្វ មើល កេសដូជាតិការហ្វអីន</p> <p><b>Cold/ice therapy</b> = វិធីក្រោលដោយទីកក្រុជាក់/ទីកកក</p> <ul style="list-style-type: none"> <li>● before stretching muscles = មុនពេលពន្លឹកសាប់ថ្ងៃ, 91</li> <li>● breast infection (mastitis) = ជីវិករាក់ដោះ (ឈាល់ដោះ), 261</li> <li>● for hemorrhoids = សំរាប់បុសដូចជាតិ, 108</li> <li>● overview = ទីផ្សារការពួកទេ, 120</li> <li>● for painful joints in pregnancy = សំរាប់សន្លាក់ឈើខ្លួនក្នុងពេលមាន ផ្ទៃពេល, 228</li> <li>● for repetitive motion injuries = ចំពោះរូបសម្រាប់ហើយមុនទៀតកំណើន ពីការធ្វើចេលនាក់ដែល, 93</li> </ul> <p><b>Cold temperature, dysreflexia and</b> = សិក្សុណ្ឌការព្រមជាក់, ជីថិសំពាមយាមលើស្អែកប្រពេទ និង, 117, 118</p>	<p><b>Colostrum</b> = ទីកដោដីបុង, ទីផ្សេវ 255</p> <p><b>Coming-of-age ceremonies</b> = ពិធីបុណ្យចូលមួយ (បុណ្យចិត្តអាយកាលក្នុងស្រីគ្រប់ការ/ចេញក្រម), 77, 142, 155, 156</p> <p><b>Communication</b> = ការព្រោះសំយទាក់ទង</p> <ul style="list-style-type: none"> <li>● as accessibility issue = ជាបញ្ហាចំពោះភាពដែលអាចទទួលយកបានសំរាប់ជីវិការ, 23, 36–37</li> <li>● with neighbors = ជាមួយអ្នកជិតខាង, 64</li> <li>● self-defense methods = វិធីការពារខ្លួនឯង, 308–309</li> <li>● sex needs and limitations= កុំវិការរូបរាងរវាងនិងដែនកំណត់, 147–149</li> <li>● simple, for women with learning disabilities, = សាមញ្ញ, សំរាប់ស្ថិតិដែលមានបញ្ហាលំបាតករវេនស្ថិតិ ឬ យល់ដឹង, 36</li> <li>● also see <b>Sign language</b> = ចូរមិច ភាសាសញ្ញា</li> </ul> <p><b>Community</b> = សហគមន៍, 5–27</p> <ul style="list-style-type: none"> <li>● abuse prevention = ទេប់ស្ថាក់ការរំលោកបំពាន ឬ ធ្វើបាប, 312</li> <li>● arranging for assistance = ការរៀបចំសំរាប់ស្ថិតិការដូច, 122</li> <li>● creating picture of = បន្ថីកិច្ចមានឯករាយបានបេរស, 67</li> <li>● education promoted by = ការអប់រំបានលើកកំពស់ដោយ, 22, 69</li> <li>● groups of women raising awareness in = ក្រុមស្ថិតិការធ្វើឱ្យធ្វើយបង្កើនការយល់ដឹងជាសាធារណៈនៅក្នុង, 18–19</li> <li>● inclusion as strengthening of = ជាក់បញ្ហាលើការពិនិត្យនៃ, 27</li> <li>● institutional abuse as issue of = ការធ្វើបាបនៅក្នុងមជ្ជមណ្ឌលជាបញ្ហាដែន, 307</li> </ul> <ul style="list-style-type: none"> <li>● low status of women = ការឱ្យកំណើនទៅបានចំពោះស្ថិតិ, 212</li> <li>● mental health promoted by = សុខភាពដូចជាប្រពេទបានបៀវកកំពស់ដោយ, 68–69</li> <li>● miscarriage and = រូបិកកិន និង, 219</li> <li>● older women active in, = ស្ថិចាស់ទៅសកម្មនៅក្នុង, 285–286</li> <li>● pregnancy and = នៃពេល និង, 209, 212</li> <li>● puberty support by = ចូលរួយគ្រប់ការកំច្រោដោយ, 76–77</li> <li>● sexual health support by = សុខភាពដូចរៀបចំកំច្រោដោយ, 139, 156, 183–184</li> <li>● stigma of HIV/AIDS and = ស្ថាកស្ថាមទូយសិនីវិសុបុរី/នេដសិនិង, 179</li> <li>● stigma of rape and = ស្ថាកស្ថាមទូយសិនីការរំលោកបំពានផ្ទៃរវាង, 299, 300, 305</li> </ul>

## C

<ul style="list-style-type: none"> <li>toilet and latrine improvement = កែវចិត្តបង្គន់ឱ្យល្អប្រសើរ, ទំព័រ 123</li> <li>women's health as issue of = សុខភាពរបស់ស្រីជាបញ្ញាឌី, 29</li> <li>also see Attitudes as barrier; Gender; Harmful beliefs about disability; Inclusion; Support groups; Working for change = ចូរមើល អាកល្វិកឈាតិខេសត្តករា, យោនខ្សោយ, ដៃនៅដែលបង្គទ្ទក ទោសអំពីការការពាល, ការធាក់បញ្ហាល, ក្រុមគំទ្រ, ធ្វើការងារសំរាប់ការធ្វើសម្រេចប្រព័ន្ធ</li> <li><b>Community health workers</b> see Health workers = បុគ្គលិក សុខភាពប្រចាំសហគមន៍ ចូរមើល បុគ្គលិកសុខភាពប្រចាំសម្រាត</li> <li><b>Condoms for men</b> = ស្រាមអនាម័យសំរាប់បុរស <ul style="list-style-type: none"> <li>comparison chart with other methods = តារាងប្រព័ន្ធបង្ហាញ វិធីសារណ្ឌល ផ្សេងៗ, 188</li> <li>disposal of = ការចោះចោល, កប់ចោលនៅ (សំរាប់), 190</li> <li>hepatitis prevention and = ការទប់ស្ថាតដីដីថីម និង, 168</li> <li>Illustrated = រូបភាព, រូបថានគ្គុបង្ហាញ, 80</li> <li>lubricants to use with = ផ្សេជាកិច្ចក្រឹមប្រើបាយ, 151, 152, 189</li> <li>for oral sex = ចំពោះការូរមវក្សានឹងមាត់, 181</li> <li>overview = ទិន្នន័យទៅ, 189</li> <li>practice putting on = ហាក់ពាក់ស្រាមអនាម័យលើ, 190</li> <li>pregnancy and = មានផ្សេពោះ និង, 217</li> <li>rape and use with partner following= ការចាប់វំលោកដូចត្រូវការពិនិត្យប្រើបាយដែលបានបង្គន់ឱ្យល្អប្រសើរ, 303</li> <li>safer sex and = ការូរមវក្សានឹងសុវត្ថិភាព និង, 181–182</li> <li>sign language for = ភាសាសញ្ញាសំរាប់, 370</li> <li>social barriers to use of = ឧបសត្តករា និងពីសង្គមដើម្បីប្រើ, 32, 189</li> <li>STIs and HIV protection with = ការការពារការពារក្រុម និង វិវីសុវិរឿង ជាមួយ, 181, 189, 285</li> <li>also see <b>Condoms for women</b> = ចូរមើល ស្រាមអនាម័យស្រី</li> <li><b>Condoms for women</b> = ស្រាមអនាម័យសំរាប់ស្រី <ul style="list-style-type: none"> <li>cleaning for reuse = លាងសំរាតដើម្បីប្រើប្រាស់វិញ្ញាបាយ, 192</li> <li>comparison chart with other methods = តារាងប្រព័ន្ធបង្ហាញ វិធីសារណ្ឌល ផ្សេងៗ, 188.illustrated = រូបភាព, រូបថានគ្គុបង្ហាញ, 80</li> <li>lubricants to use with = ផ្សេជាកិច្ចក្រឹមប្រើបាយ, 192</li> <li>STI and HIV protection with = ការការពារពីការពារក្រុម និង វិវីសុវិរឿង ជាមួយ, 191</li> </ul> </li> </ul> <p style="text-align: center;">(កម្រិតស្ថានខាងក្រោម)</p> </li></ul>	<ul style="list-style-type: none"> <li>use of = ការប្រើប្រាស់, ទំព័រ 191–192</li> <li><b>Confidence</b> = ទំនុកចិត្ត, សេចក្តីផ្តើមកំណើងចិត្ត</li> <li>need for = កំ្រួយការសំរាប់, 54</li> <li>nurturing = ការបណ្តុះទំនុកចិត្ត, 20, 21</li> <li>questions from disabled women and = សំណួរពីស្រីជាប្រាក់, 42</li> <li>as self-defense = ជាការការពារខ្ពស់ដែង, 309, 311</li> <li><b>Conjunctivitis (pinkeye)</b> = ដីដីត្រួកក្រហម (ត្រួកដីឡូក), 99</li> <li><b>Constipation (difficulty passing stool)</b> = ក្រៀនិតាមក (ពិចាកចុះ) <ul style="list-style-type: none"> <li>in baby = ចំពោះទាក់, 270</li> <li>dysreflexia and= សំណាងិតាមកលើស្រួចប្រាក់, 108, 117, 119</li> <li>lack of water causing = ឱ្យជាតិទិន្នន័យបណ្តាលឱ្យ, 102, 108</li> <li>laxatives = ច្នាំឆ្លាក់សាទី សុលបញ្ហាមក, 108, 229, 270</li> <li>lidocaine treatment for emergency = ការព្យាបាលដោយប្រើប្រាស់ប្រើប្រាស់ស្ថិកក្រុង សំរាប់សង្គមបន្ទាន់, 119</li> <li>pregnancy and = ផ្សេពោះ និង, 229</li> <li>prevention = ការការពារ, ការទប់ស្ថាត, 108</li> </ul> </li> <li><b>Contraception</b> see Family Planning = ការការពារកំឱ្យមានក្នុង ចូរមើល ផែនការក្រោសារ</li> <li><b>Contraceptive patch</b>= បង់ស្ថិកបិទសំណួរដើម្បីពន្លារកំណើត, 196</li> <li><b>Contraceptive ring</b> = កងពោកកស្ថិកការការពារកំឱ្យមានក្នុង, 196</li> <li><b>Contractions</b> = (ស្ថិក) ក្នុកកំណើត <ul style="list-style-type: none"> <li>birth process = ដើរការសម្រាលក្នុក, 237</li> <li>changing position between = ប្រព្រលិចកំណាំងកាយចន្ទោះ, 240</li> <li>dysreflexia and = សំណាងិតាមកលើស្រួចប្រាក់ និង, 117</li> <li>practice = ការហាត់, 236</li> <li>watching for signs of labor = សង្គែកមិលសញ្ញាយឱ្យការពារ, 238</li> </ul> </li> <li><b>Contractures</b> = សន្នើកំតាំង (សាច់ដីរូបញ្ហា), ក្នុកកំណើត, 94–95</li> <li>also see <b>Spastic (tight) muscles</b> = មើល សាច់ដីរូបញ្ហា (និង)</li> <li><b>Convulsions</b> = ប្រកាថ់ <ul style="list-style-type: none"> <li>dysreflexia and = សំណាងិតាមកលើស្រួចប្រាក់ និង, 133, 239</li> <li>toxemia of pregnancy and= ហើយពេលមានផ្សេពោះនិង, 232, 247</li> <li>also see <b>Epilepsy</b> = ចូរមើល ដីដីត្រួក</li> </ul> </li> <li><b>Copper T</b> see IUDs = ឧបបី-ធី ចូរមើល កាយយុទ្ធមី</li> <li><b>Cortisol</b> = ច្នាំ កំរើសុល, 345</li> </ul> <p style="text-align: right;">(កម្រិតពីរទី)</p>
--	---

## C - D

<p><b>Cotrimoxazole</b> = ថ្វី ក្បួចិមុកសាប្បូណ៍, ទំព័រ 339</p> <p><b>Coughing</b> = ឆ្លើយ  <ul style="list-style-type: none"> <li>• HIV/AIDS and = វិសាល់បីវិះ/អេដស៊ី, 169, 175</li> <li>• with phlegm, pregnancy and = ជាបុញ្ញយស្សស៊ី, ផ្តើពេន់នឹង, 227</li> </ul> </p> <p><b>Counseling</b> = ការពិត្យបានបញ្ជាផ្ទាល់  <ul style="list-style-type: none"> <li>• for abuse = ចំពោះការរំលោភបំបាន, ចំពោះការធ្វើឱ្យបាប, 312</li> <li>• as accessibility issue = ជាបញ្ហាដែលភាពអាចចូលយកបាន, 36</li> <li>• for depression = សំរាប់ដើមីឆ្លាត់ខ្លួនឯង, 55</li> </ul> </p> <p><b>Counting days method</b> = វិធីសារ្យរាបចំនួនថ្ងៃ, 201–202</p> <p><b>Court, rape and going to</b> = កូលាការ, ចាប់រំលោភនឹងទោ, 302, 304</p> <p><b>Cow milk, feeding</b> = ទីកិដ្ឋោះគោស្សស៊ី, បញ្ហក/បំបោ, 263–264</p> <p><b>Cramps</b> = ឈើរមូលធម្មនោះ (ពេលឃាយរដ្ឋរោគ), 110</p> <p><b>Cream contraceptive see Spermicides</b> = ក្រុមពន្លាកំណើនកុំឡូលី</p> <p><b>Crutches</b> = លើក្រេច  <ul style="list-style-type: none"> <li>• homemade = ធ្វើឡើងដូចខ្លួនឯង, 223</li> <li>• muscle overuse and = សាច់ជូនដើម្បីបូសកំលាំង នឹង, 92</li> <li>• older women and = ស្រីចំណាស់ នឹង, 278, 279</li> <li>• repetitive motion injuries = រូបសម្រួលហើយមួនទៀតជាយសារ ចលនាអាចដែលទៅ, 93–94, 278</li> <li>• self-defense with = ការការពារខ្លួនឯងជាបុញ្ញយ, 310–311</li> <li>• sling for carrying baby = កន្លែក/ស្រាងស្តាយទារក, 271</li> <li>• using properly = ការប្រើឱ្យត្រឹមត្រូវ, 94</li> </ul> </p> <p><b>C-section</b> = សម្រាលក្បុនតាមការរំភាគ (រំស្បួននឹងពេន់យកទារក)</p> <ul style="list-style-type: none"> <li>• avoiding = ការធ្វើសវាង, 242, 244</li> <li>• genital herpes and = ជីវិធម៌បើប្រជាប់កេទ នឹង, 165</li> <li>• hospital delivery advised following = ការណែនាំដែលមិនត្រូវពេញ ពីការសម្រាលក្បុនបន្ទាប់ពី, 244</li> <li>• scar placement = ស្ថាមត្រូវដឹងនឹងរំភាគ, 244</li> </ul> <p><b>Cycle</b> see <b>Monthly bleeding</b> = ឱ្យរដ្ឋរោគ ច្បារមីល ឈាយរដ្ឋរោគបច្ចុប្បន្ន</p> <p>*****</p> <p><b>D&amp;C (dilation and curettage)</b> = ឌី និង សី (កណ្តុកក្បុនចេលដោយការបើកស្បួននឹងកោសយកក្បនចេញ). 208</p>	<p><b>Daily activities</b> = សកម្មភាពបច្ចាំថ្ងៃ</p> <ul style="list-style-type: none"> <li>• care for baby and = ការថែទាំទារក នឹង, ទំព័រ 253</li> <li>• decisions about care = ការសំចែចិត្តអំពីការថែទាំ, 314</li> <li>• exercise gotten through = ការហាត់ប្រាកដតាមរយៈ, 88</li> <li>• older women seeking assistance for = ស្រីចំណាស់ស្រីដែរការ ជូយ, ស្រីដែរការដឹងនឹយ, 281</li> <li>• pregnancy and = ផ្តើពេន់ នឹង, 223</li> <li>• signs of mental illness interfering with = វេភាសពួកនឹងដើម្បីរិចត្តិត្រូវ ផ្តើតិត្តក្រុកជាបុញ្ញយ, 59</li> </ul> <p><b>Daily care</b> = ការថែទាំបច្ចាំថ្ងៃ</p> <ul style="list-style-type: none"> <li>• assistance with, need for= ការជូយជាបុញ្ញយ, កំនូរការសំរាប់, 121</li> <li>• attention to minor signs = យកចិត្តទូកដាក់ទៅបើសពួកគិចចូច, 96</li> <li>• eyes = ឆ្លើយ, 99 - 100</li> <li>• foot care = ការថែទាំប្រអប់ដើង, 96–98</li> <li>• hair check = ពិនិត្យសក់ក្បាល, 96</li> <li>• hand care = ការថែទាំប្រអប់ដើង, 96, 98</li> <li>• monthly bleeding = ឈាយរដ្ឋរោគបច្ចុប្បន្ន, ឈាយរដ្ឋរោគ, 106, 109–110</li> <li>• mouth and teeth = ការថែទាំមាត់ទៅដើងចូល, 98–99</li> <li>• skin check = ការពិនិត្យស្រីដែរក, 96</li> <li>• also see <b>Bowel program; Caregiving; Urine passing</b> = ច្បារមីល កម្មវិធីបន្ទាន់រាបដោយក, ការដ្ឋល់ការថែទាំ, ជុំនោម</li> </ul> <p><b>Danger signs</b> = សញ្ញាក្រោចច្បាស់</p> <ul style="list-style-type: none"> <li>• abuse = ការធ្វើបាប, 326</li> <li>• AIDS = ជីវិធម៌អេដស៊ី, 169</li> <li>• allergy to medicine = ប្រកិកមួល ឬ សំរសួលចូលពេញ, 329</li> <li>• anemia = ជីវិស្សោសាំង, ឈាយខ្សោយ, ឧំឈាយ, 87</li> <li>• in babies, at birth = ក្នុងទារក, នៅពេលកេតិ, 246, 251</li> <li>• bacterial vaginosis = ចុក់តេវីនិនយោនី, 113</li> <li>• bladder infection = ជីវិធម៌ប្រាកនោម, 105</li> <li>• bleeding after childbirth = ឆ្លាក់ឈាយក្រោយពីកេតិក្នុន, 247</li> <li>• bleeding during pregnancy = ឆ្លាក់ឈាយក្បុនចេលមានផ្តើពេន់, 220</li> <li>• breast infection (mastitis) = ជីវិធម៌ប្រាកដដោះ (លាស់ដោះ), 260</li> <li>• childbirth, after = សម្រាលក្បុន, ព្រាយពី, 247–248</li> <li>• childbirth, during = សម្រាលក្បុន, នៅអំពីដែល, 245–247</li> </ul> <p style="text-align: right;">(ការថែទាំស្រីដែរក)</p>
--	---

## D

<ul style="list-style-type: none"> <li>● chlamydia = លោកស្រីក្រុមធម៌ (កោគប្របែងខិកចុយឆ្នាំ), ទំព័រ 160</li> <li>● depression = ជីវិត្យាក់ខិកចិត្ត, 54, 282</li> <li>● dysreflexia = ជីវិសំពាលូមាមបើសស្បួចច្បារ, 118</li> <li>● foot infection = ជីវិប្រអប់ដើង, 97</li> <li>● genital herpes = ជីវិវិធលើប្រជាប់កៅទ, 165</li> <li>● genital warts (HPV) = បុសអោះលើប្រជាប់កៅទ ឬ ជីវិសេមាន់ (រឿងចុងច្បាប់នៃនុស្ស), 166</li> <li>● gonorrhea = លោកប្របែង (ប្របែងខិកចុយលួយ), ទំព័រ 160</li> <li>● hepatitis = ជីវិថ្វិម, 167, 168</li> <li>● implants = ឧបករណ៍ពន្លារកំណើនកបុរាណុំឡុងដើម្បីដែង, 199</li> <li>● infection following rape = ជីវិប្រាប់កីវិចិនរំលោកបំពន្លឹងកៅទ, 303</li> <li>● IUD problems = បញ្ហាមាយយុទ្ធឌ (កងពន្លារកំណើន), 195</li> <li>● kidney infection = ជីវិរាកកតប្រជាម, 106</li> <li>● labor and = ឈើពោះកែតក្នុង និង, 245–247</li> <li>● mental illness (psychosis) = ជីវិចិត្តិត្រួតត្រូវ (ចិត្តវិកិល), 59</li> <li>● oral contraceptives = ថ្វីត្រាប់សំរាប់លេបពន្លារកំណើន, 197</li> <li>● PID (pelvic inflammatory disease) = ជីវិរាកករាងត្រូវកាត់, 161</li> <li>● pressure sores = ជីថ្ញីគ្រឿប, ជីថ្ញីចំហមុខ, 114</li> <li>● STIs = ជីវិស្អែងពីការឃុំរក្សា, កាមហេក, 158–159</li> <li>● stress = អាការ់តិ៍ដែងក្នុងចិត្ត, តានតិ៍ដែងក្នុងចិត្ត, 50–51</li> <li>● suicidal feelings = អារម្មណ៍ចែងសំលាប់ខ្លួនឯង, 55</li> <li>● syphilis = ជីវិស្សាយ, 163</li> <li>● toxemia of pregnancy = លោកបេីមអំឡុងពេលមានឈើពោះ, 232, 246</li> <li>● trauma reaction = ប្រតិកម្មកបទទៅនឹងហេតុការណ៍បែងៗទិន្នន័យចិត្ត ឬ ឈើពោះ, 57</li> <li>● trichomonas = លោកត្រីក្នុមធម៌ (កាមហេក), 159</li> <li>● tubal pregnancy = កូនិត្យានិងស្បែន, 220</li> <li>● womb infection = ជីវិរាកកស្បែន, 248</li> <li>● yeast infection = លោកជិតិតិធម៌, 111</li> <li>● also see Emergency and urgent care; Side effects; specific signs = ចូរចិល សង្គមបន្ទាន់និងថែទាំជាបន្ទាន់, ក្នុងពលធ្វើទុក្ខ, សញ្ញាដាក់ណាក់</li> <li>Deafness, German measles and= ការចូលដំណឹង, ជីវិស្អែង និង, 12</li> </ul>	<p><b>Deaf women = ស្រីជីវិដំណឹង</b></p> <ul style="list-style-type: none"> <li>● arthritis and = ជីវិរាកកសន្នាក់នឹង និង, ទំព័រ 279</li> <li>● baby of, keeping close = ទារកេរស់, ទុកនោតីក្រុយ, 251, 267</li> <li>● caregiving needs of = តុវវិការថែទាំនឹង, 121, 314</li> <li>● Communication = ការប្រព័ន្ធយុទ្ធកំទែង, 35–37, 64</li> <li>● driving vehicles = ការបើកបរចិយន្ទ, បើកឡាន, 18</li> <li>● education requirements for = តុវវិការការអប់រំសំរាប់, 22</li> <li>● eye impairments and = បញ្ហាឡើលយិត្តិនច្បាស់ និង, 280</li> <li>● health exams and = ការពិនិត្យសុខភាព និង, 127, 138</li> <li>● health worker helping = បុគ្គលិកសុខាកិច្ចជូនឯឈឺ, 43</li> <li>● hearing aids, care of = ឧបករណ៍ជីនិយការស្ថាប់, ថែទាំនឹង, 363–365</li> <li>● interpreter for = អ្នកបកប្រែសំរាប់, 138</li> <li>● learning ability of = សមត្ថភាពរៀនសុគ្របស់, 6</li> <li>● older women = ស្រីចំណាស់, ស្រីចាន់ៗ, 280</li> <li>● privacy with health workers and = ពេលវេលា ឬ ការនិយាយត្រូវរាយដឹងបុគ្គលិកសុខាកិច្ច (ភាពឱកជន) និង, 174</li> <li>● rape, getting help after = ហេតុការណ៍រំលោកបំពន្លឹងកៅទ, ទេរកការចូលយក្រាយពី, 301</li> <li>● sexuality and = នៃរីជីវិវិធ កៅទ និង, 146, 156</li> <li>● also see Sign language = ចូរចិល ការសង្គ្រោះ</li> </ul> <p><b>Death of baby = ការស្មោះរបស់ទារក</b></p> <ul style="list-style-type: none"> <li>● from diarrhea = ពីជីវិរាក, 261</li> <li>● with disabilities = ជាមួយពីការរាង, 11</li> </ul> <p><b>Dehydration drink = ទិកល្អាយសំរាប់ដឹកកុំឱ្យឱ្យជាតិទិក, 274</b></p> <p><b>Dementia = ការពិកលចិរិក, វេច្ចាស្សីក្រោម, 281</b></p> <p><b>Depression = ជីវិត្យាក់ខិកចិត្ត</b></p> <ul style="list-style-type: none"> <li>● abuse causing = ការធ្វើបាបបណ្តាលឱ្យ, 290–291</li> <li>● after childbirth = ក្រោយពីសម្រាលក្នុងបើយ, 250</li> <li>● exercise helping = ការហាត់ត្រូវណួយឱ្យ, 88</li> <li>● older women and = ស្រីចំណាស់ និង, 54, 55, 282</li> <li>● prevention of = ការការពារនៃ ឬ ការទប់ស្ថាត់នៃ, 282</li> <li>● signs = សញ្ញា ឬ លោកស្រី, 54, 282</li> <li>● stress and = អាការ់តិ៍ដែងក្នុងចិត្ត និង, 51</li> <li>● suicidal feelings = អារម្មណ៍ចែងសំលាប់ខ្លួនឯង, 55</li> </ul>
(កម្រោគពោនខាងស្តាំ)	(កម្រោគថ្ងៃព្រឹក)

D	
<ul style="list-style-type: none"> <li>● also see <b>Feelings</b> = ចិត្តរឹង អាមូណ៍</li> <li><b>Devices</b> see <b>Equipment</b> = ក្រួងឧបការណ៍ ចុរីមិល ឧភាហណ៍</li> <li><b>Diabetes</b> = ជិតិធម៌នៅមួយ</li> <li>● early detection = ការរកដើរទូទាត់ពេលការពិវាទន័យកិច្ច, ទំព័រ 126</li> <li>● infertility and = ត្បានលទ្ធភាពង្គកំណើត និង, 82</li> <li>● toxemia of pregnancy and = ជិតិធមុកុដ្ឋិសេលមានថ្មីពេល, 232</li> <li>● yeast infections and = ហោតិធមិយិស និង, 111</li> <li><b>Diagnosis</b> see <b>Danger signs</b> = វិធីថ្មីយករាជ មិល សញ្ញាប្រាជេច្ចាក់</li> <li><b>Exams and tests; specific signs</b> = ការពិនិត្យនិងថ្មីក្នុង សញ្ញាប្រាជេច្ចាក់</li> <li><b>Diaper changing</b> = ផ្គរកន្ទុប ឬ ផ្គាល់ខោទ្វាប់, 269–270</li> <li>● sleeping with baby and = ដែកជាមួយទាក់រក និង, 268</li> <li><b>Diaphragm and cervical cap</b> = ប្រាជេអននាម៉យសំរាប់ប្រើបង្គច្ច ត្រឡាក់ និង រាយដូចចុងកកស្សាន</li> <li>● comparison chart with other methods = តារាងប្រែបដៃប ជាមួយវិធីសាងស្តែងទាំងអស់, 188</li> <li>● HIV/AIDS protection with = ការពារវិសុំបុរី/អេដស៊ជាមួយ, 193</li> <li>● use of = ការប្រើប្រាស់, 193</li> <li><b>Diarrhea</b> = ជិតិកាត</li> <li>● ART and = ថ្វីអាកាត និង, 360</li> <li>● baby deaths from = ទារកស្សាប់ពី, 261</li> <li>● breastmilk as defense against = ទិកដោះមួយជាសារជាតិ ការពារប្រជាធិបតេយ្យជិតិប្រើប្រាស់, 255</li> <li>● in children, treatment of = ឯករាងកុមារ, ការព្យាយុទល់នៃ, 274</li> <li>● HIV/AIDS and = វិសុំបុរី/អេដស៊ និង, 169, 175, 177</li> <li>● oral contraceptives and = ថ្វីបែបសំរាប់ពន្លាកំណើត និង, 197</li> <li><b>Diazepam</b> = ថ្វី ឱីយ៉ាបេរូច្ចាម, 340</li> <li><b>Dicloxacillin</b> = ថ្វី ឱីធមុកកសុីិន, 340</li> <li><b>Diet</b> = របបមួបអាហារ</li> <li>● after childbirth = ក្រុាយពីសម្រាប់កុនបើឃើញ, 249</li> <li>● as cause of disability = ជាមូលហេតុនៃពិការភាព, 10–11</li> <li>● constipation prevention = ការទប់ស្សាក់កុំឱ្យក្រោនលាមក, 108</li> <li>● healthy diet = របបមួបអាហារសំបុរាណដើកក្រិមត្រូវ, 86–88</li> <li>● hepatitis and = ជិតិធមិម និង, 168</li> </ul> <p style="text-align: center;">(កម្រោគលេនខាងក្រោម)</p>	<ul style="list-style-type: none"> <li>● HIV/AIDS and = វិសុំបុរី/អេដស៊ និង, ទំព័រ 176, 177–178</li> <li>● infertility and = ត្បានលទ្ធភាពង្គកំណើត និង, 82</li> <li>● menopause and = សល់រាយកាលអស់យាមរដ្ឋវ និង, 283</li> <li>● muscle cramps and = សាប់ជុំរមូល (រមូលក្រកពី) និង, 225</li> <li>● for older babies = ចំពោះទារកចាស់ខ្លួន, 265–266</li> <li>● in pregnancy = ឯករាជនៅថ្មីពេល, 215–217, 221, 222, 232</li> <li>● pregnancy, trying for = ថ្មីពេល, ព្យាយាមសំរាប់, 213</li> <li>● pressure sore prevention and = ការទប់ស្សាក់ជិតិប្រើប្រាស់ និង, 117</li> <li>● types of foods = ប្រភេទនិមួយអាហារ, 87</li> <li>● weak bones (osteoporosis) prevention and = ទប់ស្សាក់ជិតិខ្សោយ (ពុកនិង) និង, 86, 280</li> <li>● also see <b>Breastfeeding</b> = ចុរីមិល ការបំពេទដោះក្រុង</li> <li><b>Digital exam</b> = ពេឡូប្រើប្រាស់ដើរស្សាបពិនិត្យក្នុងរន្ធនិងរន្ធយោនី ក្នុងពេលតែមួយ, 131</li> <li><b>Disabilities</b> = ពិការភាព</li> <li>● defined = អត្ថន័យ, និយមន័យ, 6</li> <li>● medical understanding of = ការយល់ដើរថ្មីករេសាងស្តែងនៃ, 7</li> <li>● as natural part of life = ជាចំណែកជម្លាត់នៃជិតិរស់នៅ, 7</li> <li>● also see <b>Barriers; Causes of disability; Harmful beliefs about disability</b> = ចុរីមិល ឧបស្សាហរកា, មូលហេតុនៃពិការភាព, ជិតិដែលបង្ហាញក្នុងទេសអំពិការភាព</li> <li><b>“Disability lens”</b> = កែវិស័យពិការភាព, 34</li> <li><b>Disabled women</b> see <b>Women with disabilities</b> = ស្ត្រីពិការ ចុរីមិល ស្នើដែលមានពិការភាព</li> <li><b>Discharge from penis</b> = ឌុំបែងពិលិន (លិនិនងរោគ), 160</li> <li><b>Discharge from vagina</b> = ជិតិកិល ឬ ផ្គាក់សពិន្ទុយោនី</li> <li>● abnormal bacterial vaginosis = ឱកកំតើមិនជម្លាត់នៃរន្ធយោនី, 113</li> <li>● gonorrhea = ជិតិប្រមេះ, 160</li> <li>● HIV/AIDS and = វិសុំបុរី/អេដស៊ និង, 169</li> <li>● IUD problems = បញ្ហា អាយុធមី (កង់ពន្លាកំណើត), 195</li> <li>● trichomonas = ហេតុក្រិមមូណែនស់ (កាមហេតុ), 159</li> <li>● womb infection = ជិតិរណាកស្សាន, 248</li> <li>● yeast infection = ហោតិធមិយិស, 111</li> <li>● attention to minor signs = យកចិត្តទុកដាក់ដែលវាគលសញ្ញាកិច្ចត្រូវ, 96</li> </ul> <p style="text-align: center;">(កម្រោគនៅក្រោម)</p>

D	
<ul style="list-style-type: none"> <li>• changes in = ការថ្មីប្រចលក្ខុង, ទំព័រ 158</li> <li>• labor signs and = សញ្ញាណីពោះកែវក្តុន និង, 237</li> <li>• normal = ធ្វើតា, 111, 158</li> <li>• puberty and = ចូលរួយគ្រប់ការ, ពេញកម្ពុជា, ពេញកំលោះ, 72, 74</li> <li>• sex and = ការឃុំរក្សា និង, 79, 145</li> </ul> <p><b>Discrimination</b> see <b>Attitudes as barrier; Harmful beliefs about disability</b> = ការឱ្យដើរដឹង ចូរមិល អាកប្បកិរិយាតាមបន្ទាត់រាជរដ្ឋាភិបាល</p> <p><b>Disease</b> see <b>Illness; Prevention</b> = ភោជន៍ មិល ដីជី, ការខ្សោតស្ថាត់</p> <p><b>Disinfecting equipment and tools</b> = ឧប់ប៊ូយប្រជាប់ប្រជាន់ និង ឧបករណ៍ដើម្បីសំលាប់មេភោជន៍</p> <ul style="list-style-type: none"> <li>• baby bottles = ដបដើលទាករកម្ម, 264</li> <li>• with bleach = ជាមួយសាបូអូសាថែល, 192</li> <li>• sharp instruments that cut or pierce skin = វិត្យស្រួចដែលមុត ឬ ដែលអាចធ្វើឱ្យជាចេរលាត់ស្អែក, 168, 179, 180</li> <li>• also see <b>Cleanliness</b> = ចូរមិល អនាមេយ, ភាពស្ថាតបាត់</li> </ul> <p><b>Dizziness</b> = វិលមុខខ្សោយ</p> <ul style="list-style-type: none"> <li>• anemia = ជីជីស្ថាកស្ថាំង, 87</li> <li>• tubal pregnancy = កូនក្នុងដែលស្អែក, 220</li> </ul> <p><b>Doctors</b> = ផ្សេបណ្ឌិត</p> <ul style="list-style-type: none"> <li>• female, need for = ត្រូវ, ត្រូវការសំរាប់, 35</li> <li>• working for change in childbirth conditions = ធ្វើការដារសំរាប់ ការធ្វើសំបុត្រនៃក្នុងស្ថានភាពសម្រាប់ក្នុង, 251</li> <li>• also see <b>Health center; Health workers; Hospital</b> = ចូរមិល មន្ត្រីមណ្ឌលសុខភាព, បុគ្គលិកសុខភាព, មន្ត្រីពេទ្យ</li> </ul> <p><b>Doors, accessibility</b> = ទូរ, រទេជីនិករាជរាជច្រើនបាន, 39</p> <p><b>Down syndrome</b> = ពិការប្រជាធិបតេយ្យ, បញ្ជាផន្ល់ (ខ្ពស់ប្រជុំសុម)</p> <ul style="list-style-type: none"> <li>• causes of = មុលហេតុន៍, 12, 14</li> <li>• menopause and = សល់រាយុកាលអស់រាយមេរី និង, 282</li> <li>• older women and = ស្រីចំណាស់ និង, 281, 282</li> </ul> <p><b>physical characteristics of</b> = កិនភាគរារោលក្នុណៈខ្លួន, 14</p> <p><b>Dowry</b> = ចំណងដោខាងក្រោមស្រីក្នុងក្រោយរៀបការពើរី, 144</p> <p><b>Doxycycline</b> = ត្រូវ ធនកសិក្សិតិន, 341</p> <p><b>DPT vaccine</b> = ត្រូវវិកសុវិទ្ធភាពប្រជាព័ណ៌ដីជីខាន់ស្អាក់, ភ្នែកមាន់, និងកេតាហុស, 276</p>	<p><b>Drawing and painting</b> = គ្រួរប់ និង គ្រួរគំនិតា</p> <ul style="list-style-type: none"> <li>• picture of community = រូបភាពនៃសហគមន៍, ទំព័រ 67</li> <li>• rape and abuse, talking about = ការចាប់រំលោកនិងការធ្វើប្រើបាប, ការនិយាយអំពី, 295, 300</li> <li>• in support groups = និន្ទោដ្ឋាមកាំត្រី, 66–67</li> <li>• trauma recovery and = ដំណើរជាសេស្តីយពីហេតុការណ៍បែង ទិន្នន័យចិត្តចិត្តនៃចិត្ត, 58</li> </ul> <p><b>Dressings, safe handling of</b> = ផ្ទេរដឹងជីថ្ងៃ, ចាត់ថែងដោយសុវត្ថិភាពនៃ, 179, 180</p> <p><b>Drug resistance</b> = ត្រូវដឹងដឹងជីថ្ងៃ (ប្រភពិលត្តិថានសក្ខុងរាយការ)</p> <ul style="list-style-type: none"> <li>• antibiotics = ត្រូវឱ្យសំរាប់ (អង់ទិបូយិចិច), 327</li> <li>• ART = ត្រូវគាត់, 359</li> </ul> <p><b>Drugs</b> = ក្រុីងពេញ, និសចិ, ត្រូវ,</p> <ul style="list-style-type: none"> <li>• infertility and = គ្មានលទ្ធភាពបង្កំណើត និង, 82</li> <li>• needle sharing = ប្រើបុលចាក់ចូលមួយចូលគ្នា, 180</li> <li>• trauma reactions and = ប្រកិកមុតបទេនឹងហេតុការបែងទិន្នន័យ ផ្ទេរចិត្តចិត្តនៃចិត្ត, 57</li> <li>• also see <b>Alcohol; Medicines; Tobacco</b> = ចូរមិល ក្រុីងស្រីង, បុគ្គលិក, ប្រើបុលចិត្តចិត្តនៃចិត្ត, 57</li> </ul> <p><b>Dry sex</b> = ការឃុំរក្សាំដែលស្ថុត, 151, 182, 284</p> <p><b>Dysreflexia</b> = ជីជីសំរាប់យាមលើស្រួចប្រាក់, 117–119</p> <ul style="list-style-type: none"> <li>• causes of = មុលហេតុន៍, 117, 132</li> <li>• childbirth and = ការសម្រាប់ក្នុង និង, 238–239, 240</li> <li>• as medical emergency = ជាការសង្ឃោះបន្ទាន់ធ្វើករោងក្នុង, 118, 133, 239</li> <li>• pelvic exam and precautions against = ការពិនិត្យរាងត្រួតការ និងប្រមូងប្រយោជន៍ដែលប្រជាសិន, 132–133</li> <li>• pregnancy and = ត្រូវពោះ និង, 213</li> <li>• sex and = ការឃុំរក្សាំ និង, 153</li> <li>• signs = វាគសញ្ញា, 118</li> <li>• treatment = ការពិនិត្យរាងត្រួតការ, 118–119</li> </ul> <hr/> <p style="text-align: right;">(កទោទៅដោយត្រូវ)</p>

E	
<b>Ear piercing</b> = ចាត់ក្រឡៅក, ទំព័រ 180	<b>Epidural</b> = ស្រាវប់សៀវភៅអូយហ៊ល (បាក់ធ្លាំសិកចូលស្រាវប់នេះ នៅចេន្ទាន់ដឹងកងចុងពេលសម្រាប់ក្នុងដោយការរំភាគ), ទំព័រ 238, 239
<b>Ears</b> see <b>Deaf women; Hearing impairments, women with</b> = ត្រឡៅក ចូរមើល ស្រីឡើង, តាត់បងការស្ថាប់ពួ, ស្រីដែល	<b>Epilepsy, women with</b> = ធនិច្ចកដ្ឋីក/ស្ថាប់, ស្រីដែល
<b>Eating</b> see <b>Diet</b> = ការបុរិចុក ចូរមើល របុល្យបាតារ	<ul style="list-style-type: none"> <li>● <b>baby safety</b> = សុវត្ថិភាពទាហក, 272</li> <li>● <b>Down syndrome</b> = ពិការរូបច្បាប់អន់ចិយ, បញ្ហាអន់, 281</li> <li>● <b>gums swollen and sore</b> = ហើលនិងយើអភាពូចូច, 98</li> <li>● <b>hormonal methods of family planning</b> = វិធីសារស្រាវអំរួននៃផែនការគ្រឿសារ, 196, 198</li> <li>● <b>older women</b> = ស្រីចំណាស់, 280, 281</li> <li>● <b>pregnancy</b> = មានថ្ងៃពេះ, 214, 231</li> <li>● <b>also see Convulsions</b> = ចូរមើល ប្រកច</li> </ul>
<b>Education</b> = ការអប់រំ	<b>Epinephrine</b> = ថ្វី អេពិនីប្រីន, 342
<ul style="list-style-type: none"> <li>● <b>community ensuring</b> = សហគមន៍ត្រូវធ្វើឱ្យពិតាប្រាកដ, 22, 69</li> <li>● <b>denied to girls and women</b> = ការបនិសេដមិនឱ្យក្រោងស្រី និង ស្រី, 22, 51, 52, 292</li> <li>● <b>family promoting</b> = ក្រុមគ្រឿសារលើកកំពស់, 69</li> <li>● <b>literacy classes</b> = ថ្វីកំរែនអក្សរ ឬ ថ្វីកំអក្សរកម្ម, 18, 26</li> <li>● <b>and partners, finding</b> = និងដោគុ, ការរកយើង, 143</li> <li>● <b>sexual health</b> = សុខភាពខាងក្រុងគេទេ, 142, 156, 182–184, 204</li> <li>● <b>on violence against women</b> = ស្តីពីអំពើឱ្យរាបជាមិនឱ្យស្រី, 312</li> <li>● <b>working for change</b> = ធ្វើការនារសំរាប់ការធ្វើសំខ្បួន, 22, 24</li> </ul>	
<b>Efavirenz</b> = ថ្វី អេហ្វីវេនី, 361	<b>Equipment</b> = ឧបករណ៍ជិនូយ
<b>Ejaculation</b> = សិុលបញ្ហាចិកកម, 79, 82, 145, 203, 205	<ul style="list-style-type: none"> <li>● <b>baby cushion</b> = ពុក ឬ ទ្រនាប់សំរាប់ទាហក, 272</li> <li>● <b>barriers to protect baby</b> = រោងយ៉ាងដើម្បីការរោរទាហក, 272, 273</li> <li>● <b>bed for baby in mother's bed</b> = ក្រុសសំរាប់ទាហកលើក្រុម្ភាយ, 268</li> <li>● <b>bed for pregnancy</b> = ក្រុសសំរាប់ពេលមានថ្ងៃពេះ, 224</li> <li>● <b>birthing chairs and stool</b> = កោអិនិងដើម្បីសំរាប់កែកកុន, 241, 242</li> <li>● <b>care of</b> = ការថែទាំនៃ, 363–368</li> <li>● <b>changing table</b> = គុសសំរាប់ធ្វើសំខ្បួនក្នុងបនិងខាងក្រោម, ទំព័រ 268</li> <li>● <b>clothing removal</b> = ដោះខាងវេចញ, 123, 268</li> <li>● <b>crutches and canes, making</b> = លើច្រក, ការធ្វើ, 223</li> <li>● <b>handles for holding things</b> = ប្រជាប់សំរាប់ការស្រួលនានា, 98</li> <li>● <b>harness for older baby</b> = ក្រុកដាក់ក្នុងសំរាប់ទាហាស់ខែ, 272</li> <li>● <b>hearing aids</b> = ឧបករណ៍ជិនូយការស្តាប់, 363–365</li> <li>● <b>sling to carry baby</b> = ក្រុក/សេវានូយការស្តាប់, 271–272</li> <li>● <b>Velcro</b> = វេលីក្រុ (សុកតិចុដឹងស្តិកមានរោមឆ្លាប់និងទំនាក់តិកិត្ត), 268, 270</li> <li>● <b>walker, making</b> = ឧបករណ៍ជិនូយការធ្វើ, ការធ្វើ, 223</li> <li>● <b>also see Canes and sticks; Catheters; Crutches; Mobility aids; Prosthetics; Wheelchairs</b> = លើច្រកតំនេរក្រាលកងក្រឡើក និង លើច្រកតំនេរក្រឡើកដែល, លើច្រកតំនេរក្រឡើកដែល, លើច្រកតំនេរក្រឡើក ក្នុង, ឧបករណ៍ជិនូយការធ្វើ/បំណាល់ទិន្នន័យ, នៃដើមសិល្បៈនិងក្រឡើក, នេះសំរាប់ជនពិភាក</li> </ul>
<b>Emotional abuse</b> = ការធ្វើឱ្យបានដូរិច្ឆិត្ត	<b>Ergometrine maleate</b> = ថ្វី អូរហូមេខិន ម៉ាលីត, 342
<ul style="list-style-type: none"> <li>● <b>abandonment</b> = ការចេះបងចោល, 292</li> <li>● <b>isolation</b> = ការជាច្រោយពីគេង, 292, 306</li> <li>● <b>neglect</b> = មិនយកចិត្តទុកដាក់, មិនដើរពី, 293</li> <li>● <b>overview</b> = ទិន្នន័យទូទៅ, 290</li> <li>● <b>as weakening woman</b> = ជាហំពើធ្វើឱ្យស្រីឡើយ, 291</li> <li>● <b>also see Abuse</b> = ចូរមើល ការធ្វើឱ្យបាន, ការរំលែកបំពាន,</li> </ul>	(ការទេសចរណ៍ខាងស្តាំ)
<b>Emotions</b> see <b>Feelings</b> = វិជ្ជាលិតិតិតិ, ចូរមើល ការអ្នកណ៍	(ការទេសចរណ៍បន្ទាប់ពីការ)
<b>Enemas, avoid during pregnancy</b> = ការបាត្រូទិកចូលនទ្រកូទេដើម្បី លាងពេះរៀនដើម្បីបញ្ចប់លាយក ឬ ដើម្បីបញ្ចីជាកិច្ចក, ចូរចៀសរាង នៅអំឡុងពេលមានថ្ងៃពេះ, 229	

## E - F

<p><b>Erythromycin</b> = ឯ៉ាសិត្វូមីសីន, ទំព័រ 343</p> <p><b>Estrogen</b> = អ៊ែរ៉ែន អេស្រោះ</p> <ul style="list-style-type: none"> <li>menopause and = ដែលរាយកាលអស់ណាយរដ្ឋវ និង, 282, 284</li> <li>puberty and = ចូលរួយក្រប់ការ, ពេញកំលោះ, 72</li> <li>weak bones (osteoporosis) and = ឆ្លើងខ្សោយ (ពុកមិនឃ) និង, 280</li> <li>also see <b>Hormonal methods of family planning</b> = ចូមិល វិធានស្ថានអំរួននៃផែនការក្រុងសារ</li> </ul> <p><b>Examination of self, or with assistance</b> = ការពិនិត្យដោយខ្លួនឯង ឬ ជាមួយអ្នកជួយ</p> <ul style="list-style-type: none"> <li>of breasts = នឹងដោះ, 128–130</li> <li>in daily care = ការថែទាំប្រចាំថ្ងៃ, 96</li> <li>exams to do at home = ការពិនិត្យដែលអាចធ្វើនៅផ្ទះ, 135</li> <li>of feet = នឹងដើម្បី, 97</li> <li>pressure sore detection = ការពិនិត្យរកមើលដីថ្ងៃថ្ងៃ, 114, 117</li> <li>for STIs = សំរាប់ជិតិកាមរោគ, 158–159</li> </ul> <p><b>Exams and tests</b> = ការពិនិត្យ និង ការធ្វើតេស្ស</p> <ul style="list-style-type: none"> <li>of babies, for leprosy = នឹងទារក, សំរាប់ជិតិបាងសិន/ឃ្លាង, 12</li> <li>breast exam = ការពិនិត្យដោះ, 128–130</li> <li>CD4 count = ការរាប់ជិតិ4, 358</li> <li>need for = ត្រូវការសំរាប់, 125–126</li> <li>other suggested exams to stay healthy = យោបល់ដោយទាំង ការពិនិត្យដីម្លឹករកសុខភាពឱ្យណូ, 135</li> <li>permission, asking for = ការអនុញ្ញាត, ការស្វែងសុំសំរាប់, 304</li> <li>preparation for = ការរៀបចំសំរាប់, 127–128</li> <li>for STIs = សំរាប់កាមរោគ, 12, 164, 169</li> <li>also see <b>Pelvic exam</b> = ចូរមិល ការពិនិត្យអាម្ចត្រការ</li> </ul> <p><b>Excision</b> see <b>Female genital cutting</b> = ការកាត់ចេញ ចូរមិល ការកាត់ចេលដូរក្នុងមួយនៃប្រជាប់កេងក្រឹង</p> <p><b>Exclusion, as harmful belief</b> = ការបន្តិ៍សង ឬ មិនដាក់បញ្ហា, ជាជីវិ៍ដែលបង្ហាញទេស, 15</p> <ul style="list-style-type: none"> <li>also see <b>Barriers; Harmful beliefs about disability</b> = ចូរមិល ឧបសត្វការងារ, ជាជីវិ៍ដែលបង្ហាញទេសអំពីការការពាណិជ្ជកម្ម</li> </ul> <p><b>Exercise</b> = ការហាត់ត្រូវណា, 88–95</p> <ul style="list-style-type: none"> <li>for caregivers = ចំពោះអ្នកថែទាំ, 319</li> </ul>	<ul style="list-style-type: none"> <li>change position = ផ្លាប់ចូលរាយកាល (ក្របាយការ), ទំព័រ 89, 278</li> <li>constipation prevention = ការទេបស្ថាក់កុងឱ្យក្លែងលាមក, 108</li> <li>lifting objects = លើកវ៉ានុ, 90</li> <li>menopause and = ដែលរាយកាលអស់ណាយរដ្ឋវ និង, 283</li> <li>older women and = ស្ថិតិណាស់ និង, 278–279</li> <li>pain management with = គ្រប់គ្រងការឈើចាប់ជាមួយ, 120</li> <li>post-polio syndrome and = ក្រុយការឈើពេកការណ៍ដីដីប៉ូលីយីនិង, 279</li> <li>pregnancy and = នឹងពេះ និង, 226, 227</li> <li>swimming = ការហេលិក, 90, 120, 227</li> <li>tight (spastic) muscles and = សាច់ជិតិធម៌ (វិងគំង) និង, 92, 226</li> </ul> <p><b>Exercises</b> = ការហាត់ត្រូវណា</p> <ul style="list-style-type: none"> <li>for contractures = សំរាប់សន្លាក់គំង, 94–95</li> <li>during labor = នៅក្នុងពេលឈើពេះកើតក្នុង, 243</li> <li>for joint overuse injuries = សំរាប់សន្លាក់រូសប្រើប្រាស់កំលាំង, 93, 94</li> <li>pushing exercise for spastic muscles = លើហាត់ត្រូវរាយសំរាប់សាច់ជិតិគំង, 134</li> <li>relaxation = ការស្របាក, 61</li> <li>squeezing exercise = ហាត់ប្រើប្រាសាច់ជិតិ, 101, 215, 229</li> <li>stretching muscles = ការពន្លើកសាច់ជិតិ, 90–91</li> </ul> <p><b>Eye patch</b> = ស្មោសកប់ចិត្តលើក្នុក, 100</p> <p><b>Eyes</b> = ក្នុក</p> <ul style="list-style-type: none"> <li>of baby, care for = នឹងទារក, ថែទាំសំរាប់, 250</li> <li>blurred or double vision = ព្រឹលក្នុក ឬ ឈើត្រូវក្នុមួយជាដី, 246</li> <li>blurred vision or seeing spots = ព្រឹលក្នុក ឬ បែកអំពិលអំបែក, 118</li> <li>care of = ការថែទាំនឹង, 99–100</li> <li>leprosy and problems with = ជិតិបាងសិន និងបញ្ហាដាមួយ, 99–100</li> <li>older women and eyesight loss = ស្ថិតិណាស់ និងការបុកបំងការមើលយើត្រូច្ចារ៉ែ, 280</li> </ul> <hr/> <p><b>Factories, unsafe working conditions</b> = រោងចក្រ, ស្ថានការការងារក្នុងសុវត្ថិភាព, 13–14</p> <ul style="list-style-type: none"> <li>also see <b>Work</b> = ចូរមិល ការងារ, ធ្វើការ</li> </ul> <p><b>Fainting</b> = ស្វែច, ខ្សោចចាប់</p> <ul style="list-style-type: none"> <li>allergy to medicine = ប្រពិកម្ម ឬ វេអស្សដីថោះ, 329</li> <li>anemia = ជិតិស្អោកស្អាត, 87</li> </ul>
--	---

F	
<ul style="list-style-type: none"> <li>● panic attacks and fear of = ការតុកដាក់ស្អួលខ្លាំងនិងកើយខ្សោចនៅ, ទំព័រ 56</li> <li>● tubal pregnancy = ក្រុងកូនដែស្អួល, 220</li> </ul> <p><b>Fallopian tubes</b> = ផ្លូវស្អួល</p> <ul style="list-style-type: none"> <li>● illustrated = រូបភាព, រូបថានីតុរបង្ហាញ, 75</li> <li>● monthly cycle and = ឱ្យបណ្តាបង្គរប្រចាំខែ (រដ្ឋូវ) និង, 75, 79</li> </ul> <p><b>Family</b> = ក្រុមគ្រួសារ</p> <ul style="list-style-type: none"> <li>● abuse prevention by = ការទំនួលជាការធ្វើឱ្យបង្កើត, 311</li> <li>● abuser protected by = ជីនពាលត្រូវបានការពារដោយ, 298</li> <li>● adoption = ការសំកូលមកចិត្តឱ្យ, 83</li> <li>● attitudes as barriers in = អាកប្រកិរិយាជាមិនត្រូវបានការពារដោយ, 19–20</li> <li>● breastfeeding support by = ការបំពើដោះកូនតាំងដោយ, 256</li> <li>● childbirth support by = ការសម្រាលកូនតាំងដោយ, 251</li> <li>● child feeding support by = ការបញ្ចូនអាហារកូនតាំងដោយ, 266</li> <li>● confidence nurtured in = ការបណ្តុះទំនួលចិត្តនៅកូន, 20</li> <li>● early assistance to children = ការជួយកុមារីឱ្យទាន់ពេល, 21</li> <li>● health exams support = តាំងការពិនិត្យសុខភាព, 127, 137</li> <li>● institutions, placement in = មជ្ឈមណ្ឌល, ដាក់ឱ្យសំនេគូន, 306</li> <li>● mental health promoted by = សុខភាពធ្វើចិត្តបានតាំងដោយ, 68–69</li> <li>● older women and need for support by = ស្ថិតិចំណាស់ និងកំរែការសំរាប់ការតាំងដោយ, 281</li> <li>● pregnancy, support for = ផ្លូវពេល, ការតាំងសំរាប់, 233</li> <li>● puberty support by = ចូលរីយ៍គ្រប់ការតាំងដោយ, 76–77</li> <li>● rape, feelings about = ការចាប់រិលាក, អារម្មណ៍អីពី, 300, 304</li> <li>● relationships with, nurturing of = ទំនាក់ទំនួនជាមួយ, ការបណ្តុះទំនួលចិត្តនៅ, 76</li> <li>● self-esteem of disabled women and = ការឱ្យកំណើនឱ្យនិងរស់ស្ថិតិការនិង, 52</li> <li>● sexual health, support for = សុខភាពនៃធ្វើរៀនទេ, តាំងសំរាប់, 150, 155, 183</li> <li>● sign language and = ភាសាសញ្ញា និង, 369</li> <li>● stigma of rape and = ស្ថាកស្ថាមទុយិសនៃការចាប់រិលាក និង, 300</li> <li>● sudden disability affecting = ផ្លាក់ខ្លួនពិការភ្លាមម៉ោប់ពាល់, 317–318</li> <li>● support group for = ក្រុមតាំងសំរាប់, 21</li> <li>● also see <b>Abuse; Babies; Caregiving; Children; Mothers</b> = ចូរចិត្ត ការធ្វើឱ្យបង្កើត, ទាក, ផ្លូវការដែល, កុមារ, ម្នាយ</li> </ul> <p>(កម្រោងក្នុងលោកអាមេរិក)</p>	<p><b>Family planning</b> = ផែនការគ្រួសារ (វិធីការពារកំរិតិយនកូន)</p> <ul style="list-style-type: none"> <li>● after pregnancy = ក្រាយពីការមានថ្មីពេល, ទំព័រ 249</li> <li>● barrier methods = វិធីសារស្រាប់ការពារកំរិតិយនកូន, 187, 189–195, 206</li> <li>● benefits of = ផែនប្រយោជន៍នៅ, ផែនចំណែកព្រមទាំង, 185</li> <li>● breastfeeding as = ការបំពើដោះកូនជាតិ, 188, 199</li> <li>● comparison chart with other methods = តារាងប្រចាំប្រចាំមួយ វិធីសារស្រាប់ការពារ, 188</li> <li>● effectiveness of = ប្រសិទ្ធភាពនៅ, 187–188</li> <li>● emergency methods = វិធីសារស្រាប់ការពារបន្ទាន់, 205</li> <li>● hormonal methods = វិធីសារស្រាប់រៀង, 187, 196–199, 206, 355–358</li> <li>● intrauterine devices (IUDs) = កងពន្លារកំណែក (អាយុយុទ្ធនឹង), 187, 195, 205, 206</li> <li>● menopause and use of = ផែនរាយកាលអស់ឈាមរដ្ឋវិនិច្ឆ័ន់, 285</li> <li>● natural methods = វិធីសារស្រាប់ការពារ, 187, 200–203</li> <li>● paralysis and, = ពិការស្តិតិដើរ (ពិការស្តិតិអរៈយវៈ) និង, 206</li> <li>● permanent methods = វិធីសារស្រាប់ការពារ, 187, 203–205</li> <li>● sign language for = ភាសាសញ្ញាសំរាប់, 369</li> <li>● working for change = ធ្វើការដារសំរាប់ការធ្វើសំបុត្រីប្រើប្រាស់, 186, 205</li> <li>● also see <b>Abortion; Pregnancy; Safer sex; Sex; specific methods</b> = ចូរចិត្ត ការពន្លារកូនចោល, ផ្លូវពេល, សុវត្ថិភាព រួមទាំង, វិធីសារស្រាប់ការពារ</li> </ul> <p><b>Farming, dangerous work conditions</b> = ការធ្វើឱ្យបង្កើត, ស្ថានភាពការរការដែលឆ្លោះច្នាក់ ឬ ឆ្លានសុវត្ថិភាព, 13, 14</p> <p><b>Feelings</b> = អារម្មណ៍</p> <ul style="list-style-type: none"> <li>● body changes and = កងកាយប្រើប្រាល និង, 76</li> <li>● of caregivers = នឹងអ្នកឱ្យដែលពិនិត្យ, 317–318, 319, 322–323, 326</li> <li>● healthy ways to talk about = មានប្រយោជន៍ដើម្បីនិយាយអីពី, 318</li> <li>● menopause and = ផែនរាយកាលអស់ឈាមរដ្ឋ និង, 282, 283</li> <li>● miscarriage and = រលូតកូន និង, 219</li> <li>● monthly bleeding and = ឈាមរដ្ឋ និង, 110</li> <li>● of partner, after rape = នឹងដែក, ក្រាយពីរៀនចាប់រិលាក, 305</li> <li>● puberty and = ចូលរីយ៍គ្រប់ការ និង, 72</li> <li>● rape and = ការចាប់រិលាក និង, 300, 301, 304, 305</li> <li>● sadness after childbirth = សោកស៊ីខ្លួនក្រាយពីសម្រាលកូន, 250</li> <li>● sexual health and = សុខភាពនៃកើយ និង, 153–154</li> </ul> <p>(កម្រោងក្នុង)</p>

## F - G

<ul style="list-style-type: none"> <li>● suicidal = ការសំលាប់ខ្សោន, អត្ថយាធិត, ទំព័រ 55</li> <li>● support groups recognizing = ក្រុមតាមត្រួវឱ្យស្នាល់, 66</li> <li>● also see <b>Communication; Mental health</b> = ចូរមើល</li> <li>● ការប្រាស់យោទាក់ទង, សុខភាពខាងឆ្វើរិភី</li> <li><b>Feet</b> = ប្រអប់ដើង</li> <li>● care of = ការថែទាំនៅ, 96–98</li> <li>● swelling of, in pregnancy = ហើយនៅ, ក្នុងពេលខានធ្វើពេល, 222, 232</li> <li><b>Female condoms</b> see <b>Condoms for women</b> = ស្រាវមនោមយ៉ាស្តី ចូរមើល ស្រា឵មនោមយ៉ាស្តី</li> <li><b>Female genital cutting</b> = កាត់ចោលថ្មីក្នុងចុងយោន៌ប្រជាប់កេខ្លួន</li> <li>● childbirth and = ការស្រាវមនោម និង, 245</li> <li>● hepatitis prevention = ការទប់ស្តាក់ជីថីថី, 168</li> <li>● pain during sex = ឈើចាប់នៅអំឡុងពេលរូបរាង, 151</li> <li>● as practice = ជាការអនុវត្ត, 245</li> <li><b>Fertility awareness methods of family planning</b>= ការយកដឹងពីជីសាល្លួយបង្កកេណើកនៃផែនការក្រុងសារ</li> <li>● comparison chart with other methods = តារាងប្រែប្រើប្រាស់ជីសាល្លួយដោយខ្លួន, 188</li> <li>● counting days method = វិធីសាល្លួយបំចែននៅពីរ, 201–202</li> <li>● mucus method = វិធីសាល្លួយសំគាល់ជាតិវិរិលក្នុងរន្ធយោនី, 200–201</li> <li><b>Fertilization</b> = ការបង្កកេណើក (មានជីជាតិក្នុង), 75, 80, 187</li> <li><b>Fever</b> = ជីគ្រឿនក្រោរ</li> <li>● ART and = ប្រើ អាក និង, 360</li> <li>● breast infection (mastitis) and = ជីវិរិលក្នុងដោះ/លាស់ដោះ និង, 260</li> <li>● chancroid and = ជីជិទាមឆ្នាំ និង, 164</li> <li>● genital herpes and = ជីជិវិមិលប្រជាប់កេទ និង, 165</li> <li>● gonorrhea and = ជីជិប្រមេះ និង, 160</li> <li>● hepatitis and = ជីជិថី, 167</li> <li>● HIV/AIDS and = វិរសបុរី/អេដស៊ និង, 169, 174, 233</li> <li>● IUD and = អយុខី (កងពង្រាក់កេណើក) និង, 195</li> <li>● kidney infection and = ជីវិរិលក្នុងនោម និង, 106</li> <li>● labor with = ឈើពេលកេកក្នុងជាមួយ, 246</li> <li>● pressure sore infection and = ជីថុក្រុតដែលភ្លាយ និង, 116</li> <li>● syphilis and = ជីស្សាយ និង, 163</li> <li>● tetanus of newborn and = គេតាតុុសនៃទារកម្រិលិនកេតិនិង, 251</li> </ul> <p style="text-align: center;">(ការគ្រប់គ្រងពេលខាងក្រោម)</p>	<ul style="list-style-type: none"> <li>● womb infection and = ជីវិរិលក្នុង និង, ទំព័រ 248</li> <li><b>Fibroids</b>, miscarriage and = សាច់សរស់ជុំដូចស្សី, រលូកក្នុងនិង, 82</li> <li><b>Fits</b> see <b>Convulsions; Epilepsy</b> = ប្រកាប់, ជីជិស្សិតដ្ឋី/ស្អែក</li> <li><b>Fixed (Foley) catheter</b> = ទូយោសុងអចិន្តិក, 102, 229</li> <li><b>Foam contraceptive</b> see <b>Spermicides</b> = ថ្វីពុំការពារកំឱ្យមានក្នុងក្នុង ចូរមើល ថ្វីក្រោមសំណាប់មេដឹក</li> <li><b>Foley catheter</b> = ទូយោមានដោកនៅខាងចុង, 102, 229</li> <li><b>Folic acid (folate)</b> = ជាតិអាសីត ហ្មលិក (ហ្មលេត), 216</li> <li>● cleft palate and lack of = សេបក្រុមមាត់ និង ឧប់នៅ, 11</li> <li><b>Food</b> see <b>Diet</b> = មួបអាហារ ចូរមើល របបមួបអាហារ</li> <li><b>Formula</b> = រូបមន្ទី (ជូនិកាលសំដែរចំណុចរាយដែលត្រូវបាន)</li> <li>● learning disabilities and preparation of = ពិការភាពផ្នែកផ្នែករៀនស្ថិតុបញ្ហាបិបាកយល់ដឹង និងការរៀបចំនៅ, 254</li> <li>● malnutrition resulting from = ឧប់អាហារបត្រូមជាលទ្ធផើលពី, 261</li> <li>● safety of feeding = សុវត្ថិភាពនៃការបញ្ចប់ជីវិកបំណើរាយ, 263–264</li> <hr/> <li><b>Games for recreation</b> = លោយសំរាប់ការកែវកំស្សាគ, 285</li> <li><b>Gender</b> = យោនខ្មៅ (ភេទ)</li> <li>● beauty standard and = ស្ថាដាររូបសម្រួល និង, 140</li> <li>● diet and = របបមួបអាហារ និង, 51, 86</li> <li>● disability and = ពិការភាព និង, 315</li> <li>● education and = ការអប់រំ និង, 22, 51, 52</li> <li>● opportunities and = ឱកាសនោនា និង, 9, 51</li> <li>● social preference for boys = សង្គមលើអេរ៉ូមទោះអាជីវកម្មប្រុស, 212</li> <li><b>Generic medicine names</b> = ឈ្មោះដឹងពីកេណើកថ្វីពេទ្យ, 329</li> <li><b>Genital herpes</b> = ជីជិវិមិលប្រជាប់កេទ</li> <li>● as cause of birth defects = ជាបោគុបង្កិច្ចិត្រច្រេចថ្វាយពិកេណើក, 12</li> <li>● pregnancy and = ផ្នែកពេល និង, 165</li> <li>● signs = វាតិសញ្ញា, 165</li> <li>● in throat, condom to prevent = ក្នុងបំពង់ក, ក្រុមនោមយ៉ាស្តី</li> <li>● treatment = ការព្យាពាល, 165</li> <li><b>Genitals</b> = ប្រជាប់កេទ</li> <li>● defined = អត្ថន័យ, និយមន័យ, 77</li> </ul> <p style="text-align: right;">(ការគ្រប់គ្រងពេលខាងក្រោម)</p>
--	--

**G - H**

<ul style="list-style-type: none"> <li>● illustrated = រូបភាព, រូបភាពចុនកូរបង្ហាញ, ទំព័រ 78, 79, 146</li> <li>● men's = របស់បុរស, 79</li> <li>● overview = ទិន្នន័យទូទៅ, 78</li> <li>● tears and cuts in, rape and = រៀកសិងជាប់រលាតត្រូង, ការចាប់រំលោក និង, 303</li> <li>● tears in, childbirth and = រៀកក្នុង, ពេលកេតក្នុង និង, 249</li> <li>● washing of = ការលាងសំអាតន៍, 100, 103, 106, 109</li> <li>● also see <b>Reproductive system; STIs</b> = ប្រព័ន្ធឌែលប្រជាប់បន្ទាត់, កាមហេត</li> <li><b>Genital warts (HPV) =</b> បុសុខេលប្រជាប់កេទ (កីសុចុងកីឡូម៉ាន់ មនុស្ស), 165–167</li> <li>● cancer of the cervix and = ជីថិមហាផីក្រឹតកស្សុន និង, 165</li> <li>● pregnancy and = ថ្វីពេល និង, 167</li> <li>● signs = វេជ្ជសញ្ញា, 166</li> <li>● treatment = ការព្យាព្យាល, 166–167</li> <li><b>Gentian violet =</b> ចិត្តិក ហ្មដែស្អាន–វិដ្ឋូឡូ (ទិកលាងដើរូ), 344</li> <li><b>German measles (rubella) =</b> ជីថិស្សុបី, 12, 215, 276</li> <li><b>Girls =</b> ក្រុងក្រឹត, កុមារី</li> <li>● as caregivers = ជាអ្នកកំថែទាំ, 315</li> <li>● education denied to = ការអប់រំបិសជំពោះ, 22, 51, 52, 292</li> <li>● food withheld from = មួបអាហារក្រុវត្ថានយកពី, 11, 86</li> <li>● low status of = បានទាបនៅ, តំលែទាប, 212</li> <li>● mental health of = សុខភាពជូនក្នុង, 68–69</li> <li>● mothers supporting = ម្នាយគាំទ្រ, 21</li> <li>● older women sharing experiences with = ស្ថិតិចាស់ទៅក្នុងសារធន់ជាមួយ, 286</li> <li>● resources denied to = ផនធានក្រុវត្ថានបិសជំពោះ, 9, 19</li> <li>● self-esteem of = ការគិតតំម្លៃខុសជូនរបស់, 51, 68–69, 141</li> <li>● sexuality education and = ការអប់រំពីរីម្រួលនៃកេវនិង, 142, 155, 156</li> <li>● also see <b>Abuse of disabled girls and women; Education; Puberty</b> = ចូរមើល ការធ្វើចុប្រយោជន៍ក្រុងស្ថិតិការ, ការអប់រំ, ចូលរួមក្រោមការ</li> <li><b>Giving birth see Childbirth =</b> កេវក្នុង ចូរមើល សម្រាលក្នុង</li> <li><b>Glycerin suppositories =</b> ចិត្តិសេវិន សុលបញ្ចុះចោមក, 107, 108</li> <li><b>Goat milk =</b> ទិកដោះសាន់ចុនពីសក្តុណិក, 263–264</li> </ul>	<p><b>Gonorrhea =</b> ជីថិប្រមេះ (ប្រមេះទិកតាយូលក់)</p> <ul style="list-style-type: none"> <li>● signs = វេជ្ជសញ្ញា, ទំព័រ 160</li> <li>● in throat, condoms to prevent = ក្នុងបំពង់ក, ក្រសាយអនាមេយការពេរ, 181</li> <li>● treatment = ការព្យាព្យាល, 161–162</li> </ul> <p><b>Government policies and laws =</b> គោលនយោបាយរដ្ឋាភិបាល និងច្បាប់</p> <ul style="list-style-type: none"> <li>● abortion following rape = ពន្លឹកក្នុនចោលបន្ទាប់ពីរីម្រួលរំលាកបំពន់ជូនជូន និងកេទ, 302</li> <li>● abuse, teaching about = ការធ្វើចុប្រយោជន៍ បង្ក្រៀនអំពី, 312</li> <li>● for accessibility = សំរាប់ការអាចចួលយកបាន, 19, 23, 25</li> <li>● benefits for older persons with disabilities = ជិលប្រយោជន៍សំរាប់ មនុស្សចាស់ដែលមានពិការភាព, 286</li> <li>● as economic barrier = ជាការរារាំងផ្ទៀកសេដ្ឋកិច្ច, 33</li> <li>● family planning and = ផែនការគ្រឿងរីសុវត្ថិភាព និង, 158</li> <li>● hearing aids and batteries, free = ឧបករណ៍ជំនួយការស្តាប់ និង ចូ, មិនបងបូយ, 364</li> <li>● HIV treatment = ការព្យាព្យាលវិសុបី, 176</li> <li>● paid personal assistants = មនុស្សដែលគេចូល, លួន, 316</li> <li>● registration of births = ការចុះឈ្មោះនៃសំបុត្រកំណើត, 251</li> <li>● also see <b>Working for change</b> = ចូរមើល ធ្វើការដារសំរាប់ការ ឆ្លាស់ប្បរដ្ឋប្រជាធិបតេយ្យ</li> </ul> <p><b>Grief, miscarriage and =</b> សែចក្តីក្នុង, រូកក្នុង និង, 219</p> <p><b>Growths =</b> លូកលាស់, ផុះ</p> <ul style="list-style-type: none"> <li>● genital warts = បុសុខេលប្រជាប់កេទ, 165–167</li> <li>● pain during sex and = ការលើចុប្រយោជន៍នៃសំឡុងពេលរួមរក្សា, 151</li> <li>● also see <b>Cancer; Lumps</b> = ចូរមើល ជីថិមហាផីក្រឹត, ផុះសាច់</li> </ul> <hr/> <p><b>Handles, making =</b> ប្រជាប់ការនៃ (សំរាប់ទ្រប់ដែង), ការធ្វើ, 98</p> <p><b>Handrails (or ropes) =</b> បង្កាន់ដែសំរាប់តោអងដើរ (ខ្សោយរូ), 38, 123</p> <p><b>Hands =</b> ប្រអប់ដែង</p> <ul style="list-style-type: none"> <li>● care of = ការថែទាំនៃ, 96</li> <li>● holding things, making handles for = ការនៃក្នុង. ធ្វើប្រជាប់ទ្រប់សំរាប់, 98</li> <li>● older women and = ស្ថិតិចិបំណានស់ និង, 279</li> </ul> <p style="text-align: right;">(ការទទួលលាងខាងស្តាំ)</p> <p style="text-align: right;">(ការទទួលព័ត៌មឺ)</p>
--	---

H

<ul style="list-style-type: none"> <li>also see <b>Cleanliness</b> = ចូរមើល ការស្វាគម្ពុក, អនាម័យ</li> <li><b>Hansen's disease</b> see <b>Leprosy</b> = ជីវិកដៃសិន ចូរមើល ឃ្លាង</li> <li><b>Harmful beliefs about disability</b> = ជីវិកដៃលប្បុទ្ទិភេទសាសនីពីការរការ</li> <li>abuse = ការធ្វើឱ្យប្រើប្រាស់, ទំនើស 287, 288, 289, 307, 312</li> <li>beauty standard = ស្ថាដៃរូបសម្រួល, 140</li> <li>blaming the mother = ទំនាក់កំហុនទៅលើម្នាក់, 15</li> <li>as bringing bad fortune = ជាការនាំសំណងអ្នកក់, 140, 149, 292</li> <li>court witnesses = សារក្សីនៅគុណាការ, 302</li> <li>exclusion = ការមិនធ្វើកំណើន, បង្កើត, 15</li> <li>health problems caused by disability = បញ្ហាសុខភាពបញ្ចប់ ដោយពិការភាព, 31, 32</li> <li>HIV/AIDS = វិវីសបុរី/អេដស៊ី, 15, 171, 299</li> <li>sexuality = នៃរឹងផ្លូវកែទៅ, 31, 32, 140–141, 149, 157</li> <li>STIs = ការឈរការ, រោគធម្មង់តាមការរូបរាង, 157</li> <li>also see <b>Attitudes as barriers; Stigma</b> = ចូរមើល អាកប្បកិរិយាជាមុនស្ថាករាំង, ស្ថាកស្ថាមទូយើស</li> <li><b>Headaches</b> = លើក្បាល</li> <li>ART and = ថ្វី អាត និង, 360</li> <li>depression and = ជីវិកដៃទិន្នន័យ និង, 51, 54</li> <li>genital herpes and = ជីវិកឈើលើប្រជាប់កែទៅ និង, 165</li> <li>hormonal methods of family planning and = វិធីសារ្យអំមួននៃ ដែនការគ្រឿសារ, 196</li> <li>oral contraceptives and = ថ្វីលេបសំរាប់នូវរារកំណើត និង, 197</li> <li>severe, pounding = ច្បន់ច្បន់, លើខ្លាក់យ៉ាងខ្សោយ, 118</li> <li>from stress = ពីរាជការ:តិន្នន័យក្នុងចិត្ត, 51</li> <li>toxemia of pregnancy and = ហើយអំពុងពេលមានធ្វើពេះ, 232, 246</li> <li><b>Health center</b> = មជ្ឈមណ្ឌលតាំងសុខភាព</li> <li>abortion procedures in = ដែនការរព្យិកកូនចោលក្នុង, 208</li> <li>accessibility suggestions= យោបល់អំពីការរាជទម្លៃយកចុន (សំរាប់ជិការ), 36–40</li> <li>combining appointments = ការណាក់ចូលប្រើនិងក្នុងមួយឡើង, 36</li> <li>HIV testing = ការធ្វើតេស្សវិវីសបុរី, 172–173</li> <li>physical accessibility improvements = ការកែសម្រួលឱ្យលូបសេវា ចំពោះផ្លូវធ្វើដែនិនិងចែកផ្លូវចេញរាជការទាំងឡាយ, 38–40</li> </ul> <p style="text-align: right;">(ការអនុលោនខាងស្តាំ)</p>	<ul style="list-style-type: none"> <li>privacy and = ការពេកជីន និង, ទំនើស 42, 294</li> <li>sign language capability in = សមត្ថភាពខាងភាសាព្យាក្តី, 36–37</li> <li>sterilization procedures in = ដែនការរំភារ់ភាក់លើងឱ្យមានកូន, 203</li> <li>visit by support group = ក្រុមកំច្រោមកល់ជាមួយ, 47–48</li> <li>also see <b>Exams and tests; Health workers; Hospital</b> = ចូរមើល ការពិនិត្យនិងធ្វើតេស្ស, បុគ្គលិកសុខភាព, មន្ទីររដ្ឋម្ម</li> <li><b>Health workers</b> = បុគ្គលិកសុខភាព</li> <li>abortion procedures by = ដែនការរព្យិកកូនចោលដោយ, 208</li> <li>abuse signs, watching for= សញ្ញាដែនការធ្វើឱ្យប្រើប្រាស់, រកមើលសំរាប់, 326</li> <li>caregivers supported by = អ្នកថែទាំត្រូវប្រើប្រាស់កំច្រដោយ, 316, 326</li> <li>childbirth conditions = ស្ថានភាពពេលសម្រាប់កូន, 251</li> <li>exams, guidelines for = ការពិនិត្យ, តោលការណ៍ណែនសំរាប់, 128, 137–138</li> <li>family planning needs and = តួន្ផោរដែនការគ្រឿសារនិង, 186, 205</li> <li>female, need for, = មនុស្សស្រី, ត្រូវការសំរាប់, 35</li> <li>helping women with particular disabilities = ការធ្វើស្រីដែលមានពិការភាពជាក់លាក់, 43</li> <li>implants, placed or removed = ឧបករណ៍ពន្លារកំណើកបញ្ចុះ ក្នុងដើម្បី, ដោក់ចូល ឬ ដោះយកវាបេញ, 198–199</li> <li>injectable contraceptives = ថ្វីថាក់សំរាប់ពន្លារកំណើត, 198</li> <li>IUD placement = ការដោក់កងពន្លារកំណើត អាយុវិនិត្ត, 195</li> <li>learning from disabled women = ការរៀនសូត្រពិស្សិការ, 34, 41–42, 326</li> <li>pregnancy support by = មានថ្វីពេះគំច្រដោយ, 233–234, 236</li> <li>privacy needs and = ត្រូវការពេកជីន និង, 42, 174, 184, 198, 294</li> <li>providing care = ការផ្តល់ការថែទាំ, 37</li> <li>puberty support by = ចូលរួមគ្រប់ការគំច្រដោយ, 77</li> <li>rape, support for woman = ការចាប់រំលោក, គំច្រស្រី, 302, 304</li> <li>respect for disabled women= គោរពថែះស្រីពិការ, 42, 174, 184</li> <li>sexual health support by = សុខភាពផ្លូវកែទៅគំច្រដោយ, 156, 184</li> <li>sterilization by = ការរំភារ់ភាក់លើងឱ្យមានកូនដោយ, 203, 204</li> <li>also see <b>Attitudes of health workers, as barrier; Midwives</b> = ចូរមើល អាកប្បកិរិយានេសបុគ្គលិកសុខភាព, ជាមុនស្ថាករាំង, ស្ថាប</li> <li><b>Hearing aids</b> = ឧបករណ៍ដែនិនយការស្ថាប់, 363–365</li> </ul> <p style="text-align: right;">(ការថែទាំត្រូវ)</p>
--	---

**H**

<p><b>Hearing impairments, women with</b> = ធាតុស្ថាប់ការស្វោចប់ប្រចាំរយៈពេល, ត្រួវ  <ul style="list-style-type: none"> <li>● baby of, keeping close = ទារកនៃ, ទុកក្បនេនៅក្បែរ, ទំព័រ 251, 267</li> <li>● health worker helping = បុគ្គលិកសុខភាពជាមួយ, 43, 138</li> <li>● relationship with baby = ទំនាក់ទំនងជាមួយទារក, 267</li> <li>● also see <b>Deaf women</b> = ចូរមិន ត្រួវឱ្យ</li> </ul> <p><b>Heartbeat, fast</b> = ស្វាក់បែងដោត, លើក  <ul style="list-style-type: none"> <li>● allergy to medicine = ប្រុកិកមួយ បុរីអស្សីថ្មីពេល, 329</li> <li>● anemia = ជីស្រីស្អាតស្អាត, 87</li> <li>● anxiety = ចិប់អារម្មណ៍ (កំហ្ម), 56</li> <li>● dysreflexia = ជីស្រីសំណើដុលមាមលើសស្អួលប្រចាំរយៈ, 153</li> </ul> <p>stress = អាការៈតិចតិចចិត្ត, 50</p> <p><b>Heartbeat, of baby</b> = ស្វាក់បែងដោត, នៃទារក, 217, 218</p> <p><b>Heart disease</b> = ជីស្រីបែង  <ul style="list-style-type: none"> <li>● hormonal methods of family planning and = វិធីសារស្អាតអំពីផីនៃផែនការគ្រឿងសារនឹង, 196</li> <li>● HRT and = វិធីព្យាពុលូរអំពីផី, 283</li> <li>● syphilis and = ជីស្រីស្អាយ (កាមេរោគ) នឹង, 163</li> </ul> <p><b>Heat therapy</b> = វិធីក្រុចុលដោយប្រើកំដោ</p> <ul style="list-style-type: none"> <li>● for arthritis = សំរាប់ជីវិកសាកស្វាក់ត្រួវ, 152</li> <li>● back pain = លើចុករោបួនចិត្ត, 227</li> <li>● before stretching muscles = មុនពេលពន្លឹកសាប់ជី, 91</li> <li>● breast infection (mastitis) = ជីស្រីរករដោះ (លាសដោះ), 261</li> <li>● childbirth and = កើតកូន នឹង, 237, 243</li> <li>● for monthly bleeding discomfort = ចំពោះភាពមិនស្រួលកនៅអំឡុង ពេលស្វាក់ឈាមរដ្ឋ, 110</li> <li>● for muscle cramps= ចំពោះសាប់ជីរម្បូល (រម្បលក្រកពី), 225, 243</li> <li>● overview = ចិត្តភាកេទទៅ, 120</li> <li>● for painful joints = ចំពោះស្វាក់យើង, 228</li> <li>● pregnancy and = ថ្ងៃពោះ នឹង, 226, 227, 228</li> <li>● for spastic muscles = ចំពោះសាប់ជីកិន/វិងកាំង, 92, 226</li> </ul> <p><b>Helper foods (high energy)</b> = មួបអាហារជីស្រីយ (ថាមពលខ្ពស់), 87</p> <ul style="list-style-type: none"> <li>● first foods for baby and = មួបអាហារដីបួនសំរាប់ទារកនឹង, 265, 266</li> </ul> <p><b>Helping relationships</b> = ការជួយយកអាសារដល់ទំនាក់ទំនង, 62</p> <ul style="list-style-type: none"> <li>● also see <b>Support groups</b> = ចូរមិន ក្រុមតាំង</li> </ul> <p><b>Hemorrhage see Bleeding</b> = ស្វាក់ឈាមស្វីកស្វាប់ មិន ស្វាក់ឈាម            (កម្រិតឯកលេខាងស្តាំ)</p> </p></p></p>	<p><b>Hemorrhage see Bleeding</b> = ស្វាក់ឈាមស្វីកស្វាប់ មិន ស្វាក់ឈាម</p> <p><b>Hemorrhoids</b> = បុសដួងបាត, ទំព័រ 108</p> <p><b>Hepatitis</b> = ជីស្រីត្រួយ, 167–168</p> <ul style="list-style-type: none"> <li>● hormonal methods of family planning and = វិធីសារស្អាតអំពីផីនៃផែនការគ្រឿងសារនឹង, 196</li> <li>● injections spreading = ការចាក់ចូលផ្ទិចឱ្យរាយជាល, 13</li> <li>● prevention = ការការពារ បុរីការបែងស្ថាត, 110, 168, 179</li> <li>● signs = វរាគិសព្យាល, 167, 168</li> <li>● vaccines for = ចូលរីកស្តីសំរាប់, 168</li> </ul> <p><b>HepB immunization</b> = ចូលរីកស្តីការពារជីស្រីប្រកែទ បេ, 276</p> <p><b>Herbal remedies see Home remedies</b> =            ចូលរីកស្តីការពារ ចូលរីកស្តីការពារជីស្រីប្រកែទ បេ</p> <p><b>Herpes see Genital herpes</b> = ជីស្រីរីម ចូរមិន រីមលើប្រជាប់កេទ</p> <p><b>Herpes zoster (shingles)</b> = ជីស្រីរីមជី (រីមបេកទិចចិត្តមួយ), 175</p> <p><b>Hib immunization</b> = រីកស្តីការពារជីស្រីឈាមមិនក្រប្រកែទ បេ            ផែនការពារក្នុងក្រុមហ៊រណករក្រោមខ្លួននិងរោកស្រាគ, 276</p> <p><b>High blood pressure</b> = សំណើដុលមាមលើស</p> <ul style="list-style-type: none"> <li>● early detection = ការរកយើត្រាន់ពេលតាំងពីរាន់តិច, 126</li> <li>● stress and = អាការៈតិចតិចចិត្ត នឹង, 50, 51</li> <li>● toxemia and = ជាកិត្តិតុលក្នុងឈាម នឹង, 232, 246</li> <li>● also see <b>Dysreflexia</b> = ចូរមិន ជីស្រីសំណើដុលមាមលើសស្អួលប្រចាំរយៈ</li> </ul> <p><b>High dose pills</b> = ចូលត្រាប់ចិត្តពលខ្ពស់ (ចូលព្យារកំណើត), 356</p> <p><b>Hips, uneven hip bones</b> = ក្រុការ, ឬឯក្រុការមិនស្មើគ្នា, 79</p> <p><b>HIV/AIDS</b> = វិសិទ្ធិវិរិោះ/អេដស៊ី, 169–179</p> <ul style="list-style-type: none"> <li>● AIDS, described = អេដស៊ី, បានរៀបរាប់, 169</li> <li>● breastfeeding and = ការបំពើដោះកូន នឹង, 170, 199, 261–262</li> <li>● care program for = កម្មវិធីថែទាំសំរាប់, 358</li> <li>● as cause of birth defects =            ជាបោគុបងឱ្យខ្ចោចច្រើនយើកកំណើត, 12</li> <li>● combination drugs best for =            ចូលិកចូលត្រាប់ប្រុងបំផុតសំរាប់, 328</li> <li>● cotrimoxazole and = ចូល ក្រុមធមុកសាប្បូល នឹង, 177</li> <li>● cough = កូក, 175</li> <li>● counseling = ការពិគ្រោះបញ្ហា, 173</li> <li>● diarrhea = ជីវិកត, 175</li> </ul>
--	--

(កម្រិតឯកស្តាំ)

**H**

- diet and = របបមុំបាយការ និង, ទាំង 176, 177–178
- dry sex and = ការរួមរៀក្សាដែលស្អើ និង, 151, 182, 284
- early detection = ការរកដើរពីភាពខ្លួនដែលតាំងពីវានៅតិច, 126
- fever = ជីវិតគ្រឿនក្រោ, 174, 233
- harmful beliefs about cause and cure = ជីវិតដែលបង្ហាញទូទៅថាទេស អំពិធមេលហេគ្បិនការជាសេស្តីយ, 15, 171, 299
- HIV, described = វិសេសបុរី, បុន្ថែបរាប់, 169
- infections prevented with medicines = ជីវិតដែលបង្ហាញពីមេរាត ត្រូវបានទំនួលស្ថាក់ជាមួយចូលឈរទៅ, 177
- injections spreading = ការចាក់ចូលឈរទៅធ្វើឱ្យរាល់ជាល, 13
- living positively with = ការសេវាដោយភាពវិធីមានជាមួយ, 178
- monthly bleeding and caregivers = ឈាមរដ្ឋូវ និង អ្នកចែកចាយ, 110
- monthly bleeding, sex during = ឈាមរដ្ឋូវនិងការរួមរៀក្សាដែលមួយ, 182
- mouth and throat problems = បញ្ញាភាគដែលបង្ហាញបំផែក, 175
- nausea and vomiting = ចូលឈរ និង ក្នុង, 175
- pregnancy and = ថ្ងៃពេល និង, 169, 170, 233
- prevention of = ការការពារនៅ ឬ ការទំនួលស្ថាក់នៅ, 110, 179–182
- prevention of, family planning methods and = ការទំនួលស្ថាក់នៅ, វិធីសាងស្តែងដែនការគ្រប់សារ និង, 189, 191, 193, 203
- privacy and = ភាពឃីកណីន និង, 174
- rape and = ការចាប់រីលាក និង, 303
- safer sex = ការរួមរៀក្សាដែលស្ថិភាព, 180–182
- sign language for = ភាសាសញ្ញាសំរាប់, 369, 370
- signs = រោគសញ្ញា, 169
- skin rashes and itching = ស្សែកកន្លឹមហើយរមាស់, 175
- spread of = ការរាយជាលនៅ, 170–171
- stigma and = ស្ថាក់ស្ថាមទុយសិ និង, 179
- test for = ធ្វើតែស្ថាសំរាប់, 172–173
- Treatment = ការព្យាយាល, 176–178, 358–362
- tuberculosis (TB) = ជីវិតបែង, 175, 177
- weight loss and malnutrition = ធម៌ទំនួន និងឧបាទរួមបញ្ហាម, 175
- women and girls more easily infected by = ស្ថិភាពក្នុងស្ថិភាពកំណែ នាយកដែលជាយ, 80, 171
- working for change=ធ្វើការងារសំរាប់ការធ្វើសំខាន់ប្រចាំពេល, 182–184

- also see ART (antiretroviral therapy) =  
ចូរមិល ចូលឈរទៅ វិធី ព្យាយាលកាមរយៈចូលឈរទៅដែលត្រូវរាយកំណែ
- Holding baby during breastfeeding =  
ការបិទាកនេនដែលទំនួលបំពើ ដោះក្នុង, ទាំង 256–257
- Home = ផ្ទះសំបុរាណ, លំនេដ្ឋានដែលសុខសាន្ត
- accidents as source of disability =  
គ្របាលដែលបានបង្ហាញពីការភាព, 14
- older women and changes to =  
ស្ថិភាពជាសំនួរការប្រើប្រាល, 280, 286
- preventing HIV and hepatitis infection=  
ការទំនួលស្ថាក់វិសេសបុរី និង ជីវិតបែង, 179–180
- services in, not institutions =  
សេវាបំពើក្នុង, មិនមែនមជ្ជមណ្ឌល, 307
- also see Cleanliness; Equipment =  
ចូរមិល ភាពស្ថាតបាត ឬ អនាមេយ, ឧបករណ៍ដែនីនូយ
- Home remedies see Traditional medicines =  
ចូលឈរទៅដែល ចូរមិល និសចម្លាត ឬ ចូលឈរទៅក្នុងជាតិ
- Home visits = ការចុះស្ថាសំរាប់ស្ថាមពីរ, 35
- Homosexuality = មនុស្សស្មោគប្រចាំឆ្នាំ, ខ្លួយ, 145, 147, 148
- Honey and sugar, pressure sore treatment =  
ទិកបុំនិងសុរ, ការព្យាយាលដែលជាបុរីក្នុង (ដែលចំហមុខ ), 115
- Hookworm = ព្យីនទំពក
- sandals or shoes = ស្សែកដែនសំបុរាណ ឬ ស្សែកដី, 275
- anemia and = ជីវិតស្សែកស្សែក និង, 87
- Hormonal methods of family planning =  
វិធីសាងស្តែងអំរួមនៅដែនការគ្រប់សារ, 196–199
- comparison chart with other methods =  
តារាងប្រព័ន្ធបែងបំជាមួយវិធីសាងស្តែង, 188
- implants = ឧបករណ៍ពន្លាកំណែលបញ្ចុះក្នុងដែមដី, 198–199
- injectable = ចូលឈរទៅកំសំរាប់ពន្លាកំណែល, 198
- IUD = អាយុវិត (កងពន្លាកំណែល), 195
- menopause and switch from =  
ដល់ភាយុកាលអស់ឈាមរដ្ឋូវ និង បុរាណ, 285
- overview = ទិន្នន័យទូទៅ, 187, 196
- paralysis and choice of = ពិការស្តិកដី និងជីវិតនៅ, 206
- progestin-only, required = អំបីនប្បដស្តិកមួយមុខគត់, កូវការ, 196, 198, 199, 206
- side effects = ពិនិត្យជាបីក្នុង, 196, 198, 199, 356

## H-I

<ul style="list-style-type: none"> <li>● also see <b>Oral contraceptives Hormone replacement therapy (HRT)</b> = ផ្ទើលេបពន្លាក់ណែនកាមរយៈវិធីព្យាពូលប្បរអ៊ម្វ៉ែន, 283</li> <li><b>Hormones, puberty and</b> = អំឡុង, ចូលរួមគ្រប់ការ និង, 72, 79</li> <li><b>Hospital</b> = មន្ទីរភេទ</li> <li>● abortion procedures in = ដ៏ណែនការពន្លឹតកូនចោលកូន, 208</li> <li>● accessibility suggestions = យោបល់អំពីភាពវាគចនាលួលយកបានសំរាប់ជនពិភាករ, 36–40</li> <li>● childbirth in, reasons for = កើតកូនកូន, ហេតុផលសំរាប់, 165, 208, 213, 233, 238, 239, 244</li> <li>● HIV testing = ការធ្វើតេស្សវិស័យហីវី, 172–173</li> <li>● mental health = សុខភាពផ្លូវចិត្ត, 60</li> <li>● privacy and = ការពិនិត្យ និង, 42, 294</li> <li>● sign language capability in = សមត្ថភាពភាសាសញ្ញាកូន, 36–37</li> <li>● sterilization procedures in = ដ៏ណែនការរំភាតកំកុំមានកូន, 203</li> <li>● also see <b>Doctors; Health workers; Institutions</b> = ចូរមិន នៃដ្ឋាហណិត, បុគ្គលិកសុខភាព, មជ្ឈមណ្ឌល</li> <li><b>Hot flashes</b> = ភ្លើងស្អាតបែប (ស្រីចាស់ឱអស់រដ្ឋរូបមារ), 282, 283</li> <li><b>Hot temperature, dysreflexia and</b> = សីតុណុភាពភ្លាម, ដ៏ដីសំរាប់ ឬមានស្អាតបែប (ស្រីចាស់ឱអស់រដ្ឋរូបមារ), 117, 118</li> <li><b>Hot water</b> see <b>Heat therapy</b> =</li> <li><b>HPV</b> see <b>Genital warts</b> =</li> <li>វិសុទិកីទូម្ភានឈនុស្ស ចូរមិន បុសអុខេលប្រជាប់កែវ</li> <li><b>HRT (hormone replacement therapy)</b> = វិធីព្យាពូលប្បរអ៊ម្វ៉ែន, 283</li> <li><b>Hunger, loss of appetite</b> = ឆ្លាង, មិនឆ្លាងចំណិតអាហារ, 167</li> <li><b>Husbands</b> see <b>Partners</b> = បី, ស្តាមី ចូរមិន នៅក្បែង</li> <li><b>Hydrocortisone (cortisol)</b> = ផ្ទាំ ហីដ្ឋីកំរិសុន (កំរិសុល), 345</li> <li><b>Hymen</b> = ស្នូលព្យាយិរឿយ៍, 78</li> <li><b>Hypertension</b> see <b>High blood pressure</b> =</li> <li>ដ៏ណែនយាមឡើង ចូរមិន សំរាប់ឈាមបើស</li> </ul> <hr/> <ul style="list-style-type: none"> <li><b>Ibuprofen</b> = ផ្ទាំ អូបូរូប្បន្ន, 345</li> <li>● aspirin and = ផ្ទាំ អាស់ស្តីវិន, 120</li> <li><b>Ice therapy</b> see <b>Cold/ice therapy</b> =</li> <li>វិធីព្យាពូលដោយទិកកក ចូរមិន វិធីព្យាពូលដោយទិកក្រុជាក់/ទិកកក</li> <li><b>Illness</b> = ជីជុំ, ភេទ, ការមានជីជុំ,</li> <li>● counting days method and = វិធីសារស្ថាប័នបំនួនថ្ងៃនិង, 201</li> <li>● infertility and = ភ្លានលទ្ធការបង្កើតកំណើន និង, 82</li> </ul>	<ul style="list-style-type: none"> <li>● also see <b>Danger signs; Prevention; STIs; specific illnesses and signs</b> = ចូរមិន សញ្ញាប្រភេទច្បាក់, ការខែប់ស្អាត, កាមរោគ, ជីជុំជាក់លាក់ និង រោគសញ្ញាប្រជាក់លាក់។</li> <li><b>Immunization</b> see <b>Vaccinations</b> = មិន ផ្ទើវិកក់សុខការពាររោគ</li> <li><b>Impaction of stool</b> = ការបែនចំណួចដែលបាយក, ទំព័រ 108</li> <li><b>Impairment</b> = ការចុះខ្សោយ ឬ ភាពពិភាករ ឬ ការខូចអីមួយ, 6</li> <li>● also see <b>Disability; Women with disabilities</b> = ចូរមិន ពិភាករ, ស្រីដែលមានពិភាករ ឬ ស្រីពិភាករ ឬ ស្រីដែលពិភាករ</li> <li><b>Implants</b> = ឧបករណ៍ពន្លាក់ណែនកាមរោគកំណើនដើម្បីដោយ</li> <li>● danger signs = សញ្ញាប្រភេទច្បាក់, 199</li> <li>● removal of = ការយកឧបករណ៍ចេញ, ដោះវាទេញ, 199</li> <li>● use of = ការប្រើនៅ, 198–199</li> <li><b>Incest</b> see <b>Sexual abuse</b> = ការយកត្រាតីដោយរួមគេខុសច្បាប់ (ឯកសារស្ថិតិស្ថិតិ) ចូរមិន ការរំលោភបំពានផ្ទុវកែវ</li> <li><b>Inclusion</b> = ការជាក់បញ្ចប់</li> <li>● communities strengthened by = សាធារណ៍បានព្រើនដោយ, 27</li> <li>● sexual health and = សុខភាពផ្លូវចិត្ត និង, 142, 155, 156</li> <li>● support groups aiding = ក្រុមការពិនិត្យដែលជួយជំនួយបំបុង, 67</li> <li><b>Infections</b> = ជីជុំដែលបង្កើតដោយរោគ, ជីថ្ងៃ, ជីថ្ងៃប្រាយ</li> <li>● after childbirth, prevention of = ក្រាយពីកើតកូន, ទំនួលស្អាតនៃ, 249</li> <li>● attention to minor signs = យកចិត្តទុកដាក់ចំពោះរោគសញ្ញាប្រជាក់, 96</li> <li>● of breast (mastitis) = នៃដោះ (រលក/ឈាលដោះ), 260–261, 262</li> <li>● feet and = ប្រអប់ដើងនិង, 96, 97–98</li> <li>● of hands or wrists = នៃប្រអប់ដើង ឬ កៅដ, 94</li> <li>● with HIV/AIDS, medicine to prevent = ជាមួយវិស័យហីវី/អីដីស៊ី, ផ្ទាំពេញដើម្បីបង្កើតស្អាត, 177</li> <li>● implants and = ឧបករណ៍ពន្លាក់ណែនកាមរោគបញ្ចូនដើម្បីដោយនិង, 199</li> <li>● injections and = ការចាក់ផ្ទាំ និង, 13</li> <li>● of pressure sores = នៃជីថ្ងៃគ្រឿង, 116</li> <li>● rape and = ការចាប់រំលោក, ការរំលោភបំពានផ្ទុវកែវ និង, 303</li> <li>● sign language for = ភាសាសញ្ញាសំរាប់, 369</li> <li>● of womb, following childbirth = នៃស្ថាប់, បន្ទាប់ពីស្រាលកូន, 248</li> <li>● yeast causing others = ជីជុំដែលបង្កើតខ្លួនរៀងរាល់, 111</li> <li>● also see <b>STIs; specific diseases</b> = មិន កាមរោគ, ជីជុំជាក់លាក់</li> <li><b>Infertility</b> = ភ្លានលទ្ធការបង្កើតកំណើន (ភ្លានជីវិតជិតលិកកូន), 81–82</li> </ul>
(ការទំនាក់ទំនងស្ថា)	(ការទំនាក់ទំនងពិភាករ)

## I - J

<p><b>Infibulation</b> see <b>Female genital cutting</b> = ការកាត់សែរចោល ចូរមិល ការកាត់ចោលធ្វើក្នុងក្នុងមួយនៃប្រជាប់កេខ្លួន</p> <p><b>Ingrown toenails</b> = កប់ជាយក្រចក់កដឹង (កប់ត្រាំងក្រាំង), ទំព័រ 97</p> <p><b>Inherited disabilities</b> = ពិការភាពពីកំណើនឯង, 14</p> <p><b>Injectable contraceptives</b> = ថ្វីថាក់សំបែកនៃកំណើនកំណើន</p> <ul style="list-style-type: none"> <li>• breastfeeding safe with = បំបុះដោះក្នុងមានសុវត្ថិភាពជាមួយ, 198</li> <li>• as progestin-only method = ជាផិស់ស្ថាប្រជុំនៃមួយមួនតុក, 198</li> <li>• use of = ការប្រើប្រាស់, 198</li> </ul> <p><b>Injections</b> = ការចាក់ថ្វី</p> <ul style="list-style-type: none"> <li>• as cause of disability = ជាមួលហេតុនៃពិការភាព, 13</li> <li>• HIV prevention and = ការទប់ស្ថាក់វិវីសបុរី និង, 180</li> <li>• measurement of = ការរារសប្បន្ទីនៃថ្វី, 329</li> <li>• speeding results in emergencies = លើក្រុងជាលទ្ធផើលសង្គ្រោះបន្ទាន់, 330</li> <li>• unnecessary = ដែលមិនចាំបាច់, 13</li> </ul> <p><b>Injuries</b> = របៀប</p> <ul style="list-style-type: none"> <li>• internal, from abortion = ទាងក្នុង, ពិការពន្លឺក្នុងចោល, 208</li> <li>• from pregnancy and childbirth = ពិការមានធ្វើបាននិងការសម្រាលក្នុង, 247–249</li> <li>• from rape = ពិការរំលែកបំពេញជូនរៀង, 302–303</li> <li>• war creating = ការកែវិតនៃសង្គម, 11</li> <li>• also see <b>Female genital cutting; Violence against women</b> = ចូរមិល ការកាត់ចោលធ្វើក្នុងក្នុង។ អំពើកិច្ចប្រជាគន្លឹមក្នុង</li> </ul> <p><b>Inner folds of the vulva</b> = បន្ទាន់ក្នុងនៃយោនី, 78, 145</p> <p><b>Insecticides</b> see <b>Pesticides</b> =</p> <p>ថ្វីពូលកំចាត់ស្រឡូន, ចូរមិល ថ្វីកំចាត់ស្របច្ចោះ</p> <p><b>Inserts (suppositories)</b> = សុលចូល (សុលថ្វីចូល), 107, 108</p> <p><b>Institutions, abuse in</b> = មជ្ឈមណ្ឌល, ការធ្វើបាននៃក្នុង, 306–307</p> <p><b>Interactions of medicines</b> = កន្លឹមសង្គមពេញចរណ៍កំនិតក្នុង, 328</p> <ul style="list-style-type: none"> <li>• oral contraceptives and = ថ្វីលេបសំរាប់នៃកំណើនកំណើន, 355</li> <li>• also see <b>specific medicines</b> = ចូរមិល ថ្វីពេញចរណ៍កំណើន</li> </ul> <p><b>Intercourse</b> see <b>Sex</b> = ការឃុំកែងលិខិតិនៃយោនី មិន ការឃុំក្នុងក្នុង</p> <p><b>Interpreter for deaf women</b> = អ្នកបកប្រសិរីកំណើនក្នុង</p> <ul style="list-style-type: none"> <li>• looking at deaf woman = មិនទៅក្នុងក្នុង, 138</li> <li>• privacy and = ភាពិភាគិនិត្ត, 174</li> </ul>	<p><b>Intestinal problems, from stress</b> = បញ្ហាបោះរៀន, ពិការភាពពីក្នុងក្នុងបិត្ត, ទំព័រ 51, 54</p> <p><b>Intra-uterine devices</b> see <b>IUDs</b> = កងពន្លករកំណើន ចូរមិល អាយូមី</p> <p><b>Iron</b> = ជាតិដៃក (សារតុខនិជិ)</p> <ul style="list-style-type: none"> <li>• for anemia (weak blood) = សំរាប់ជីស្សកសុំង (ឈាមខ្សោយ), 88</li> <li>• for pressure sore prevention = សំរាប់ទប់ស្ថាក់ជីថ្ងៃតិច, 117</li> <li>• sources of = ប្រកាសនិងជាន់នៃ, 88</li> </ul> <p><b>Isolation</b> = ការដាច់ឆ្លាយពីគេងង, 54</p> <ul style="list-style-type: none"> <li>• as abuse = ពិការធ្វើបាប, 292</li> </ul> <p><b>Itching</b> = រមាស់</p> <ul style="list-style-type: none"> <li>• anus, = និគុទិន/គុច, 108</li> <li>• genitals = ប្រជាប់កេខ្លួន, 111, 113, 159, 165, 166</li> <li>• nipples = ក្បាលដោះ, 260</li> <li>• skin, HIV/AIDS and = ស្អែក, វិវីសបុរី/អេដស់, 175</li> </ul> <p><b>IUDs (intrauterine devices)</b> = អាយូមី (កងពន្លករកំណើន)</p> <ul style="list-style-type: none"> <li>• comparison chart with other methods = តារាងប្រើបង្រៀបជាមួយវិស់ស្ថាប្រជុំ, 188</li> <li>• danger signs = សញ្ញាប្រចាំថ្វីក, 195</li> <li>• as emergency method of family planning = ជាផិស់ស្ថាប្រជុំសង្គ្រោះបន្ទាន់នៃដែនការត្រួសារ, 205</li> <li>• infertility and = ត្រានលទ្ធភាពបង្គកំណើន, 81</li> <li>• overview = ទិន្នន័យទូទៅ, 187</li> <li>• paralysis and choice of = ពិការសុវត្ថិភាព និង ជីវិសនិត្ត, 206</li> <li>• use of = ការប្រើប្រាស់, 195</li> </ul> <p><b>IUS (Intrauterine system)</b> = អាយូមីស (ប្រព័ន្ធកងពន្លករកំណើនជាមួយជាតិនៃរដ្ឋិន), 195</p> <hr/> <p><b>Jaundice</b> see <b>Hepatitis</b> = ជីវិសាន់លើក ចូរមិល ជីវិមិមិ</p> <p><b>Jelly contraceptive</b> see <b>Spermicides</b> = ថ្វីក្រុមពន្លករកំណើន ចូរមិល ថ្វីសំណាប់មេជីវិត</p> <p><b>Jobs</b> see <b>Work</b> = ការងារ ចូរមិល ធ្វើការងារ</p> <p><b>Joint pain and stiffness</b> = លើសន្ទាក់ និង ពិចាកបកចុំឡើង</p> <ul style="list-style-type: none"> <li>• caution on exercising = ប្រយ័ត្នលើការបាត់ប្រាតា, 92</li> <li>• lack of exercise and = គ្រឿងការការបាត់ប្រាតា និង, 88</li> <li>• older women and = ស្ថាប់ស្ថាល់ និង, 278</li> <li>• overuse injuries = រូបសោយការប្រើប្រាស់លើង, 93–94</li> </ul> <p style="text-align: right;">(កម្រោងការងារ)</p>
--	---

## J - K - L

<ul style="list-style-type: none"> <li>● pain management = គ្រប់គ្រងការឈើចាប់, ទំព័រ 120</li> <li>● pregnancy and pain in = ធ្វើពោះ និង ការឈើចាប់ក្នុង, 228</li> <li>● sexuality and = នឹងរួម្យារក្រោះ និង, 150, 151, 152</li> <li>● treatment for = ការព្យាពូលសំរាប់, 120, 228</li> </ul> <p>*****</p> <p><b>Kaposi's sarcoma</b> = កាបីសុំនៃសារក្បាញ ជាលេសលង្វិយកើតនិង មហាកិតនៃសរសើរយាម/ច្នាំងជាលិជាតា, 175</p> <p><b>Kidney infection</b> = ជីវិរលកក្រុងនោម</p> <ul style="list-style-type: none"> <li>● catheters and = ទូយោបូមទិន្នន័យ, 101, 102</li> <li>● caution on pressing bladder to empty = ប្រយ័ត្នពេលសង្គត់សំរាប់បញ្ហាកន្លែមដើម្បីធ្វើឱ្យឯកចេញសំរាប់បញ្ហាកន្លែម, 101</li> <li>● signs = សារសង្គ, 106</li> <li>● treatment = ការព្យាពូល, 106</li> </ul> <p><b>Kidney problems, toxemia and</b> = បញ្ហាក្រុងនោម, ជាគិតុលក្នុង យាម (រោគហើមនៅអំឡុងពេលមានធ្វើពោះ) និង, 232</p> <p>*****</p> <p><b>Labia</b> = បរិប ឬ បុរិប (ស្រចាប់ស្អាតក្នុងយោនី), 78, 145</p> <p><b>Labor</b> = ការឈើពោះកើតក្នុង</p> <ul style="list-style-type: none"> <li>● birthing positions = របៀបដាក់រាងកាយពេលកើតក្នុង, 240–242</li> <li>● bowel program and = កម្មវិធីបន្ទាន់រាងបាយក, 238, 239</li> <li>● breathing during = ការដឹកដើម្បីនៅអំឡុងពេល, 235, 236, 240</li> <li>● danger signs during = សញ្ញាប្រាក់ដើរក្នុងនៅអំឡុងពេល, 245–247</li> <li>● dysreflexia and = ជីវិសំណងយាមលើសស្របស្រាវ និង, 238–239, 240</li> <li>● early, laxatives or purgatives causing = ទាន់ពេលនៅតិច,</li> <p style="padding-left: 2em;">ច្នាំសុលឡាក់សាទី ឬ បុណ្ណាទី សំរាប់បញ្ហាបាយកបណ្តាលឱ្យ, 229</p> <li>● early, sex during pregnancy and = ឈើពោះកើតក្នុងមិនគ្រប់ខ្លួន ការរួមរក្សានៅអំឡុងពេលមានធ្វើពោះ និង, 217</li> <li>● long = វេង, 246</li> <li>● movement and walking during = ចុលនានិងការដើរនៅអំឡុង, 240</li> <li>● muscle cramps and spasms = សាប់ផ្លូវលិនិងកិន, 240, 241, 243</li> <li>● oxytoxin overused in = ច្នាំអុកសុត្តសុខិតុនប្រើលើសកំណត់ក្នុង, 13</li> <li>● signs of = សញ្ញា និង, 236–237</li> <li>● things to do once started = អូយក្រុរធ្វើពេលចាប់ផ្លូវឱ្យឈើពោះ, 237</li> <li>● urine passing and = ចូលនៅមួយ និង, 238, 239, 240</li> </ul>	<ul style="list-style-type: none"> <li>● also see <b>Childbirth; Contractions</b> = ចូរមិន ការសម្រាលក្នុង ឬ កើតក្នុង, ស្អានក្នាតក្នុង ឬ សាថ់ផ្តើក្នាតក្នុង</li> <li>● <b>Lamivudine</b> = ច្នាំ ឡាមុីវីឌី, ទំព័រ 361</li> <li><b>Land mines, treaty to outlaw</b> = ត្រាប់មិនកប់ក្នុងដី, សន្តិសញ្ញាយឬបំពុកការប្រើ, 11</li> </ul> <p><b>Language</b> = ភាសា</p> <ul style="list-style-type: none"> <li>● health information in many = ព័ត៌មានសុខភាពនៃជាប្រើន, 36</li> <li>● simple, for women with learning or understanding disabilities = សាមញ្ញ, សំរាប់ស្ថិតិសំណងពេលមានបញ្ហាបាយកើតក្នុងស្ថិតិ ឬ យល់ដឹង, 36</li> <li>● also see <b>Communication; Sign language</b> = ចូរមិន ការប្រាស់យោទាក់ទង, ភាសាសញ្ញា</li> </ul> <p><b>Language, sexual abuse with</b> = ភាសា, រំលែកបំពានជាមួយ, 298</p> <p><b>Laws</b> see <b>Government policies; Police; Working for change</b> = ច្បាប់ ចូរមិន គោលនយោបាយរដ្ឋាភិបាល, បូលីស, ធ្វើការងារសំរាប់ការប្រាស់ប្រើប្រាស់</p> <p><b>Laxatives</b> = ច្នាំឡាក់សាទី សំរាប់សុលឡាក់ស្ថិតិដើម្បីបញ្ហាបាយក</p> <ul style="list-style-type: none"> <li>● not given to baby = បាមប្រើបំពេញទៅកូវ, 270</li> <li>● not used in pregnancy= បាមប្រើអំឡុងពេលមានធ្វើពោះ, 229</li> <li>● use of = ការប្រើនៅ, 108</li> </ul> <p><b>Learning ability, of disabled women</b>= សមត្ថភាពរៀន, នៃស្ថិតិការ, 6</p> <p><b>Learning and understanding disabilities, women with</b> = ការរៀន ស្ថិតិនិងការយល់ដឹងអំពីការរការ, និងដែល</p> <ul style="list-style-type: none"> <li>● baby care and = ការបំពេញទៅកូវ និង, 254</li> <li>● childbirth and = ការសម្រាលក្នុង និង, 236</li> <li>● communication with = ការប្រាស់យោទាក់ទងជាមួយ, 36</li> <li>● diet causing = សម្រួលភាពបារបណ្តាលឱ្យ, 11</li> <li>● family planning choices for = ជីវិសដើមការគ្រួសារសំរាប់, 204</li> <li>● health exams and = ការពិនិត្យសុខភាព និង, 127–128, 138</li> <li>● health worker helping = បុគ្គលិកសុខភាពជូយ, 43, 236</li> <li>● in institutions = នៅក្នុងមជ្ឈមណ្ឌល, 306</li> <li>● monthly bleeding assistance for = ឱ្យឈើចំណាយរដ្ឋាភិបាលសំរាប់, 110</li> <li>● sexual abuse of = ការរំលែកបំពានធ្វើរក្សាន់, 141, 156, 299</li> <li>● sexuality and = នឹងរួម្យារក្រោះ និង, 141, 156, 204</li> <li>● sterilization of = ពន្លាក់កំណើតតាមការរំភាក់ន់, 204</li> </ul> <p><b>Legal issues</b> see <b>Government policies and laws; Police; Working for change</b> = បញ្ហាស្របច្បាប់ ចូរមិន គោលនយោបាយ រដ្ឋាភិបាល និង ច្បាប់, បូលីស, ធ្វើការងារសំរាប់ការប្រាស់ប្រើប្រាស់</p>
(កទៅក្នុងពាណិជ្ជកម្ម)	(កទៅក្នុងព័ត៌មាន)

**L - M**

<p><b>Legs = ជើង</b></p> <ul style="list-style-type: none"> <li>swelling, oral contraceptives and = រោភពេជ្រិម, ផ្ទើសលេបសំរាប់ពន្យាកំណើក និង, ទំព័រ 197</li> <li>swelling of, in pregnancy = រោភពេជ្រិម, ពេលមានថ្ងៃពេះ, 222, 232</li> <li>varicose veins = វិសរោតឱកសិរសិរីសមាម, 196</li> </ul> <p><b>Lemon juice = ទឹកក្រុចឆ្នារ</b></p> <ul style="list-style-type: none"> <li>contraceptive sponge = ស្អាត/ឈរូងសំរាប់ពន្យាកំណើក, 194</li> <li>iron released in = ជាកិដិដែករាយក្នុង, ជាក់ជាកិដិដែកក្នុង, 88</li> <li>for thrush = សំរាប់ប្រើបង់ (ប្រើបងអណ្តាត), 344</li> </ul> <p><b>Leprosy (Hansen's disease) = ជីជឿយូដា (ជីជឿហងសិន)</b></p> <ul style="list-style-type: none"> <li>arthritis and = ជីជឿរាកសន្តាកំនិង និង, 279</li> <li>blindness and = ភាពពិភាករោគ, ងីឡកំនុក និង, 280</li> <li>eye problems and = បញ្ហាកំនុក និង, 99–100</li> <li>feet protection and = ការពារក្របអប់ដើង និង, 98</li> <li>older women and = ស្អីចំណាស់ និង, 279, 280</li> <li>testing babies for = ការធ្វើតេស្សទាករកសំរាប់, 12</li> </ul> <p><b>Leukemia = ជីជឿហរិកុមាម, 12</b></p> <p><b>Lice = តិច, 275</b></p> <p><b>Lidocaine = ផ្ទាំ លីដូកាមិន, 346</b></p> <p><b>Lifting objects, how to = លើកដាក់វិញ, របៀប ឬ វិធីធ្វើ , 90, 320</b></p> <p><b>Lips, vaginal see Vaginal folds = បបេរ/បបុរ, យោនី ចូរចិត្ត</b></p> <p><b>ស្រទាប់នៅស្សុកយោនី</b></p> <p><b>Liquids = ទឹក, វត្ថុករ, អន្តុចតុ, ទឹកល្អាយ</b></p> <ul style="list-style-type: none"> <li>rehydration drink = ទឹកល្អាយសំរាប់ជីកកុំវិធម៌ខ្លោះជាតិ, 274</li> <li>also see Water = ចូរចិត្ត ទឹក</li> </ul> <p><b>Listening = ការស្វែប់</b></p> <ul style="list-style-type: none"> <li>to caregiver's needs = ដើមីកុំវិការិបសស្សុកថែទាំ, 326</li> <li>health workers and need for = បុគ្គលិកសុខាភិបាល និង កុំវិការសំរាប់, 35, 41</li> <li>by loving partner = ដោយដែកូ/ីូជាជីស្សិកថ្ងៃ, 143</li> <li>not listening to disabled women = មិនស្វែប់ស្អីពិភាករ, 288, 302</li> <li>in support groups = ក្នុងក្រុមគំព្រ៫, 65, 323</li> <li>to women after abuse = ចំពោះស្អីក្រុមពិភាករធ្វើបាប, 295, 300–301, 304</li> </ul>	<ul style="list-style-type: none"> <li>to women after trauma = ចំពោះស្អីក្រុមពិភាករណ៍ប៉ះទីចិត្ត ផ្ទើវិគិតត្រួនិច, ទំព័រ 59</li> </ul> <p><b>Literacy, working for change in = ការចែងអាជីវកម្មរស់នៅ, ធ្វើការងារសំរាប់ការធ្វើស្សុរដ្ឋប្រជាធិបតេយ្យ, 18, 26</b></p> <p><b>Liver = គ្រឿង</b></p> <ul style="list-style-type: none"> <li>ART and problems of = ផ្ទាំអាករ និងបញ្ហាដែន, 360</li> <li>also see Hepatitis = ចូរចិត្ត ជីជឿគ្រឿង</li> </ul> <p><b>Loop, the see IUDs = កង, ចូរចិត្ត អាយុយុទ្ធឌ (កងពន្យាកំណើក)</b></p> <p><b>Low back pain see Back pain = លើខ្លួចដ្ឋីក្រុមក្រុម ចូរចិត្ត លើខ្លួច</b></p> <p><b>Low dose pills = ផ្ទាំតាមពលទាប ឬ ខ្សោយ, 355, 357</b></p> <p><b>Lower belly pain see Abdomen pain = លើពេះដ្ឋីក្រុមក្រុម</b></p> <p>ចូរចិត្ត លើពេះ (មិនមែនលើពេះកើតក្នុង)</p> <p><b>Lumps in breast = គុំភុំដោះ,</b></p> <ul style="list-style-type: none"> <li>in breast = គុំភុំដោះ, 73</li> <li>breast self-exam and = ការពិនិត្យដោះដោយខ្សែនិង និង, 128–129</li> <li>also see Cancer; Growths = ចូរចិត្ត ជីជឿហរិក, គុំសាច់ដុះ</li> </ul> <p><b>Lymph nodes, swollen = សរស់ក្នុងកណ្តាល, ហើយ</b></p> <ul style="list-style-type: none"> <li>in armpit, breastfeeding and= គុំភុំក្រៀក, ការបំបោះដោះក្នុង និង, 260</li> <li>in groin, genital herpes and = គុំភុំក្រោល, ជីជឿវិមេបីប្រជាប់កែទេ និង, 165</li> </ul> <hr/> <p><b>Macrolides = ផ្ទាំ ម៉ាក្រូលីដ, 330</b></p> <p><b>Malaria = ជីជឿគ្រុនថ្ងៃ</b></p> <ul style="list-style-type: none"> <li>anemia and = ជីជឿស្អុកសុំង, ឧបាយាម, ឈាមខ្សោយ, 87</li> <li>early detection = ការរកដើរបាននៅពេលកាំងពីរានេកិច, 126</li> <li>infertility and = គ្មានលទ្ធការបង្កំណើក និង, 82</li> <li>living with HIV/AIDS and = ការរស់នៅជាមួយហូវ/អេដស៊ និង, 178</li> <li>protection of children = ការពារនៅកុមារ, 275</li> </ul> <p><b>Malnutrition = ការឧបាយុប្លាស, ឧបាយុប្លាសសំបុរជីជឿ</b></p> <ul style="list-style-type: none"> <li>formula feeding and = ឱ្យចំណុះរាយការដិលិកស្សាប់(ឲ្យបម្លាស)និង, 261</li> <li>girls and women and = ក្នុងស្អីនិងស្អី និង, 86</li> <li>HIV/AIDS and = វិសិបូវ/អេដស៊ និង, 175</li> <li>infertility and = គ្មានលទ្ធការបង្កំណើក និង, 82</li> </ul>
<p>(កម្រោតក្នុងលេខាងស្តាំ)</p>	<p>(កម្រោតទំព័រថ្មី)</p>

**M**

<b>Marriage = រៀបការ, អាពាហីពិពាហី</b>	<ul style="list-style-type: none"> <li>arranged = ចាន់រៀបចំខ្សោយ (ដោយខ្លួនគ្នាយ), ទំព័រ 144, 155</li> <li>leaving, abuse and support for = ការចាញ់ចេញ, ការធ្វើប្រាប់ និងការកំឡ្វ់សំរាប់, 296–297</li> <li>stigma of rape and = ស្អាតស្អាមទូលាយនិន្ទោះដៃចាប់លោក និង, 299</li> <li>also see <b>Partners</b> = ចូរមើល ដឹកជុំ/បី</li> </ul>
<b>Massage = ដំណឹង, សញ្ញា, ឲ្យដំណឹង</b>	<ul style="list-style-type: none"> <li>back pain = ឲ្យខ្លួន, 227</li> <li>of breast in breastfeeding = នឹងដោះគុងការបំពេទោដោះក្នុង, 261</li> <li>for caregivers = សំរាប់អ្នកថែទាំ, 319</li> <li>for constipation = សំរាប់លាមកក្រៅន, 108</li> <li>of gums, epilepsy and = នៃអង្គភាពផ្លូវ, ដីដីឆ្លួនក្រើក/សុន្យ និង, 98</li> <li>no massage of pressure sores = ត្រួនការសញ្ញាដែលដោះពីក្រុង, 115</li> <li>no massage of spastic muscles = ត្រួនសញ្ញាដែលសន្នាក់គំង, 92, 134, 226</li> <li>pain management with = គ្រប់គ្រឿងការរួមឱ្យចាប់ជាមួយ, 120</li> <li>trauma recovery and = ដំណើរការជាសម្រេចិយរំលែកការប៉ែនធនឹងផ្លូវ និង, 58</li> </ul>
<b>Mastitis = ជីវិសាក់ដោះ, លាសដោះ, 260–261, 262</b>	<ul style="list-style-type: none"> <li>for depression = សំរាប់ជីវិសាក់ទីក្រុង, 55</li> <li>diarrhea causing loss of medicine = រាគបង្គុយឲ្យបាត់បង្គុយឲ្យ, 197</li> <li>for dysreflexia = សំរាប់ជីវិសំពាងឈាមលើសស្អួច្រារ, 119</li> <li>for epilepsy = សំរាប់ជីវិស្អាតក្រួក/សុន្យ, 214, 231</li> <li>for eye infection = សំរាប់ជីវិក្រួក, 99</li> <li>forced, as abuse = ចាន់បង្គុយ, ជាការធ្វើប្រាប់, 306</li> <li>forms of = ទម្រង់នៃ, 330</li> </ul>
<b>Masturbation = សម្រេចតណ្ហាដែលស្រួលក្នុងលឺតុក, 147, 181</b>	<ul style="list-style-type: none"> <li>generic names and brand names = ឈ្មោះដើមពីកំណើនក្នុង និង ម៉ាកលេខាប្រចាំដែលក្រុមហ៊ុនដើរការប៉ែនធនឹង, 329</li> <li>for genital herpes = សំរាប់ជីវិសំពាងលើប្រជាប់កែទេ, 165</li> <li>for genital warts (HPV) = សំរាប់បុសអេងលើប្រជាប់កែទេ, 166–167</li> <li>for gonorrhea = សំរាប់ជីវិប្រមេះ (ប្រមេះទីក្រុងលុក), 161–162</li> <li>for heavy monthly bleeding = សំរាប់លាមរដ្ឋរដ្ឋការក្នុងខ្សោះ, 111</li> <li>for HIV/AIDS = សំរាប់វិវីសហិវី/អេដស៊ី, 176–177, 358–362</li> <li>home supply of = មានក្នុងទំនួនខោសំរាប់ប្រើប្រាស់គុណដឹង, 121</li> <li>interactions = គិតិពលក្នុងទំនួនទាក់ទិនត្រូវ, 328</li> </ul>
<b>Measles = ជីវិក្រួតុល</b>	<ul style="list-style-type: none"> <li>for joint overuse = សំរាប់សន្នាក់ដែលប្រើប្រាស់កំណើន, 93</li> <li>for kidney infection = សំរាប់ជីវិសាក់ត្រួសនៃ, 106</li> <li>list of problems and medicines = តារាងនៃបញ្ហាដីនិងក្នុង, 331–332</li> </ul>
<b>Mebendazole = ថ្វី មេបេនាគាប្បួន, 346</b>	<ul style="list-style-type: none"> <li>measuring amount to take = ការវារស់ចំណុះថ្វីជីវិក្រួតុល, 329</li> <li>for mental illness = សំរាប់ជីវិវិសិទ្ធិក្នុង, 59</li> <li>for monthly bleeding discomfort = សំរាប់ភាពិនិត្យស្រួលក្នុងពេលមានឈាមរដ្ឋ, 110</li> <li>by mouth rather than injection = ថ្វីលេបមានសុវត្ថិភាពជាមួយថ្វីថាក់, 328, 330</li> </ul>
<b>Medical abortion = ការពន្លឹតក្នុងចេលដោយថ្វីករដ្ឋសាង្សារ, 208</b>	<ul style="list-style-type: none"> <li>for pain management = សំរាប់គ្រប់គ្រឿងការរួមឱ្យចាប់, 120</li> <li>for PID (pelvic inflammatory disease) = សំរាប់រលាករាងត្រួតការ, 162</li> </ul>
<b>Medical system = ប្រព័ន្ធប្រជាផល</b>	<p>(កម្រោគប្រជាផល)</p>
<b>Medicines = ថ្វីទេរូប</b>	<ul style="list-style-type: none"> <li>understanding of disability = ការយកដីដីនៃពិភាក្សាត, 7</li> <li>also see <b>Health center; Health workers; Hospital</b> = ចូរមើល មជ្ឈមណ្ឌលគំរាពសុខភាព, បុគ្គលិកសុខភាព, មន្ទីរទេរូប</li> </ul>
<b>Medicines = ថ្វីទេរូប</b>	<p>(កម្រោគប្រជាផល)</p>
<b>for abortion = សំរាប់ពន្លឹតក្នុងចេល, 208</b>	<ul style="list-style-type: none"> <li>for allergic shock = សំរាប់ប្រកិកមួល ឬ រៀអស្សុងថ្វីទេរូបផ្លូវ, 329</li> <li>allergy to = សំរាប់ប្រកិកមួល ឬ រៀអស្សុងទេរូប, 329, 330</li> <li>for bacterial vaginosis = សំរាប់បុកក់កែវិន្ទន៍យោនី, 113, 162</li> </ul>
	<p>(កម្រោគប្រជាផល)</p>

## M

<ul style="list-style-type: none"> <li>• for pinkeye (conjunctivitis) = សំរាប់ឈើត្រួកក្រុហម, ទំព័រ 99</li> <li>• pregnancy and = ថ្ងៃពេល៖ និង, 13, 215</li> <li>• pregnancy, and medicines normally taken = ថ្ងៃពេល៖ នឹងចូលឈប់ តាមទំនាក់ផ្តុះតាម, 214, 231</li> <li>• pregnancy, for pain = ថ្ងៃពេល៖ សំរាប់ការឈើចូល, 228</li> <li>• pregnancy, no laxatives or purgatives = ថ្ងៃពេល៖ ហាមប្រើចូលសុល ទ្វាក់សាទី ឬ បុំហានី ដើម្បីបញ្ចូលមាយក, 229</li> <li>• for pressure sores = សំរាប់ដីធ្លីក្រុ, 116</li> <li>• resistance to = ការស្តាំ ឬ ការធ្លើនិង, 327</li> <li>• sign language for = ភាសាសញ្ញាសំរាប់, 369</li> <li>• swallowing = ការលើបិ, 197, 205, 328</li> <li>• for swollen joints = សំរាប់សន្នាក់ហើយ, 120</li> <li>• for syphilis = សំរាប់ដីស្អាយ, 163–164</li> <li>• taking all the medicine = ឈបច្ចូលឯក្រប់កំណត់វេជ្ជបញ្ហា, 169, 327</li> <li>• taking too much = ការឈបច្ចូលឯក្រប់កំណត់, 327</li> <li>• for thrush (yeast) = សំរាប់ជ្រើន (រោគជ្រើនឃើស), 260</li> <li>• for trichomonas = សំរាប់ជីត្រិកម្មូណាស់, 160, 162</li> <li>• use only when necessary= ប្រើច្ចូលកំណត់ពេលចំពុចំបូណ្ណោះ, 327, 331</li> <li>• vaginal insertion of = ការសុលច្ចូលរួនយោនី, 205</li> <li>• vomiting up = ក្នុងចេញច្ចូលមកក្រោ, 328</li> <li>• watch for side effects = សំគាល់មើលកទិនលច្ចូលជីឡូក, 327</li> <li>• for womb infection = សំរាប់ជីរលាកស្សី, 248</li> <li>• for yeast infection = សំរាប់រោគជ្រើនឃើស, 112, 260</li> <li>• also see Immunizations; Injections; Side effects; Traditional medicines and home remedies; specific medicines = ចូរមិល ចូរកែវកំសំរាប់, ចូរចាក់, សម្រួលចូរថ្ងៃត្រួក, និសចិបុរាណ និងចូលជីឡូ ខ្លោច្ចី, ចូរជាក់លាក់ណាមួយ។</li> <li>Memory, loss of = ការចងចាំ, ចុំចំបងនៅ, 281</li> <li>Men = បុរស, មនុស្សប្រុស</li> <li>• abuse prevention and education = ទប់ស្តាក់ការវេលាកំពាន និង ការអប់រំ, 312</li> <li>• as caregivers = ជាឌ្ឋីកថីទី, 315</li> <li>• determining sex of baby = កំណត់ភេទនៃទាក់ជាតិប្រុស/ស្សី, 212</li> <li>• infertility in = ត្រូវលទ្ធផលភាពបង្កំណើកក្នុង, 82</li> <li>• older, sexuality and = មនុស្សចាស់, នៃរៀងរៀង និង, 284</li> </ul> <p style="text-align: center;">(ការទេសចរណ៍ទាមខ្លួន)</p>	<ul style="list-style-type: none"> <li>• reproductive systems of = ប្រព័ន្ធប្រជាប់បន្ទាត់, ទំព័រ 79</li> <li>• sexuality of = នៃរៀងរៀងរៀងរៀង, 145, 284</li> <li>• sterilization for = ពន្លារកំណើកតាមការវេះភាគតែ, 205</li> <li>• also see Partners; STIs = ចូរមិល ឪដ្ឋូ/ឪូ, កាមកេត</li> <li><b>Meningitis</b>, as cause of disability = ដីជីវាលកស្រាមខ្មែរ, ជាមួលហេតុ នៃពិភាកាសា, 12</li> <li><b>Menopause</b> = ឈល់អាយុកាលអស់ឈាមរដ្ឋ, 282–285</li> <li>• pregnancy possible in transition = អាជមានថ្ងៃពេលកាលបែង្រីនិតិ ក្នុងរយៈពេលចូងក្រោយបង្កើសនៃអាយុកាលអស់ឈាមរដ្ឋ, 285</li> <li>• sexual relations and = ទំនាក់ទំនងខាងក្រុងរៀង និង, 284–285</li> <li>• weak bones (osteoporosis) and = និងខ្សោយ (ពុកិនិង) និង, 280</li> <li><b>Menstrual cycle</b> = ខ្សោយឈាមរដ្ឋ, ឈាមរដ្ឋរបច្ឆេទ, 75</li> <li><b>Menstruation</b> see <b>Monthly bleeding</b>= រដ្ឋរ មិល ឈាមរដ្ឋរបច្ឆេទ</li> <li><b>Mental confusion (Alzheimer's disease, dementia, senility)</b> = រៀងរៀងរៀង (ជីថ្មីករៀង, ភាពវិកលទ្ធផិក, រៀងរៀងត្រួតពិនិត្យ), 281</li> <li><b>Mental health</b> = សុខភាពទាមរឿងបិត្តិ</li> <li>• common problems = បញ្ហាផ្ទៃទៅ (បញ្ហាជម្រើស), 54–58</li> <li>• emotional abuse and = ការធ្វើបាបខាងក្រុងបិត្តិ និង, 291</li> <li>• family and community help = ក្រុមត្រួសារិនិងហាគមនឹង, 68–69</li> <li>• if you think someone has a problem = បើឱ្យកិត្តចោនរណាម្នាក់ មានបញ្ហា, 50</li> <li>• no quick solutions = ត្រូវដែរការស្រាយនាប់រហូតដែល, 49</li> <li>• rape and = ការចេបរំលោក (រំលោកបំពេនរដ្ឋរកេត) និង, 305</li> <li>• self-esteem and = ការឱ្យកំណើនខ្សោយ, 62–65, 68–69</li> <li>• self-help = ការង្រួចឱ្យខ្សោយនឹង, 60–65</li> <li>• serious mental illness = ជីថ្មីរិចិត្តចូលនឹង, 59–60</li> <li>• stress = អាការៈកិត្តដែលកុងកុងចិត្ត, 50–54</li> <li>• support groups = ក្រុមគំទេ, 65–67</li> <li>• also see Anxiety; Depression; Feelings; Self-esteem; Support groups; Trauma = ចូរមិល ចំណែករម្យណ៍, អារម្មណ៍, ការឱ្យកំណើនខ្សោយ, ក្រុមគំទេ, ហេតុការណ៍ប៉ែនិតិចិត្តចូលនឹង</li> <li><b>Mental illness (psychosis)</b> = ជីថ្មីរិចិត្តចូលនឹង ឬិស្សិកល, 59–60</li> <li>• syphilis and = ជីថ្មីស្អាយ និង, 163</li> <li><b>Methylergonovine maleate</b> = ចូរមិលលើហូណុវីន ម៉ោបិត, 342</li> <li><b>Metronidazole</b> = ចូរមិលដោបញ្ចូល, 347</li> <li>• do not drink alcohol with = ហាមដីកិត្តិស្រីស្រីវិនជាមួយ, 113, 347</li> </ul> <p style="text-align: right;">(ការទេសចរណ៍)</p>
---	---

**M**

<p><b>Miconazole</b> = ថ្វី មិកូណាតូយូឡ, ទំព័រ 347</p> <p><b>Midnight husbands</b>= ឪូលូចលាក់, សង្គរ, 30, 144</p> <p><b>Midwives</b> = ពេទ្យផ្តប, ផ្តប</p> <ul style="list-style-type: none"> <li>• choice for, at childbirth = ជីវិសសំរាប់, នៅពេលកើតកូន, 213</li> <li>• disabled women educating = ស្រីពិការបង្រៀនដែល, 41</li> <li>• learning disabled women, help for= ស្រីមានបញ្ហាការរៀនសុក្រ ឬ យល់ដឹង, ផ្តួយសំរាប់, 236</li> <li>• working for change = ធ្វើការនារសំរាប់ការធ្វើសំបុរាណប្រាំពី, 233–234, 251</li> </ul> <p><b>Milk</b> see <b>Animal milk; Breast milk; Formula</b> = ទីកដោះ ចូរមិ៍ៗ</p> <p><b>Trichomoniasis</b> = ទីកដោះស្រស់បុនិនិត្យពាពហន់, ទីកដោះខ្សាយ, មេរីទីកដោះឯម្មណ៍</p> <p><b>Miscarriage</b> = ការរួចក្នុង</p> <ul style="list-style-type: none"> <li>• HIV and = វិរុសហូវី និង, 233</li> <li>• infertility and = ឆ្លាតលទ្ធការបង្គកំណើត និង, 81</li> <li>• reasons for = មូលហេតុសំរាប់, 219</li> <li>• self-care following = ការថែទាំខ្លួនបន្ទាប់ពី, 219</li> </ul> <p><b>Mobility aids</b> = ឧបករណ៍ដំនួយសំរាប់ការធ្វើដំណើរ</p> <ul style="list-style-type: none"> <li>• homemade = ធ្វើឡើង, 223</li> <li>• joint overuse and = សន្នាក់ដែលប្រើប្រុសកំលាំង និង, 93–94</li> <li>• muscle overuse and = សាប់ជីដែលប្រើប្រុសកំលាំង និង, 92–93</li> <li>• older women beginning to use = ស្រីចាញ់ចាប់ធ្វើមប្រើ, 279, 281</li> <li>• pregnancy and = មានធ្វើពេល និង, 222–224</li> <li>• resources for = ធ្វើដានសំរាប់, 9</li> <li>• support groups providing = ក្រុមគំទ្រដូល, 26</li> <li>• transportation improvements for ease of use = ការកែសម្រួល មធ្យាបាយធ្វើដំណើរឱ្យមាយស្រួលប្រើប្រាស់, 35, 36</li> <li>• women's company making = ក្រុមហូន/អង្គភាពរបស់ស្រីជិលិត, 8</li> <li>• also see <b>Canes; Crutches; Equipment; Prosthetics;</b></li> </ul> <p><b>Wheelchairs</b> = ចូរមិ៍ៗ ឈើច្រក់, ឧបករណ៍ដំនួយ, ដែដើសសិប្បនិមិត, រទេសជនពិការ</p> <p><b>Molasses</b>= ទីកអូ (ជីវិសុរ, ជីវិមិម, ទីកសុរ)</p> <ul style="list-style-type: none"> <li>• and honey, pressure sore treatment with = និងទីកយុទ្ធដូ, ការព្យាបាលដែលធ្វើត្រួតជាមួយ, 115</li> <li>• as iron source = ជីប្រភពជាតិដែក, 88</li> <li>• and salt, rehydration drink with = និងអប់រំ, ទីកល្អយេសំរាប់ដីកកិច្ចឱយោះជាតិទីកជាមួយ, 274</li> </ul>	<p><b>Monthly bleeding</b> = ឈាមរដ្ឋរបច្ឆាំខែ, ឈាមរដ្ឋ, ឱ្យបង្កុ, រដ្ឋ</p> <ul style="list-style-type: none"> <li>• blind women and = ស្រីពិការដែក និង, ទំព័រ 74, 109</li> <li>• breast or nipple pain = ឈើដោះ ឬ ឈើក្បាលដោះ , 73</li> <li>• caregiver assistance with = អ្នកថែទាំដ្ឋីលំការជូយជាមួយ, 110</li> <li>• cleanliness and = ភាពស្ថាបុត្រ/អនាម៉ែយ និង, 106, 109, 113</li> <li>• cycle of = ឱ្យប៊ូនិ, 75, 80</li> <li>• discomfort with = ការចិន្ទនុក្នុងខ្លួនជាមួយ, 110</li> <li>• dysreflexia and = ជីវិសំរាបិយមលើសស្រួចស្រារ, 117</li> <li>• end of (menopause) = ចុងបញ្ហាប់នៃ (អាយុកាលអស់ឈាមរដ្ឋ), 282–285</li> <li>• heavy bleeding = ធ្វាក់ឈាមខ្លាំង, 111</li> <li>• hormonal methods of family planning and changes in = វិធីសាងស្តែនអំរែងនៃដែនការព្យិសារ, 196</li> <li>• implants and = ឧបករណ៍កំណែរកំណើកលបញ្ចុះតូងដើម្បីដែ និង, 199</li> <li>• injectable contraceptives and = ថ្វីចាក់សំរាប់ពន្យារកំណើក, 198</li> <li>• IUD insertion side effects = តិចិតលធ្វើទូក្របាយពីដោក់កងពន្យារកំណើក អាយុមី, 195</li> <li>• learning or understanding difficulties and = បញ្ហាបិចករៀនសុក្រ ឬ យល់ដឹង និង, 110</li> <li>• names for = ឈ្មោះសំរាប់, 74</li> <li>• onset during puberty = ធ្វើកដឹងអំឡុងពេលចូលរួយគ្រប់ការ, 74</li> <li>• oral contraceptives and= ថ្វីលេបសំរាប់ពន្យារកំណើកនិង, 197, 356</li> <li>• self-care during = ការថែទាំខ្លួននៅអំឡុង, 109</li> <li>• sexual health and = សុខភាពអ្នកកិច្ច និង, 182</li> <li>• sign language for = ភាសាបញ្ហាសំរាប់, 370</li> <li>• spotting, IUD and = ធ្វាក់ឈាមគិចុ, អាយុមី និង, 195</li> <li>• tampons (inserts) = សំរួចអនាម៉ែយភ័ត៌បែន (សិកចូល), 109, 113</li> <li>• urinary infections and = ជីវិរាកបង្គរនោម និង, 106</li> <li>• waiting to try pregnancy again = រងចាំដើម្បីរាយមួយម្ខាល់ទៀត, 219</li> <li>• also see <b>Bleeding from vagina</b> = ចូរមិ៍ៗ ធ្វាក់ឈាមពីវន្ទយោនិ</li> </ul> <p><b>Morning after pill</b> = ថ្វីគ្រប់ពន្យារកំណើកនៅក្នុងថ្វីស្រួក, 205</p> <p><b>Morning sickness</b> = ចាប្ត់ក្នុង, 217</p> <p><b>Mosquito netting</b> = មុង, ជាក់មុងកុីមួលខា, 178, 275</p>
--	---

## M-N

<p><b>Mothers</b> = មែន, មាត់, ម្ចាយ, អ្នកម្ចាយ, មាតា</p> <ul style="list-style-type: none"> <li>care for new = ការថែទាំសំរប់ស្ត្រីទិន្នន័យជាម្ចាយ, 249–250</li> <li>daughters caregiving for = ក្នុងស្រីផ្លូវការថែទាំសំរប់, 315</li> <li>relationship with baby = ទំនាក់ទំនិងជាមួយទាក់, 253 – 254, 266 – 267, 269</li> <li>also see <b>Babies; Childbirth; Children; Family; Pregnancy</b> = ចូរចិះល ទាក់, កើតកុន, កុមារ, ព្រមដូសារ, ធ្វើពេះ</li> </ul> <p><b>Mouth care</b> = ការថែទាំមាត់, 98–99</p> <p><b>Mouth, HIV/AIDS and problems of</b>= មាត់, វិសុបុរី/អេដស៊ និងបញ្ហាឌែន, 175, 177</p> <p><b>Mucus method</b> = វិធីសាងស្តីក្នុងជាតិរិគិលពីរនៃយោនី, 200–201</p> <p><b>Mucus removal from newborn</b>= ការបើកសំអាតជាតិរិគិលពីទាក់, 246</p> <p><b>Mumps</b> = ជិត្យស្រីឡើន, 82</p> <p><b>Muscles</b> = សាច់ផ្តុំ</p> <ul style="list-style-type: none"> <li>contractures = ការក្នាត់ (សាច់ផ្តុំពួរ ឬ វិងកាំង), 94–95</li> <li>cramps and spasms of, labor and = រម្បលក្រពិនិងក្នាត់ខ្លាំងនៃនឹងពេះកើតកុននិង, 240, 241, 243</li> <li>cramps of, pregnancy and = រម្បលក្រពិនឹង. ធ្វើពេះ និង, 225</li> <li>lack of exercise and = ឱ្យ:ការហាត់ប្រាកោ និង, 88</li> <li>older women and = ស្ត្រីចំណាត់ និង, 278–279</li> <li>overuse of, mobility aids and = ប្រើប្រើសកំលាំងនៃ, ឧបករណ៍ជិត្យយសសំរាប់ការដើរ/ធ្វើដោរ និង, 92</li> <li>pain during sex and = លើចាប់នៅអំឡុងពេលឯកស្រី និង, 151, 152</li> <li>pain management = គ្រប់គ្រងការឈើចាប់, 120</li> <li>stretching = ការពន្លឺតិក, 90–91, 120</li> <li>also see <b>Spastic (tight) muscles</b> = ចូរចិះល សាច់ផ្តុំនៅក្នុង (តិះ)</li> <li><b>Muscular dystrophy</b> = ជិត្យសាច់ផ្តុំខ្សោយ, 14</li> </ul> <hr/> <p><b>Nappies</b> see <b>Diaper changing</b> = ក្នុប ចូរចិះល ឆ្លាស់ក្នុប</p> <p><b>Natural methods of family planning</b> = វិធីសាងស្តីតាមធម្មជាតិនៃការធ្វើសារ (វិធីសាងស្តីនៃការក្រោមរកំណើត)</p> <ul style="list-style-type: none"> <li>comparison chart with other methods = ការប្រែបប្រែបតារាងជាមួយវិធីសាងស្តីផ្លូវតិក, 188</li> <li>counting days method = វិធីសាងស្តីរាប់ចំនួនថ្ងៃ, 201–202</li> <li>mucus method = វិធីសាងស្តីក្នុងជាតិរិគិលពីរនៃយោនី, 200–201</li> </ul>	<ul style="list-style-type: none"> <li>overview = ទិន្នន័យទូទៅ, ទំព័រ 187</li> <li>pulling out (withdrawal) = ការដកលិងចេញពីរនៃយោនីមុនពេលលិងបញ្ចូនិភ័យ, 203</li> </ul> <p><b>Natural remedies</b> see <b>Traditional medicines</b> = ិសចំធម្មជាតិ ចូរចិះល ិសចំបុរាណ</p> <p><b>Nausea</b> = ចង្វារ</p> <ul style="list-style-type: none"> <li>ART and = ថ្វីអាមេរិក និង, 360</li> <li>dysreflexia and = ជិត្យសំពានធម្មលិចសំស្រួចស្រាវ និង, 118</li> <li>early pregnancy and = ឱ្យបែលមានធ្វើពេះ និង, 217</li> <li>hepatitis and = ជិត្យត្រួម និង, 167</li> <li>HIV/AIDS and = វិសុបុរី/អេដស៊ និង, 175</li> <li>hormonal methods of family planning and = វិធីសាងស្តីអាម៉ូននៃនឹងពេះការគ្រឿងសារ, 196</li> <li>IUD and = រាយយុទ្ធឌ (កងពន្លារកំណើត) និង, 195</li> <li>kidney infection and = ជិត្យរបាកត្រួមនោម និង, 106</li> </ul> <p><b>Needles, boiling of</b> = ផ្ទុក, ការស្រាវរដ្ឋ, 168, 179, 180</p> <ul style="list-style-type: none"> <li>also see <b>Injections</b> = ចូរចិះល ចាក់ថ្វី</li> </ul> <p><b>Neem chewing sticks</b> = លើតិះម សំរាប់ទំនាក់សំរាប់ផ្តុំពួរ, 99</p> <p><b>Neglect, as abuse</b> = មិនកើតពី, ជាការធ្វើប្រាប, 293</p> <p><b>Nerves</b> see <b>Anxiety</b> = សរសប្តាល ចូរចិះល ចំប់អាម៉ូន</p> <p><b>Nervous conditions</b> see <b>Mental health</b> = ស្ថានភាពកំយព្យូរ ចូរចិះល សុខភាពផ្លូវចិត្ត</p> <p><b>Nevirapine</b> = ថ្វី នីវិរាបី, 361</p> <p><b>Nifedipine</b> = ថ្វី និហិដី, 348</p> <ul style="list-style-type: none"> <li>grapefruit juice, avoiding with = ទិន្នន័យពីរការឈើចាប់, ការចែកសាច់ស្រី, 348</li> </ul> <p><b>Nipples</b> = ក្បាលដោះ</p> <ul style="list-style-type: none"> <li>breastfeeding and problems with = ការបំប្លែដោះក្បាល និងបញ្ហា – ជាមួយ, 259, 260, 261, 262</li> <li>discharge from = ប្រុងខ្ពស់ពី ឬ ឆ្លាក់សពិ, 129</li> <li>illustration = រូបភាព, រូបថានគ្គបង្ហាញ, 73</li> <li>monthly bleeding and pain in = ឈាយរដ្ឋសិនការឈើចាប់ត្រូង, 73</li> <li>sexuality and = នៃសៀវភៅក្នុងក្រោមរកំណើត និង, 145</li> </ul> <p><b>Nitrofurantoin</b> = ថ្វី និត្រូបុយរដ្ឋក្នុង, 348</p> <p><b>Norfloxacin</b> = ថ្វី នីវិនូសាកសិន, 349</p> <p><b>Nuclear accidents</b> = គ្រប់ច្បាក់នៃចាមពលនុយក្រោង, 12</p> <p style="text-align: right;">(កម្រោងក្នុងស្តី)</p>
---	---

N-O	
<p><b>Numbness = ការស្តីកខ្សោះ</b></p> <ul style="list-style-type: none"> <li>• of feet = នៃរៀងរៀង, ទំព័រ 97</li> <li>• oral contraceptives and = ថ្វីលេសសំរាប់ពន្លាកំណើត និង, 197</li> </ul> <p><b>Nystatin = ថ្វី និស្សាផិតិត, 349</b></p> <p>*****</p> <p><b>Older women = ស្ថិចិណាស់, ស្ថិចាស់</b></p> <ul style="list-style-type: none"> <li>• arthritis and = ជីវិសាយកសន្ទាកំនិង និង, 279</li> <li>• assistance, seeking = ការជួយ, ការស្វែងរក, 281, 285</li> <li>• community support for = សហគមន៍កំទ្រសំរាប់, 122</li> <li>• depression and = ជីវិត្យាកំទិកិត្ត និង, 54, 55, 282</li> <li>• exercise and = ការហាត់ប្រាការ និង, 278–279</li> <li>• eyesight loss = ចុះបែងការមើលយើងឱ្យចូលរួម, 280</li> <li>• hearing loss = ចុះបែងការស្អាប់ចូលរួម, 280</li> <li>• infertility and = ត្បានលទ្ធភាពបង្ហាកំណើត, 82</li> <li>• memory problems = បញ្ហាការចងចាំ, 281</li> <li>• mental confusion = វិឆ្នោររៀង, 281</li> <li>• mobility aids needed by = ត្រូវការឧបករណ៍ដឹងឈាយការដើរ/ធ្វើដំណើរដោយ, 279, 281</li> <li>• overuse of joints and muscles = ប្រើសន្ទាកំនិងសាប់ដុយសកំណាំង, 278</li> <li>• pressure sores = ដំបូងគ្រឿង, ដំបូងចិញ្ចាប់, 278, 280</li> <li>• prosthetics of = ដៃដើង ឬ អវេយវេសិប្បនិមិត, 279</li> <li>• sexuality and = នឹងរៀងរៀងរៀង និង, 141</li> <li>• skin problems = បញ្ហាស្អាត, 280</li> <li>• support groups of = ក្រុមកំទ្រសំរាប់, 286</li> <li>• weak bones (osteoporosis) = និងខ្សោយ (ពុកនិង), 280</li> <li>• working for change = ធ្វើការងារសំរាប់ការផ្តល់ស្ថិតិថ្មីប្រព័ន្ធ, 286</li> <li>• also see <b>Menopause</b> = ថ្វីលេស ដល់រាយកាលអស់ឈាមរដ្ឋរ</li> </ul> <p><b>Operations = ការវេភាត</b></p> <ul style="list-style-type: none"> <li>• infertility caused by = ត្បានលទ្ធភាពបង្ហាកំណើតបណ្តាលមកពី, 81</li> <li>• for no more children = សំរាប់ការលើងមានកុំពោះ, 203–204, 205</li> <li>• for overuse injuries of joints = សំរាប់រូបសប្រើប្រាយសកំណាំងនៃសន្ទាកំ, 93</li> <li>• for urine leaking = សំរាប់ការលើចនោម, 101</li> </ul>	<ul style="list-style-type: none"> <li>• also see <b>Abortion; C-section=</b> ថ្វីលេស ការពន្លាកក្ខនេចចាល, សម្រាលកក្ខនេចការវេភាត</li> <li>• <b>Oral contraceptives = ថ្វីលេសសំរាប់ពន្លាកំណើត</b></li> </ul> <ul style="list-style-type: none"> <li>• choice of = ជីវិសេននៃ, ទំព័រ 355–356</li> <li>• danger signs = សញ្ញាប្រគារត្រូវកំណើត, 197</li> <li>• drug interactions with = កន្លឹមពលថ្វីលេសទៅការកំណើត, 355</li> <li>• emergency family planning = ធ្វើការសង្គ្រោះបន្ទាន់, 205, 302, 357–358</li> <li>• given with implants = ផ្តល់ឱ្យជាមួយឧបករណ៍ពន្លាកំណើតលើបញ្ហាបន្ទាន់, 199</li> <li>• low dose = ថ្វីត្រាប់ចិមពលទាប ឬ កិវិកទាប, 197, 355, 357</li> <li>• progestin-only, health issues requiring = ប្រើដើរស្ថិតិថ្មីត្រូវឱ្យមួយមុខតែត្រូវការបញ្ហាសុខភាព, 196, 198, 199, 206</li> <li>• time required to be effective = ត្រូវការពេលដើម្បីបានសិទ្ធិភាព, 197</li> <li>• use of = ការប្រើនៃ, 197, 355–356</li> </ul> <p><b>Oral sex = ការរួមរោងនឹងមាត់</b>, 147, 150, 181</p> <ul style="list-style-type: none"> <li>• condom use during = ប្រើប្រាស់អនាម័យនៅក្នុង, 181</li> <li>• as family planning method = ជាពិធីសាងសង្គជីវិសេនក្នុងការប្រើប្រាស់, 203</li> <li>• finding comfortable positions and = រកស្មានភាពស្រួលបាន, 150</li> <li>• pleasure and = សម្រួលសុស្ថាល់ពីការធម្មតណ្ហាត និង, 147</li> </ul> <p><b>Organizing see Working for change = ការរៀបចំ ថ្វីលេស</b> <b>ធ្វើការងារសំរាប់ការផ្តល់ស្ថិតិថ្មីប្រព័ន្ធ</b></p> <p><b>Orgasm = ការប្រើប្រាស់ឡើងដល់កំពុល</b>, 79, 145–146</p> <p><b>Orphanages see Institutions =</b> <b>មណ្ឌលធម៌លក្ខណៈកំព្យិក ថ្វីលេស មណ្ឌលធម៌លក្ខណៈ</b></p> <p><b>Osteoporosis see Weak bones = ពុកនិង ថ្វីលេស និងខ្សោយ</b></p> <p><b>Outer folds of the vulva = បប់រក្សានៃយោនី</b>, 78, 145</p> <p><b>Ovaries = ការនិរាយការងារ (អូវ៉ី) នៃស្ថិតិថ្មី,</b></p> <ul style="list-style-type: none"> <li>• illustrated = រូបភាព, រូបថានគ្គរបង្ហាញ, 79</li> <li>• monthly cycle and = ឱ្យបាយការងារដែល និង, 75, 79</li> </ul> <p><b>Overweight see Weight = ធ្វើការ ថ្វីលេស ទំនួននៃការងារ</b></p> <p><b>Ovulation = ការបញ្ចប់ពីការនិរាយការងារចុះបែងទៅក្នុងស្ថិតិថ្មី</b>, 75, 80</p> <ul style="list-style-type: none"> <li>• infertility and = ត្បានលទ្ធភាពបង្ហាកំណើត និង, 82</li> </ul> <p><b>Oxytocin, overuse of = ថ្វី អុកសុត្តុសិតិ ការប្រើប្រាយសកំណាំងនៃ</b>, 13</p>
(កម្រោគពេលខាងក្រោម)	(កម្រោគពេលខាងក្រោម)

## P

Pain = លើចាប់, ឈើចូកចាប់, លី

- arm, implants and = ថ្វី, បញ្ចុះឧបករណ៍ពន្យារកំណើត និង, 199
- attention to, need for = ការយកចិត្តទឹកដាក់, កុំវាការសំរាប់, 85, 96
- back pain, in pregnancy = លីខ្ពស់, ពេលមានថ្ងៃពេល, 226–227
- breastfeeding and = ការបំពើជោគកុង និង, 256, 259–261
- in breasts, monthly bleeding and = កូដដោះ, ឈាយរដ្ឋវ និង, 73
- in chest, panic attacks and = កូដដើមឡ្ចូង, កិយស្សន់ស្អោ និង, 56
- during sex = នៅវែងឱ្យបានរួមរាយ, 151–152, 160, 195
- during urine passing = អំពុំដែលចុងចំនោម, 105, 159, 160, 303
- exercise and = ការហាត់ប្រាកដ និង, 88, 90–92
- in feet = កូដប្រអប់ដើម, 97
- hemorrhoids = បុសកូដចុក, 108
- in lower belly bladder infection = ជីវិសាកក្រុកដែលនោមក្រាម, 105
- gonorrhea = ប្រមេះ (ប្រមេះទីក្រុមឈូក), 160
- hepatitis = ជីវិតីម, 167
- IUD problems = បញ្ហា រាយយុទ្ធឌ (កងពន្យារកំណើត), 195
- monthly bleeding (cramps) = ឈាយរដ្ឋវ (ឈើមួល), 110
- PID = ជីវិសាកអាមីត្រូគាតក, 161
- pregnancy and = មានថ្ងៃពេល និង, 220
- as sign of STIs, generally = ជាផែតសញ្ញានៃភាមហេត, ទូទៅ, 158
- tubal pregnancy = កូនិតុនដែស្សនី, 220
- womb infection = ជីវិសាកស្សនី, 248
- management of = ការគ្រប់គ្រងនៃ, 120, 152
- mid or lower back, kidney infection and = កណ្តាលខ្ពស់ ឬ ខ្ពស់ថ្ងៃក្រុក, ជីវិសាកក្រុមនោមនិង, 106
- in one leg, oral contraceptives and = កូនិងប៊ូល្អាង, ថ្នាំលេបសំរាប់ពន្យារកំណើត និង, 197
- of pressure sores = នៃដែរិក្ស, នៃដែរិចប៉ុមិ, 116
- rape and = ការវំណាក់បានដែរិក្ស និង, 303
- sex desire lacking and = ឱ្យកម្រោគកណ្តាល និង, 153
- sex positions to relieve = ស្ថានការពួករក្សាទិញដើរស្រាល, 150
- in stomach, no laxatives = កូនពេល, កុំប្រើថ្នាំឆ្នាក់សាទិវ, 108
- stretching muscles to control = កន្លឹតចលនាសារដើរិក្សប្រើប្រាស់, 90, 91

(កម្រិតពេលនាសារដើរិក្ស)

- of tendon overuse = នៃសរស់ព្រឹបូណ្ឌសកំលាំង, ទំព័រ 93
- top of belly, sudden severe = ពេលដើរិក្ស, ច្បាស់ព្រាមទា, 246
- also see Joint pain and stiffness = ចូរមិល លើសន្តាក់និងពិចាកបតចុះទឹងយីងខ្សោំ

Pain medicines = ថ្នាំបំបាត់ការយើចាប់, 120

Panic attacks = ការកិយស្សន់ស្អោ, តក់ស្សន់ខ្សោំ, 56

Pap test = ការធ្វើតេស្សចូល (រកមិលមហិកកស្សនី), 131, 165

Paracetamol = ថ្នាំ ថ្នាំសេសាមុល, 350

Paralysis, women with = ពិការស្តិតអរ៉យវេ, ស្រីផែល

● c-section and = សម្រាបក្តុនតាមការវេកាត់ និង, 244

● family planning methods, choice of = វិធីសារស្សន់ដែនការគ្រូសារ, ជីវិសេននៃ, 206

● hormonal methods of family planning and = វិធីសារស្សន់ដែនការគ្រូសារ និង, 196

● labor and = លីពេល កើតក្តុន និង, 236, 242, 243

● older women = ស្រីចំណាស់, 278, 280

● orgasm and = កម្រោគកណ្តាលទឹងដល់កំពូល, 146

● pregnancy and = ថ្ងៃពេល និង, 223–224, 227, 228, 230, 232

● sexuality and = នៃវៀងដ្ឋានកើត និង, 146, 150, 152

● vaginal delivery by = កើតក្តុនតាមនួយយោនីដោយ, 244

● also see Polio; Spinal cord injuries, women with = ចូរមិល ជីវិបូលិយុ, រូសសរសេបសារថ្នាំខ្លួន, ស្រីផែល

Parasites = ថ្នាំស្តិក (ពាក្យក្រុន)

● children and = កុមារ និង, 275

● early detection = រកបើច្ញាស់ពេលតាំងពិរាន់កើត, 126

● hookworm = ក្រុនខំពេក, 87

Partners = ផែក, ឱ្យ, សង្ករ, បុគ្គលដែលជាផែកគ្រុមរក្ស

● abusive, partner choice and = ការធ្វើថ្នាប់, ជីវិសេនដែក្តុន និង, 144

● arranged marriages = ស្របការដោយមិនមែនបែងចំចុង, 144, 155

● deserting mothers of disabled children = ម្នាយរបស់ក្នុងពិការគ្រូរបាយបីរក់ចោល, 21

● disabled, as abusive = ជនពិការ, ជាការធ្វើថ្នាប់បុរាណ, 289

● finding a loving partner =

●ស្ថានរកដែក្តុនស្រួលស្រួលពីរូបូណ្ឌ, 143–144

● midnight = កណ្តាលរាងក្រុក, កណ្តាលយប់, 30, 144

● rape and feelings of = ចាប់វំណាក់ និង រាយមូលីនៃ, 305

(កម្រិតពេលនាសារដើរិក្ស)

P	
<ul style="list-style-type: none"> <li>● STIs and, treatment together = កាមហេតិនិង, ការព្យាពាលូរុមត្តា, ទំព័រ 169</li> <li>● talking about sex = ការនិយាយអំពីរៀងរៀងរក្សា, 147–149</li> <li>● also see Family; Sex; Violence against women= ចូរមើល ក្រុមគ្រួសារ, ការូមរក្សា, អំពើឱឱ្យប្រជែងនឹងស្នើ</li> </ul> <p><b>Passing stools</b> see Bowel program; Stools = បញ្ហាបែងពេលមក ចូរមើល ក្រុមឱឱ្យប្រជែងពេលមក, លាយក ឬ អាទី ឬ បង់ដើរដំ</p> <p><b>Passing urine</b> see Urine passing = ឯកោនៈ ឬ បក់ដើរក្នុង</p> <p><b>Pelvic area</b> = ផ្លូវភាពក្រុមក្រុក ឬ តំបន់ភាពក្រុមក្រុក</p> <ul style="list-style-type: none"> <li>● illustrated = រូបភាព, រូបថានគ្គរបង្ហាញ, 79</li> <li>● uneven hip bones = ផ្ទើងក្រុកកមិនស្នើស្នើ, 79</li> </ul> <p><b>Pelvic exam</b> = ការពិនិត្យភាពក្រុមក្រុក, 127–134</p> <ul style="list-style-type: none"> <li>● dysreflexia precautions = បម្រុងប្រយ័ត្នចុះពេលដែលសម្រាប់បញ្ហាបែងពេលមក, 132–133</li> <li>● positions for = ទីតាំង ឬ របៀបដាក់ភាពកាយ, 133, 134</li> <li>● spastic (tight) muscles and = សាថ់ជួរឱីកាំង (តីង) និង, 134</li> <li>● steps of = ជំហាននៃ ឬ ជំណាក់កាលនៃ, 131</li> </ul> <p><b>Pelvic inflammatory disease (PID)</b> = ជីវិសារកាមក្រុមក្រុក, 81, 161–162</p> <p><b>Penicillin</b> = ថ្វី បែនិសីលីន, 350</p> <p><b>Penicillin family</b> = អំបូរថ្វី បែនិសីលីន, 330</p> <ul style="list-style-type: none"> <li>● allergy to = ប្រតិកម្មចំពោះ ឬ វេអស្សចំពោះ, 163, 330</li> </ul> <p><b>Penis</b> = លិខុ, ប្រធាប់កេរបុរស</p> <ul style="list-style-type: none"> <li>● Illustrated = រូបភាព, រូបថានគ្គរបង្ហាញ, 79</li> <li>● sexual response and = ការតុលតម្លៃនឹងរៀងរៀងរក្សា, 145</li> <li>● withdrawal of=ដកលិខុចេញពីរន្ទោយការិ៍មុនពេលបញ្ចូនិកកាម, 182</li> </ul> <p><b>Period</b> see Monthly bleeding = រដ្ឋ ចូរមើល លាយរដ្ឋរបច្ឆេទខ្លួន</p> <p><b>Permanent methods of family planning</b> = វិធីសាងស្តីអចិន្តូយ៉ែន ផែនការគ្រួសារ (វិធីធ្វើលេងមានក្នុងរក្សា)</p> <ul style="list-style-type: none"> <li>● comparison chart with other methods = តារាងរៀបចំបញ្ហាប្រឈមរិវិសាង្សី, 188</li> <li>● overview = ទិន្នន័យទូទៅ, 187</li> </ul> <p><b>Pesticides</b> = ថ្វីសេលាប់ស្សាគចំង់ (ថ្វីផ្តុកជាតិគិតិមុន)</p> <ul style="list-style-type: none"> <li>● avoiding in pregnancy = ចំណែករាយអំពីរៀងរៀងពេលមានផ្ទើពោះ, 215</li> <li>● as cause of disability = ជាមុលហេតុនៃពិការភាព, 14</li> </ul>	<ul style="list-style-type: none"> <li>● malaria prevention and = ការទំនួលតែងីត្រួនចាប្ត់ និង, ទំព័រ 275</li> </ul> <p><b>Phenobarbital</b> = ថ្វី ហ្មុណុរឿងតាមល</p> <ul style="list-style-type: none"> <li>● oral contraceptives interacting with = តំបន់លេសបំសំរាប់ពន្លារកំណើតមានការទាក់ទិនជាមួយ, 355</li> <li>● pregnancy safety of = សុវត្ថិភាពផ្ទើពោះនៃ, 231</li> </ul> <p><b>Phenytoin</b> = ថ្វី ហ្មិតុអិន</p> <ul style="list-style-type: none"> <li>● birth defects and = កុនិចច្បោចចិត្តចំន្លោយពីកំណើត និង, 231</li> <li>● gums swelling and growing = បើឱមអព្យាល់ឡើង និង ដុំ, 98</li> <li>● oral contraceptives interacting with = តំបន់លេសបំសំរាប់ពន្លារកំណើតមានការទាក់ទិនជាមួយ, 355</li> </ul> <p><b>Physical abuse</b> = ការធ្វើប្រហែករាយការ</p> <ul style="list-style-type: none"> <li>● mental health problems caused by = បញ្ហាសុខភាពផ្តើមិត្តិនបង្កែរ, 290</li> <li>● overview = ទិន្នន័យទូទៅ, 294</li> <li>● support for leaving = តាំងសំរាប់ការចាកចេញ, 296–297</li> <li>● also see Abuse Physical barriers= ចូរមើល ការធ្វើប្រហែករាយការជាបស្ថុករាំង, 9–10</li> <li>● health center and hospital design = មជ្ឈមណ្ឌលតាំបារសុខភាព និងមន្ទីរពេទ្យរៀបចំប្រចាំថ្ងៃ (កែសម្រួលប្រកដ្ឋានរិងសេវាបំរើ), 2</li> <li>● also see Accessibility = ចូរមើល ការដែលអាចទទួលយកបាន</li> </ul> <p><b>PID (pelvic inflammatory disease)</b> = ជីវិសារកាមក្រុមក្រុក, 81, 161–162</p> <p><b>Piles (hemorrhoids)</b> = ូស (ប្រសិទ្ធភាព), 108</p> <p><b>Pills</b> see Drugs; Medicines; Tablets =</p> <p><b>Platelets</b> ចូរមើល ិសចិ, ថ្វីពេទ្យ, ត្រាប់ថ្វី</p> <p><b>Pill, the</b> see Oral contraceptives = ថ្វីត្រាប់ថ្វី ចូរមើល ថ្វីលេសបំសំរាប់ពន្លារកំណើត</p> <p><b>Pinkeye (conjunctivitis)</b> = លើក្រុកក្រហម, 99</p> <p><b>Placenta</b> = សុក, 236, 246, 247</p> <p><b>Plant remedies</b> see Traditional medicines =</p> <p><b>Plum pit</b> ចូរមើល ិសចិបុរាណ</p> <p><b>Pneumonia</b> = ជីវិសារស្អីក, 175</p> <p><b>Podophyllin</b> = ថ្វី បឹងហីលីន, 351</p> <p><b>Poisons, as cause of disability</b> = ការរូល, ជាមុលហេតុនៃពិការភាព, 13, 14</p> <p><b>Police</b> = ប៉ូលីស</p> <ul style="list-style-type: none"> <li>● abuse education of = ការរប់ស្នើពីការធ្វើប្រហែក, 312</li> </ul>

## P

<ul style="list-style-type: none"> <li>abuse reports to = រាយការណ៍អំពីការធ្វើឱ្យបាប, ទំព័រ 297</li> <li>rape reports to = រាយការណ៍អំពីរៀងចាប់រំលោក, 300, 301, 302, 304</li> </ul> <p><b>Policies</b> see <b>Government policies; Working for change</b> =</p> <p>តែលនយោបាយ ចូរមិន តែលនយោបាយរដ្ឋាភិបាល, ធ្វើការនារោងកំបាត់រដ្ឋាភិបាល</p> <p><b>Polio</b> = ជីវិធម៌ឃី (គ្រឿនសិក្សដែលបាន)</p> <ul style="list-style-type: none"> <li>as cause of disability = ជាមួលហេតុនៃពិភាក្សាត, 12</li> <li>immunization for = ការធ្វើឱ្យសិក្សិងរោគ (វិកសាំង) សំរាប់, 276</li> <li>muscle stretches = ការពន្លឺកសាប់ផ្ទុក, 91</li> <li>post-polio syndrome = ហេតុការណ៍ក្រោយជីវិធម៌ឃី, 279</li> <li>poverty and = ភាពក្រឹកក្នុង, និង, 10</li> <li>pregnancy and = ថ្ងៃពេល: និង, 210–211</li> <li>also see <b>Paralysis, women with</b> = មិន ពិភាក្សាសរោរៈយោរ់, ស្រី</li> </ul> <p><b>Pornography, sexual abuse and</b> =</p> <p>រូបភាពអាស់អាសន៍, វេលាកំបានផ្លូវកែទៅ និង, 298</p> <p><b>Poverty</b> = ភាពក្រឹកក្នុង, ទុរកិក្ស</p> <ul style="list-style-type: none"> <li>as barrier to health care = ជាទុកដាក់ស្ថិតិថែរការថែទាំសុខភាព, 33</li> <li>as cause of disability = ជាមួលហេតុនៃពិភាក្សាត, 10–11</li> <li>diet and = របបមួយរាយការនិង, 51</li> <li>emotional abuse and = ការធ្វើឱ្យបានផ្លូវចិត្ត/រាយមួល, 292</li> <li>lack of <b>HIV/AIDS</b> medicines and = ឧប់ផ្តោះសំរាប់វិសុំបុរី/អេដស៊ិន, 176</li> <li>stress caused by = អាការ់កិត្យនៃក្នុងចិត្តបណ្តាលមកពី, 51</li> </ul> <p><b>Power, abuse and</b> = អំណែង, ការធ្វើឱ្យបាប និង, 306, 307</p> <p><b>Pre-eclampsia</b> = ក្រុកបើឱ្យក្នុងពេលមានថ្ងៃពេល, 222, 232, 246–247</p> <p><b>Pregnancy</b> = ថ្ងៃពេល, ការមានថ្ងៃពេល:</p> <ul style="list-style-type: none"> <li>aches and pains in joints = ចុករោយិងលើក្នុងស្អាត, 228</li> <li>after rape = ក្រោយធ្វើឱ្យបាបរំលោក, 302</li> <li>after tubal ligation = ក្រោយពិភាក្សារំភាក់ចេងដៃសុន្យ, 204</li> <li>alcohol, avoiding = គ្រឿងស្រីរី, ការចេះសវាង, 213, 215</li> <li>anemia and = ជីវិស្អែកសាំង, 215</li> <li>baby drops lower = ទារកស្ថុរួមបែងក្រោមជាងមុន, 217, 236</li> <li>back pain and = ឈើខ្សែ និង, 226–227</li> <li>bacterial vaginosis = បុកកំរើនៃរៀនយោនី, 113</li> <li>bander cloth for belly = ក្រុងកំណាត់សំរាប់ក្រោមថ្ងៃពេល, 227</li> <li>birth plan = និងការស្រាប់ក្នុង, 214</li> </ul>	<ul style="list-style-type: none"> <li>bladder infections = ជីវិធម៌បានក្រោមនៅមេ, ទំព័រ 230–231</li> <li>bleeding from vagina during = ឆ្លាក់លាយពីរៀនយោនីអំឡុង, 220</li> <li>bowel program and = ក្រុងវិធីបន្លាប់លាយកន្លឹង, 215, 224, 229–230</li> <li>breathing difficulties = បញ្ហាបិច្ឆេទកំណើងដើម្បី, 217, 221, 227</li> <li>chemicals, as cause of birth defects = ជាតិគិតិមី, ជាមួលហេតុនៃក្នុងខុចច្រោងត្រាយពីកំណើក, 14</li> <li>constipation during = ការទស្សនាមកអំឡុង (ក្រុងអាមេរិក), 229</li> <li>diet during = របបមួយរាយការនៃថ្ងៃពេល, 215–217, 221, 222, 232</li> <li>discomforts during = ភាពមិនស្រួលក្រោមនៃថ្ងៃពេល, 220–230</li> <li>drugs, as cause of birth defects = គ្រឿងរៀន, ជាមួលហេតុនៃក្នុងខុចច្រោងត្រាយពីកំណើក, ទំព័រ 13, 14</li> <li>due date = ដែលបានកំណើកត្រូវបែង, 214</li> <li>early labor, prior = ឈើពេលកំណើកមិនត្រូវបែង, ជីវិធម៌, 217</li> <li>exercise and = ការហាត់ប្រាកាល និង, 226, 227</li> <li>fertilization = ការបង្កើតក្នុង (មានជីវិជាតិក្នុង), 75, 80, 187</li> <li>folic acid (folate) during = អាសីតិ ហូលិក(ហូលេត)នៃថ្ងៃពេល, 216</li> <li>genital herpes and = ជីវិធម៌លើប្រជាប់កែទៅ និង, 165</li> <li>genital warts (HPV) and = បុសដុំលើប្រជាប់កែទៅ និង, 167</li> <li>German measles and = ជីវិស្អិច និង, 12, 215</li> <li>healthy practices during = ការអនុវត្តន៍ឡាននៃថ្ងៃពេល, 215–217</li> <li>heartbeat of baby = ស្អាតកំបែងដោលនៃទាក់, 218</li> <li>hepatitis B and = ជីវិបៀប, 167, 168</li> <li>HIV/AIDS and = វិសុំបុរី/អេដស៊ិន និង, 169, 170, 233</li> <li>illnesses, as cause of birth defects = ជីវិ, ជាមួលហេតុនៃក្នុងខុចច្រោងត្រាយពីកំណើក, 12</li> <li>infertility = ត្រូវលទ្ធផលបង្កើតក្នុង (ត្រូវជីវិជាតិក្នុង), 81–82</li> <li>inherited birth defects = ក្នុងខុចច្រោងត្រាយពីកំណើកតាមគំណើដុំ, 14</li> <li>medicines, as cause of birth defects = ថ្ងៃពេល, ជាមួលហេតុនៃក្នុងខុចច្រោងត្រាយពីកំណើក, 13, 214</li> <li>medicines, no laxatives or purgatives = ថ្ងៃពេល, ហាមប្រើប្រាស់សាច់បានបាន, 229</li> <li>medicines normally taken and = ថ្ងៃពេលលេបប្រចាំថ្ងៃដើម្បីតាមរយៈរបៀប, និង, 214, 231</li> </ul>
(កម្រោងការណ៍ស្ថិតិ)	(កម្រោងការណ៍ស្ថិតិ)

## P

<ul style="list-style-type: none"> <li>● menopause transition and = ស្ថិតិភូងយេវេលនៃធ្វើរពីការមានរដ្ឋទៅជាត្រានរដ្ឋពីព្រោះសល់រាយកាលអស់លាយរដ្ឋរឿង, ទំព័រ 285</li> <li>● movement and balance aids = ឧបករណ៍សំរាប់ចូលរួមប៉ុណ្ណោះ, និងចលនាដែលការធ្វើដែករទោនេះនៅ, 222–224</li> <li>● movement of baby = ចំណុចកំរើកនៃទាក់ទង, 218</li> <li>● pain in lower belly = ឈឺភូងពេះដែកក្រោម, 220</li> <li>● pain medicine during = ថ្វីបំបាត់ការរួមឱ្យបែងឡើង, 228</li> <li>● penicillin allergy = ប្រភិតិកម្ម ឬ រៀនសុវិច្ឆិះបែនិកសិក្សា, 163</li> <li>● piles (hemorrhoids) during = បុស (បុសធម៌បាត)នៃអំពុំង, 230</li> <li>● Planning = ការធ្វើដែនការ, 213</li> <li>● prenatal checkups = ការពិនិត្យដែលពេញមុនសម្រាប់រឿង, 214</li> <li>● pre-pregnancy self-care=ការថែទាំខ្លួនពេលឱ្យរក្សា, 213</li> <li>● prior abortion and = មុនការពន្លឹកក្នុង ឬ ការពន្លឹកក្នុងចោលលើកម្មន និង, 208</li> <li>● questions to ask before = សំណួរត្រូវស្ថិតិភូងពេល, 212</li> <li>● sex during = នៃអំពុំងពេលឱ្យរក្សា, 216–217</li> <li>● sleeping difficulties and needs during = បញ្ហាពិបាកដែក និង ក្តុរការនៃអំពុំង, 221, 225</li> <li>● stages of = ជំណាក់កាលនៃ, 217–218</li> <li>● swollen feet and legs = បើឱមប្ររប់ដែននិងក្នុងឱ្យ, 222, 232</li> <li>● syphilis and = ជីស្សសាយ និង, 163–164</li> <li>● tetanus immunization = វិកសំរុំការរារជីតិតេលុស, 215, 276</li> <li>● tiredness during = អស់កំលាំងខ្សោយនៃអំពុំង, 221, 227</li> <li>● tobacco, avoiding = ចូលដែក, ការចេះសាង, 213, 215</li> <li>● toxemia (pre-eclampsia) = ជាកិតុលភូងឱ្យមាម (កោតហិមនៃអំពុំងពេលមានដែក), 222, 232, 245–246</li> <li>● tubal = នៃដែសុវិភាគ, 220</li> <li>● urine passing and leaking = ឯកសារនិងលេចនោម, 228–229, 238</li> <li>● waiting to attempt, following miscarriage = រងចាំដើម្បីពិការរបួនក្នុង, 219</li> <li>● water intake = ការទូលបាច់ជាកិតិក, 215, 227, 231</li> <li>● working for change = ធ្វើការអារសំរាប់ការធ្វើសំរាប់ប្រជាធិបតេយ្យ, 233–234</li> <li>● yeast infections, treatment of = រោគជីវិតិសិស, ការព្យាយុលនៃ, 111</li> <li>● also see <b>Abortion; Childbirth; Family planning</b> = ចូរចិន ការពន្លឹកក្នុងចោល, សម្រាប់រឿង, ដែនការត្រួសរ (កម្រិតក្នុងខាងក្រោម)</li> </ul>	<p><b>Pressure sores</b> = ជំពូកក្នុង, ជំពូកចំណុច, ទំព័រ 114–117</p> <ul style="list-style-type: none"> <li>● cause of = មូលហេតុបង្កើត, 114, 116</li> <li>● dysreflexia and = ជីស្សសំរាប់រាយលើស្របតាមរឿង, និង, 117</li> <li>● early treatment important for = ការព្យាយុលទាន់ពេលវាសំខាន់ចំពោះ, 33, 114</li> <li>● neglect and = ការចិនយកចិត្តទុកដាក់ និង, 293</li> <li>● older women and = ស្រីចំណាស់ និង, 278, 280</li> <li>● pregnancy and = មានដែកពេះ និង, 224, 232</li> <li>● prevention = ការបែង្រាត់, ការការពារ, 112, 116–117, 224</li> <li>● treatment = ការព្យាយុល, 114–116</li> <li>● yeast infection and = រោគជីវិតិសិស និង, 111</li> </ul> <p><b>Prevention</b> = ការបែង្រាត់, ការការពារ</p> <ul style="list-style-type: none"> <li>● abuse and violence = ការធ្វើដែនបនិងអំពីបិន្ទារ, 295–296, 311–312</li> <li>● anemia = ជីស្សសំរុំក្នុង និង, 88</li> <li>● bladder infection = ជីវិតិសាកដ្ឋាននោម, 106, 231, 284</li> <li>● breasts painful in breastfeeding = ឱ្យដោះខ្សោយភូងពេលបំបាត់ក្នុង, 259</li> <li>● contractures = ការក្រោក, 94–95</li> <li>● depression in older women = ជំពូកក្នុងស្រីចំណុចស្រីចំណុចស្រីចំណាស់, 282</li> <li>● dry skin = ស្ថិតិភូកស្ថិតិ, 117</li> <li>● of eye infection = នៃជីស្សក្នុង, 99</li> <li>● feet infections = ជីស្សបែង្រាត់ដើម្បី, 97</li> <li>● hepatitis = ជីស្សបិះ, 110, 168, 179</li> <li>● HIV/AIDS = វិរុសហិរិ/អេដស៊ី, 110, 179–182</li> <li>● kidney infection = ជីស្សសាកត្រមនោម, 106</li> <li>● Malaria = ជីស្សគ្រឹងចាយ, 275</li> <li>● muscle overuse = សាច់ជីបូសកំលាំង, 92</li> <li>● pre-eclampsia = រោគបើឱមនៃអំពុំងពេលមានដែក, 222</li> <li>● pressure sores = ជំពូកក្នុង, 112, 116–117, 224</li> <li>● repetitive movement injuries = រូសមួងហេតុយុទ្ធនៅដែកលាងដែលនាន់ដែល, 94</li> <li>● STIs = កាមហាត ឬ រោគឆ្លងពិកាយុមរៀក, 80, 180–182</li> <li>● urinary infections = ជីវិតិសាកបង្កើរនោម, 106, 231</li> <li>● weak bones (osteoporosis) = នឹងខ្សោយ (ពុកនិង), 86, 280</li> <li>● yeast infection = រោគជីវិតិសិស, 111, 112–113, 177</li> </ul> <p>(កម្រិតព័ត៌ម្ភ)</p>
---	--

## P - R

<ul style="list-style-type: none"> <li>also see <b>Cleanliness; Daily care; Diet; Exercise; Working for change</b> = ចូរមើល ការស្វាកច្ចាត, ការថែទាំប្រចាំថ្ងៃ, របមួបអហារ, ការបាត់ត្រាលុយ, ធ្វើការងារសំរាប់ពន្យារកំណើត, 198, 294</li> <li><b>Privacy</b> = ការពេកជន</li> <li>health workers and need for = បុគ្គលិកសុខាភិបាលនិងកំរុវការសំរាប់, ទំព័រ 42, 174, 184, 198, 294</li> <li>HIV status and = តួនាទីនៃវិវីសបុរី និង, 174</li> <li>injectable contraceptives and = ផ្ទើចាក់សំរាប់ពន្យារកំណើត, 198</li> <li>institutional abuse and lack of = ការធ្វើចុប់នៅក្នុងមជ្ឈមណ្ឌល និងការខុះខាតនៅ, 306, 307</li> <li>rape and need for = ការចាប់រំលោកនិងកំរុវការសំរាប់, 300, 301, 302</li> <li>reproductive system and = ប្រព័ន្ធនៃប្រជាប់បន្ទូន និង, 78</li> <li>for sex = សំរាប់ការូរមរក្សា, 150</li> <li>toileting = បង្គន់, 123</li> <li><b>Probenicid</b> = ផ្ទាំ ប្របេនិសីដ, 351</li> <li><b>Procaine penicillin</b> = ផ្ទាំ ប្រការិន ប៊ែនិសីលិន, 352</li> <li><b>Progesterone</b> = អីវិមិន ប្រធេស្សូន, 72</li> <li><b>Progestin-only methods</b> = វិធីសាល្ត្រប្រធេស្សីនៃតំណែងមុខតែ</li> <li>health problems requiring use of = បញ្ហាសុខភាពក្នុងការប្រើនៅ, 196, 198, 199, 206</li> <li>mini-pills = ផ្ទាំខាតកូចុំ/មិនី (ផ្ទាំពន្យារកំណើត), 356, 357, 358</li> <li>time required to be effective = កំណុំការពេលដើម្បីប្រសិទ្ធភាព, 197</li> <li><b>Prophylactics</b> see <b>Condoms</b> =</li> <li>សំរាប់បង្គារ ចូរមើល ព្យាយាមអនាម៉ែយ</li> <li><b>Prosthetics</b> = ដែដើសសិប្បនិមិត ឬ អវេយរៈសិប្បនិមិត</li> <li>lack of = ការខុះខាតនៅ, 9, 11</li> <li>older women and = ស្អើចំណាស់ និង, 279, 280</li> <li>pregnancy and = វិធីពេះ និង, 222</li> <li><b>Prostitutes</b> see <b>Sex work</b> = ពេស្សាថារ ចូរមើល ការងារលក់ខ្លួន</li> <li><b>Protein</b> = ជាតិប្រុះតុក្រិន</li> <li>healthy diet and = របមួបអាហារក្រិមត្រូវ និង, 86–87</li> <li>hepatitis recovery and = ការជាសេស្សីយិតិជិះថ្មី និង, 168</li> <li>for older babies = សំរាប់ទារកចាស់ខ្លួន, 266</li> <li>pregnancy and = វិធីពេះ និង, 215, 221, 222, 232</li> </ul>	<ul style="list-style-type: none"> <li>pressure sore prevention and = ការទេប់ស្អាតដីថ្មីត្រូវ និង, ទំព័រ 117</li> <li>in urine, toxemia and = ផ្ទើងឱកនោម, ជាតិកុលក្នុងយាមិន, 232, 246</li> <li>also see <b>Diet</b> = ចូរមើល របមួបអាហារ</li> <li><b>Psychological problems</b> see <b>Mental health</b> = បញ្ហាចិត្តិវិញ្ញា ចូរមើល សុខភាពផ្លូវចិត្ត</li> <li><b>Puberty</b> = ចូលរិយត្រប់ការ, ពេញរក្សា, ពេញកំលោះ</li> <li>body changes during = រូបកាយប្រប្រលេនអំឡុង, 71–73, 74</li> <li>family support for = ក្រុមគ្រួសារគាំទ្រសំរាប់, 76–77</li> <li>health worker support for = បុគ្គលិកសុខាភិបាលតាំងសំរាប់, 77</li> <li>life changes during = ជីវិតប្រប្រលេនអំឡុង, 72</li> <li>need for knowledge about = ត្រូវការសំរាប់ចំណែងអំពី, 71, 76</li> <li>sexual health and = សុខភាពផ្លូវកំណើន, 141, 155, 156</li> <li>also see <b>Monthly bleeding</b> = ចូរមើល ឈាមរួមប្រចាំខែ</li> <li><b>Pulling out (withdrawal) method</b> = វិធីសាល្ត្រអកលិងចេញពីរួមយោនិមុនេសេលបញ្ចូនិកកាម</li> <li>as family planning method = ជាផិធីសាល្ត្រដែនការគ្រួសារ, 203</li> <li>as safer sex = ជាសុវត្ថិភាពូរមរក្សា, 182</li> <li><b>Psychosis (mental illness)</b> = ចិត្តវិកល (ជីវិតប្រចាំឆ្នាំ), 59–60</li> <li>also see <b>Mental health</b> = ចូរមើល សុខភាពផ្លូវចិត្ត</li> </ul> <hr/> <p>Ramps, building = ជូមាល, អាតារ, 40, 123</p> <p><b>Rape</b> = ការចាប់រំលោក, រំលោកបំពានផ្លូវកំណើន, ចាប់បង្កើរមរក្សា</p> <ul style="list-style-type: none"> <li>abortion after = ការពន្លឹនកូននៅក្រោមព្រាយពី, 207</li> <li>bladder or kidney infections = ជីវិតរាកច្ចោក ឬ ឥប្បជនោម, 303</li> <li>court, going to = កូលាការ, ទេស, 302, 304</li> <li>defined = អត្ថន័យ, និយមន័យ, 299</li> <li>emergency family planning after = ដែនការគ្រួសារនៃបន្ទាន់ក្រោយពី, 302</li> <li>exam by doctor following = ការពិនិត្យដោយរៀបចំបណ្តុះបន្ទាប់ពី, 302</li> <li>feelings after = រាមូណុំក្រោយពី, 300, 301, 304, 305</li> <li>getting help = ទេសការជូន, 300–302</li> <li>of girls = វិធីក្រុងស្រី, 299</li> <li>health problems caused = បញ្ហាសុខភាពធានបង្កើត, 302–303</li> </ul>
---	--

R	
<ul style="list-style-type: none"> <li>if someone you know has been raped or abused = បើដ្ឋាកដីដែលមានភាពជាប្រចាំថ្ងៃបាប ឬ ធ្វើបាប, ទំព័រ 301</li> <li>partner's feelings about = អារម្មណ៍របស់ដើរី/ឱ្យអំពី, 305</li> <li>police, reporting to = បូលីស, រាយការណ៍, 300, 301, 302, 304</li> <li>pregnancy and = ធ្វើពេលវេលា និង, 302</li> <li>and privacy, need for = និងភាពនៅកន្លែង, ត្រូវការសំរាប់, 300, 301, 302</li> <li>rapist known to woman = ត្រូវដឹងដែលនៅក្នុងខ្លួន, ទំព័រ 298</li> <li>self-defense = ការការពារខ្លួនឯង, 308–311</li> <li>sexual health after = សុវត្ថភាពធ្វើរិត្តក្រាយពី, 153, 154, 305</li> <li>stigma of = ស្ថាកស្ថាមទួយសិន, 299, 300, 305</li> <li>STIs and HIV/AIDS = កាមហេតុ និង វិរុសបុរី/អេដស៊ី, 30</li> <li>tears and cuts = រំហែកនិងជាទ់លាក់, 303</li> <li>also see Abuse; Violence against women = ចូរមិន ការធ្វើបាប, អំពើបិញ្ញាប្រព័ន្ធឌីជីស្ឋី</li> </ul> <p><b>Rashes</b> = ក្នុល, រោលក្នុល, បន្ទាល់ត្រូវការ</p> <ul style="list-style-type: none"> <li>as allergy sign = ជាសញ្ញាប្រតិកម្ម ឬ វេអស្សី, 329</li> <li>ART and = ថ្វាំអាក និង, 360</li> <li>German measles = ជីជិស្អួច, 12, 215, 276</li> <li>herpes zoster (shingles) = ជីជិវិមជ្ជី (វិមិកិចចំមួល), 175, 177</li> <li>HIV/AIDS and = វិរុសបុរី/អេដស៊ី និង, 175, 177</li> <li>syphilis and = ជីជិស្អាយ និង, 158</li> <li>urine passing into cloth and = ការធ្វើនោមជាក់ក្នុប និង, 229</li> </ul> <p><b>Razors, boiling of</b> = ការបិកការ ឬ ឆ្លាយ, ការស្វារនៅ, 179</p> <p><b>Rectal exam</b> = ការពិនិត្យក្នុង ឬ នឹងក្នុង, 131</p> <p><b>Reflexes, overactive</b> = ផ្ទេរឱង/មុខាត់ប្រាក់ប្រាក់ដោយទិន្នន័យ, 246</p> <p><b>Rehydration drink</b> = ទិកល្អាយសំរាប់ដឹកកុំខ្សោយខ្សោយជិតិធម៌, 274</p> <p><b>Relaxation exercise</b> = ការបាត់ត្រូវណែនិក, 61</p> <p><b>Religion</b> = សាស្ត្រា</p> <ul style="list-style-type: none"> <li>abortion and = ការពិនិត្យក្នុងចោល និង, 207</li> <li>disabled excluded from = ជានិការត្រូវបានគេបានជិតិសេដ្ឋិតិ, 292</li> <li>family planning and = ផ្ទេរការគ្រប់សារ និង, 185</li> </ul> <p><b>Remedies</b> see Treatments = ថ្វាំកែវត្រូវ ចូរមិន ការព្យាបាល</p> <p><b>Repetitive motion injuries</b> = រូបសំលែមបង្ហើពិចាលនាផែលិក, 93–94</p>	<p><b>Reproductive system</b> = ប្រព័ន្ធឌីប្រជាប់បន្ទាល់</p> <ul style="list-style-type: none"> <li>defined = អត្ថន័យ, និយមន័យ, ទំព័រ 77</li> <li>Illustrated = រូបភាព, រូបថានគ្របង្ហាញ, 78, 79, 146</li> <li>puberty and changes in = ចូលរួមគ្រប់ការនិងការប្រើប្រាលក្នុង, 71–73</li> <li>woman's = របស់ស្រី, 77–79</li> <li>also see STIs = ចូរមិន កាមហេតុ ឬ កេគ្រងកាមការូមរក្សា</li> </ul> <p><b>Residential schools</b> see Institutions = សាលាថែនការសាលាភីសាលានកវិនិច្ឆ័យ</p> <p><b>Respect</b> = ការគោរព</p> <ul style="list-style-type: none"> <li>abuse and lack of = ការធ្វើបាប និងខោះខាតនៅ, 288</li> <li>for caregivers = សំរាប់អ្នកបោះពីរ, 314</li> <li>for disabled women = សំរាប់ស្រីពិការ, 42, 174, 184, 311</li> <li>in health exams = ក្នុងការពិនិត្យសុខភាព, 128, 137–138</li> <li>for mentally ill women = សំរាប់ស្រីមានជិតិផ្ទុវិច្ឆិក, 59–60</li> <li>relationships and = ទំនាក់ទំនើង និង, 154, 155, 156</li> </ul> <p><b>Rheumatoid arthritis</b> see Arthritis = នៅក្នុងស្នាក់ផ្ទិង ចូរមិន ជាផិរណកស្នាក់ផ្ទិង</p> <p><b>Rights</b> = សិទ្ធិ</p> <ul style="list-style-type: none"> <li>to be free from abuse = សែវភាពបាកដូរកិចពិការធ្វើបាប, 288</li> <li>to health care = ទទួលបានការគាំព៚រសុខភាព, 29, 33–34</li> <li>to love = ទទួលបានសេចក្តីស្រុងឆ្នាំ, 139</li> <li>to say who can touch = និយាយចាប់អ្នកណាការចំណោលប៉ែបាល់បាន, 311</li> <li>UN Covenant, inside back cover = អនុសញ្ញាអង់គ្លេសបានប្រជាធិបតេយ្យ, ទំព័រក្នុងនៃក្រុងសៀវភៅក្រោម</li> </ul> <p><b>Ringworm</b> = រោគស្រីង, 275</p> <p><b>Role plays</b> = រៀងរៀង, សំដែងក្នុង, 45–46</p> <p><b>Ropes (handrails)</b> = ខ្សោយ (បង្ហាគដែលសំរាប់ពោះដើរ), 38, 123</p> <p><b>Rubbers</b> see Condoms = កោសុំ ចូរមិន ក្រោមអនាម័យ</p> <p><b>Rubella (German measles)</b> = ជីជិស្អួច, 12, 215, 276</p>

(កម្រោងទី៣)

## S

<p><b>Safer sex</b> = សុវត្ថិភាពរួមរក្សា, ទំព័រ 180–182</p> <ul style="list-style-type: none"> <li>defined = អត្ថន័យ, និយមន័យ, 181</li> <li>menopause and = ដែលអាយុកាលអស់ឈាមរដ្ឋ និង, 285</li> <li>monthly bleeding and = ឈាមរដ្ឋ និង, 182</li> <li>pregnancy and = ថ្វីពេល និង, 217</li> </ul> <p><b>Salt, pregnancy and</b> = អំបិល, ថ្វីពេល: និង, 221, 222, 232</p> <p><b>Salt water treatment</b> = ការព្យាបាលដោយប្រើទីកអំបិល (ទីកប្រា)</p> <ul style="list-style-type: none"> <li>eyes = ថ្នូរកិ, 100</li> <li>soaking genitals after childbirth = ត្រាំប្រជាប់កេចុងទីកក្រាយពីសម្រាលក្នុងហើយ, 249</li> </ul> <p><b>Same-sex relationships (homosexuality)</b> = ទំនាក់ទំនួនជាមួយ កេចុងគ្មាន (មនុស្សស្របតាមកេចុងគ្មាន, ខ្លឹម), 145, 147, 148</p> <p><b>Scabies</b> = រោគមោស់, រមាស់ឯកទីកលូកទីបីស្សុក (អាក់), 275</p> <p><b>Scarring</b> = ស្អាកស្អាម, 168, 180</p> <p><b>Seizures</b> see <b>Convulsions; Epilepsy</b> = ប្រកាឡ់ ចូរមិល ផ្លូវធ្លូក/ស្អែក</p> <p><b>Self-defense against abuse and violence</b> = ការការពារខ្លួនដែង ប្រឆាំងនឹងការធ្វើបាបនិងអំពើឱ្យរា, 308–311</p> <p><b>Self-esteem</b> = ការឱ្យកម្លួនដែង ឬ ការគោរពចំពោះខ្លួនដែង</p> <ul style="list-style-type: none"> <li>abuse and = ការធ្វើបាប និង, 296, 312</li> <li>family and community promotion of = ក្រុមដ្ឋានសារនិងសហគមន៍ លើកកំពោះនៅ, 68–69</li> <li>gender and = ឃេនីតី (ភេទ) និង, 51</li> <li>low expectations and = ការសង្ឃឹមទុកកិច្ចុច និង, 52</li> <li>mental health and = សុខភាពធ្វើចិត្ត និង, 62–65, 68–69</li> <li>older women and = ស្នើចំណោស, 282</li> <li>and partners, finding = ឱ្យដើរគ្នា, ការស្វែងរក, 143, 144</li> <li>puberty and = ចូលរួយគ្រប់ការ និង, 72</li> <li>as self-defense = ជាការការពារខ្លួនដែង, 309</li> <li>sexuality and = នឹងរឿងធ្វើរក្សែ និង, 141, 155</li> <li>work and = ការងារ និង, 143</li> <li>also see <b>Body image</b> = ចូរមិល រូបសម្រេស (មិលមកខ្លួនដែង)</li> </ul> <p><b>Self-image</b> see <b>Body image</b> = រូបសម្រេស (មិលមកខ្លួនដែង)</p> <p><b>Selling sex</b> see <b>Sex workers</b> = ការលក់ខ្លួន ចូរមិល មនុស្សលក់ខ្លួន</p>	<p><b>Semen</b> = ទីកកាម, ទីកអសុច (ពីប្រជាប់កេចុង), ទំព័រ 79</p> <ul style="list-style-type: none"> <li>safer oral sex and = សុវត្ថិភាពរួមរក្សាទិញមាត់ និង, 181</li> </ul> <p><b>Senility</b> = វេងអវេង (ភាគចំនួនកើតលើមនុស្សចាន់), 281</p> <p><b>Sex</b> = ការួមរក្សា,</p> <ul style="list-style-type: none"> <li>after childbirth = ក្រាយពីសម្រាលក្នុងហើយ, 249</li> <li>after menopause = ក្រាយពីរស់ឈាមរដ្ឋតាមរាយកាហុល, 284–285</li> <li>anal = វន្ទុគ្នា ឬ វន្ទុគ្នី, 181, 182, 203</li> <li>bladder and bowel care = ការថែទាំថ្វីកនោមនិងពេលវេលា, 152–153</li> <li>bladder infection and = ជីវិសរាកថ្វីកនោម, 105</li> <li>body function during = ដែលការនៃវាងការសោរអំពី, 79</li> <li>breast response = ដោចសប្តាទៅនឹងការប៉ះពាល់, 73</li> <li>desire, lack of = សម្រេច, ឱ្យ: នៅ, 153–154</li> <li>dry vagina = វន្ទុយោនីស្តុក, 151, 182, 284</li> <li>dysreflexia and = ជីវិសំណងលាយលើសង្គច្រោនវិង, 117, 153</li> <li>genital washing after = ការលាងសំអាតប្រជាប់កេចុងក្រាយពី, 106</li> <li>homosexuality = មនុស្សស្របតាមកេចុងគ្មាន, ខ្លឹម, 145, 147, 148</li> <li>Masturbation = ការធ្វើឱ្យកេនសលម្បូបកណ្តាលុយ, 147, 181</li> <li>muscle pain and spasms = សាច់ជូនិងធមិងគំរាប់, 152</li> <li>not having sex = មិនមានការួមរក្សា, 181</li> <li>oral sex = ការួមរក្សាទិញមាត់, 147, 150, 181</li> <li>pain during = លើចាប់នៅអំពី, 151, 152</li> <li>pleasure from = ភាពវេលាប្រើប្រាស់ស្រាលពី, 145–146, 147, 153</li> <li>positions for, finding comfortable = ទីការសំរាប់, ស្វែងរកភាព ស្រុណុកសំរាប់ដាក់វាងការគ្នានៅក្នុងពេលឃុមរក្សា, 150, 216</li> <li>pregnancy and = ថ្វីពេល និង, 216–217</li> <li>privacy for = ការពិនិត្យ, 150</li> <li>problems during = បញ្ហានៅអំពី, 151–154</li> <li>relationships and = ទំនាក់ទំនួន, 147–149</li> <li>safer sex = ការួមរក្សាទិញមាត់, 180–182, 217, 285</li> <li>sign language for = ការសាស្ត្រសំរាប់, 369</li> <li>talking about needs and expectations = តំរូវការនិយាយអំពី និងការសង្ឃឹមទុក, 147–148</li> <li>tiredness and = អស់កំលាំងខ្សោះ និង, 153</li> <li>urine passing after = ការឱ្យនោមក្រាយពី, 106</li> </ul>
--	--

(កម្រោងខាងក្រោម)

(កម្រោងត្រួតពិនិត្យ)

S	
<ul style="list-style-type: none"> <li>for women who become disabled = សំរាប់ស្ថានកំខុនពិភាក្សា, ទំព័រ 149</li> <li>also see Family planning; STIs; Violence against women = ចូរមើល ផែនការគ្រប់គ្រង, ការកែត, អំពើហីម្បរដៃនឹងស្ថាន</li> </ul> <p><b>Sex slaves</b> = ខ្ញុំកញ្ចប់បំពើកាមតណ្ហា, 299</p> <p><b>Sexual abuse</b> = ការធ្វើប្រាប់បាយដូចតែទេ, 298</p> <ul style="list-style-type: none"> <li>finding partners and risk of = ការស្ថើសងរកដើម្បីនឹងការប្រុងយ៉ាង, 144</li> <li>girls especially at risk for = ក្នុងស្រីជាតិសេសងាយរោគចំពោះ, 298</li> <li>in institutions = ក្នុងមជ្ឈមណ្ឌល, 306</li> <li>learning disabled women and = ស្ថានដែលមានបញ្ហាការរៀនសុវត្ថិភាព, 141, 204, 299</li> <li>self-defense = ការការពារខ្លួនឯង, 308–311</li> <li>sexual health after = សុខភាពដូចតែក្រាយពី, 153, 154</li> <li>telling someone you trust = ច្បាប់នូវរាយការណ៍ដែលអ្នកទុកចិត្ត, 183</li> <li>also see Abuse; Rape = ចូរមើល ការធ្វើប្រាប់, ចាប់រំលែក</li> </ul> <p><b>Sexual assault</b> = ការចាប់រំលែកទំងអំរែល, 299</p> <ul style="list-style-type: none"> <li>also see Rape = ចូរមើល ការចាប់រំលែក ឬ រំលែកបំពានដូចតែរោះ</li> </ul> <p><b>Sexual harassment</b> = ការខ្លាងរូកគូនរៀងដូចតែរោះ, 298</p> <p><b>Sexual health</b> = សុខភាពដូចតែ, 157</p> <ul style="list-style-type: none"> <li>after rape or abuse = ក្រាយពីរៀងចាប់រំលែក ឬ ធ្វើប្រាប់, 153, 154, 305</li> <li>community supporting = សហគមន៍តាំង, 139</li> <li>education about = ការអប់រំពី, 142, 156</li> <li>feeling pleasure from sex = អារម្មណ៍ដែលបានប្រើប្រាស់ការក្រុមរំក្សុ, 145–146, 147, 153</li> <li>harmful beliefs=ដើឡើដែលបង្ហើរុកចេចទៅសេ, 31, 32, 140–141, 149, 157</li> <li>problems during sex = បញ្ហានៅក្នុងពេលរំក្សុ, 151–154</li> <li>for women who become disabled = សំរាប់ស្ថានកំខុនពិភាក្សា, 149</li> <li>working for change = ធ្វើការនារោសកំរប់ការត្រូវសុវត្ថិភាគ, 154–156</li> <li>also see Sex; STIs = ចូរមើល ការរំក្សុ, កោតឆ្លងតាមការរំក្សុ</li> </ul> <p><b>Sexually transmitted infections (STIs)</b> = រោគផ្លូវតាមការរំក្សុ</p> <p><b>Sexual parts of the body</b> see Reproductive system = ប្រជាប់កោសិកនៃរាយការ ចូរមើល ប្រព័ន្ធនៃប្រជាប់នូវពីរ</p>	<ul style="list-style-type: none"> <li><b>Sex work, disabled women forced into</b> = ការងារលក់ខ្លួន, ស្ថានពិភាក្សាផ្លាមីនីតិ៍ជាតិ, ទំព័រ 15, 298, 299</li> <li><b>Shame</b> = សេចក្តីអេវីនខ្លាស, អាយីសំមុខ</li> <li>abuse and = ការធ្វើប្រាប់បាយ និង, 287</li> <li>as disabling = ជាបញ្ហាដើម្បីពិភាក្សា, 6</li> <li>family feeling = អារម្មណ៍របស់ក្រុមគូសារ, 19, 292</li> <li>puberty and = ភាពក្រីក្រ និង, 72</li> <li>rape and = ការចាប់រំលែក និង, 300</li> <li>sexuality and = នៃវីរីដូចតែ និង, 151, 153</li> <li>as trauma reaction = ជាការត្រកទៅនឹងហេតុការណ៍ប៉ះទីនិងចិត្តចិត្តនៃចុង, 57</li> </ul> <p><b>Sheep milk</b> = ទីកដោះស្រស់បានពីសក្សាបៀប, 263–264</p> <p><b>Shingles</b> = និមជ្ជី (និមបែកទីកចំហុង), 175</p> <p><b>Shit</b> see Stool = អាចម៉ោង ចូរមើល លាយក</p> <p><b>Shoes, feet health and</b> = ស្ថិកដើម, សុខភាពប្រាប់ដើម និង, 97</p> <p><b>Shortness of breath</b> = ដកដែកដែកស្រីមិនដល់ត្រា (ដកដែកដូរកំរើ) </p> <ul style="list-style-type: none"> <li>anemia and = ដំបីស្ថិកស្ថិកដំបី និង, 87</li> <li>ART and = ថ្វីអាក និង, 360</li> <li>oral contraceptives and = ថ្វីលេសសំរាប់ពន្លារកំណើត និង, 197</li> <li>pregnancy and = មានថ្វីពោះ និង, 217, 221, 227</li> <li>also see Breath and Breathing = ចូរមើល ដកដែកដែកស្រីមិនដល់ត្រា</li> </ul> <p><b>Short stature (dwarfism)</b> = មានទាបយុត្តិ (ស្រី)</p> <ul style="list-style-type: none"> <li>older women = ស្ថានចំណាស់, 278</li> <li>pregnancy and = មានថ្វីពោះ និង, 213, 227</li> </ul> <p><b>Shots</b> see Injections = ចាក់ ចូរមើល ចាក់ថ្វី</p> <p><b>Side effects</b> = ឥឡូលធ្វើទូទៅ (ថ្វីធ្វើទូទៅ)</p> <ul style="list-style-type: none"> <li>of ART = និងថ្វីអាក, 360</li> <li>of emergency family planning = និងផែនការគ្រឿងសារសំរាប់ប្រាប់បន្ទាន់, 358</li> <li>of hormonal methods of family planning = វិធីសាល្តអំរួមនៃផែនការគ្រឿងការក្រុមរំក្សុ, 196, 198, 199, 356</li> <li>IUDs = អាយុយុទ្ធនឹង (កងពន្លារកំណើត), 195</li> <li>phenytoin = ថ្វី ហេនីតុក្សិន, 98</li> <li>watching for = ការសំគាល់ចូរមើលសំរាប់, 327</li> <li>also see specific medicines = ចូរមើល ថ្វីពេញជាក់លាក់</li> </ul>

**S****Sign language = ភាសាសញ្ញា**

- with baby = ជាមួយទាក់, ទំព័រ 267
  - baby sling to free hands = ស្រួលស្អាយទាក់ដើម្បីឱ្យដែនលេខ, 272
  - community, teaching = សហគមន៍, ការបង្រៀន, 295
  - education of girls in = ការអប់រំត្រូវស្នើសោរក្នុង, 22
  - eyesight loss and = ថាគំបង់ការមិនមែនមិនអាចដឹង, 280
  - finger spelling = ការប្រកបអក្សរដើម្បីលើ, 370, 371
  - for health workers to know =  
សំវាប់បុគ្គលិកសុខាភិបាលដើម្បី, 369–371
  - HIV test centers and = មជ្ឈមណ្ឌលធ្វើតែស្ថិស្ទិរិស្ទិរិ និង, 172
  - neighbors learning = អ្នកជិតខាងក្រោម, 64
  - and rape, getting help after =  
និងការចាប់រំលោក, ទៅការជាផ្ទុយបន្ទាប់ពី, 301
  - training health workers and police in =  
បង្ហាញកំបែងប្រព័ន្ធបុគ្គលិកសុខាភិបាល និងបូលីសនោក្នុង, 36–37, 312
  - also see **Communication** = ចូរមិន ការប្រាស់យទាក់ទង
- Signs of danger see Danger signs** = ចូរមិន សញ្ញាប្រព័ន្ធប្រាក់
- Skin = ស្អែក**
- brown or purple patches on = ក្រុមរណីត្រូវ ឬ បែកនៃជី, 175
  - cracked, of feet = ប្រប់, នៃប្រអប់ដើម្បី, 97
  - daily check of = ការពិនិត្យប្រចាំថ្ងៃនៃ, 96
  - dry skin prevention = ការបែងស្ថាតក្នុងឯស្តកស្តិត, 117
  - hot, red, or dark = ត្រូវ, ក្រហម ឬ ជី, 114
  - older women and problems with=ស្អីចំណាស់សិងបញ្ហាបាមួយ, 280
  - pale, cold, or sweaty, allergy to medicine = ស្អែក, គ្រឿងការ ឬ បែកពិនិត្យដើម្បី, 329
  - red, around genitals and in folds of flesh =  
ក្រហម, ជូរឲ្យនិងក្នុងស្រទាប់នៃសាត់ប្រជាប់ក្នុង, 111
  - reddish or dark blotchy, above level of spinal cord injury=ក្រហម  
ងាយ ឬ ជី។ ឧងលីចំណុចនៃរបូសសរស់ប្រសាធិនិងខ្ពស់, 118
  - yeast infection of = វាកតមិតិយោស់, 111
  - also see **Itching; Pressure sores; Rashes; Sores** =  
ចូរមិន រមាស, ជីថ្ងៃក្រោម, កន្លែល/បន្ទាលក្រោម, លី ឬ ជី
- Sleeping after childbirth = ការដែកបន្ទាប់ពីសម្រាលក្នុងបើយ**
- with baby = ជាមួយទាក់, 268
  - lack of = ការទូទៅ, 254

**Sleeping and pregnancy = ការដែក និង ចូរពេះ**

- breathing difficulties and = ពិចាកដកដើម្បី និង, ទំព័រ 227
  - difficulties in = ពិចាកនៅក្នុង, 221
  - muscle cramps = សាច់ដុំមូល ឬ រម្មលក្រពី, 225
- Slim disease see HIV/AIDS** = ជីស្តុម ចូរមិន វិសុបិវិរិះ/អេដស៊ែ
- Sling for carrying baby** = ស្រួលសំរាប់ស្អាយទាក់, 271–272
- Smoking see Tobacco** = ការធោរិក្ស ចូរមិន ចុំធោរ
- Social barriers = ឧបសត្វការងារផ្តើកសង្គម**
- generally = ទូទៅ, 7, 32
  - Poverty = ភាពក្រឹកក្រុង, 33, 51
  - also see **Barriers; Gender** = ចូរមិន ឧបសត្វការងារ, ឃោនខ្មៅ
- Social change see Working for change** = ការធ្វើសំបុរសង្គម  
ចូរមិន ធ្វើការងារសំរាប់ការឆ្នាំស្ថិតប្រព័ន្ធ
- Soft drinks, 283** = កេសជី: ឬ ក្រុំដឹកត្រានជាតិស្រីនា
- Sores = លី ឬ ជី**
- on genitals (genital ulcers) =  
លីប្រជាប់ក្នុង (ជីថ្ងៃលីប្រជាប់ក្នុង) 163–167
  - also see **Pressure sores** = ចូរមិន ជីថ្ងៃក្រោម ឬ ជីថ្ងៃចំហមុខ
- Spastic (tight muscles) = វិងតាំង (សាច់ដុំកិង)**
- childbirth and = ការសម្រាប់ក្នុង និង, 213, 243
  - medicine for, timing of = ចុំពេញសំរាប់, ពេលនៃ, 152
  - no massage for = ត្រូវឱ្យសញ្ញាណឱ្យដែលកិនសំរាប់, 92, 134, 226
  - pain during sex and = លីថាប់នៅអំឡុងពេលរូបវេរី និង, 151, 152
  - pelvic exam and = ការពិនិត្យអាមេរិកការវិនិង, 134
  - pregnancy and = ចូរពេះ និង, 225–226
  - relaxing = ការសម្រាប់ 92, 134
  - also see **Contractures; Muscles** = ចូរមិន ការក្រោក, សាច់ដុំ
- Speculum = ឧបករណ៍ពិត្រិក/បឹកមាត់ស្អែក (សិកចូលរន្តយោនិ)**
- preparation of woman for exam =  
រៀបចំស្អីសំរាប់ការពិនិត្យ, 128, 132
  - sensations caused by = អារម្មណក្នុងដើម្បី, 131
- Speech difficulties, women with** = បញ្ហាបិច្ឆេទការិយាយ, ស្អីដែល
- communication with = ការប្រាស់យទាក់ទងជាមួយ, 36, 295
  - health worker helping = បុគ្គលិកសុខាភិបាលជូយ, 43

S	
<ul style="list-style-type: none"> <li>● rape, getting help after = ការចាប់វេលាក, ទៅក្នុងការជួយបន្ទាប់ពី, ទំនើំ 300–301</li> <li>● Sperm = មេដឹក (រាជចំណុចជាមួយខ្លួន), 79</li> <li>● determining sex of baby = ជាមួកកំណត់ភេទនៃទោរក, 212</li> <li>● infertility and = ត្រូវឈានទេរាប់បង្កើត, 82</li> </ul> <p><b>Spermicides</b> = ផ្តើសំណាប់មេដឹក, 194</p> <ul style="list-style-type: none"> <li>● comparison chart with other methods = តារាងប្រព័ន្ធបង្កើតជាមួយនិងផ្សេងៗ, 188</li> <li>● diaphragm or cervical cap and = ស្រោមននទ័ំយេស្សីវានដូចត្រួចឡាក និង ផ្តុកកស្សន, 193</li> <li>● irritation of vagina by = ការលាកនៃននទ័ំយោនីជោយ, 194</li> <li>● sponge and = ស្អោត/អេបីង និង, 193, 194</li> </ul> <p><b>Spina bifida, folic acid intake with</b> = ពិការគម្ពុង, ការទទួលបានជាតិអាស៊ីត-ហូលិកជាមួយ, 216</p> <p><b>Spinal cord injuries, women with</b> = រូបសរសៃសប្រាណធ្វើឱ្យខ្សោយ, ន្រី</p> <ul style="list-style-type: none"> <li>● childbirth by = ការសម្រាលក្នុងជោយ, 243</li> <li>● constipation and = ទល់លាយក ឬ ក្រោនលាយក និង, 108</li> <li>● family planning methods for = ដើនការគ្រឿសរាសំណប់, 206</li> <li>● older women = ន្រីចំណាស់, 280</li> <li>● orgasm and = តប្រកតណ្ឌាទីឱ្យដល់កំពុល និង, 146</li> <li>● pelvic exam and spastic muscles = ការពិនិត្យរាងត្រួចឡាក និង សាប់ជុរីងគំង/កិង, 134</li> <li>● pregnancy and = ថ្ងៃពេល និង, 213</li> <li>● pressure sores and = ថ្ងៃពេលត្រួត និង, 116, 280</li> <li>● relaxing tight (spastic) muscles = ការឱ្យយិច្ឆេទសាប់ជុតិងបានដូរ, 92, 134</li> <li>● sexuality and = នឹងរីថ្ងៃវិកទៅ និង, 146, 151, 153</li> <li>● STI signs, checking for = សញ្ញាកាមរោគ, ការពិនិត្យសំណប់, 159</li> <li>● also see <b>Dysreflexia; Paralysis, women with</b> = ចូរមិត្ត ដើនិសទំនើំស្អោត, ការសិកអរៈយោះ, ន្រីដែល</li> </ul> <p><b>Splints</b> = ប្រជាប់អប្បិន ឬ រណប, 93</p> <p><b>Sponge, contraceptive</b> = ស្អោត/អេបីង, វិធីពន្លាកំណើត</p> <ul style="list-style-type: none"> <li>● comparison chart with other methods = តារាងប្រព័ន្ធបង្កើតជាមួយនិងផ្សេងៗ, 188</li> <li>● homemade = ថ្ងៃនៅថ្ងៃ, 194</li> <li>● irritation of vagina and = ការលាកនៃននទ័ំយោនី និង, 194</li> </ul> <p>(ការទទួលបានខាងស្តាំ)</p>	<ul style="list-style-type: none"> <li>● using = ការប្រើ, ទំនើំ 193–194</li> </ul> <p><b>Spotting</b> see <b>Monthly bleeding</b> = ត្រូវកំណាយតិច ចូរមិត្ត សាមរួមប្រចាំខែ, លាយរដ្ឋ, រដ្ឋ, ឧបរដ្ឋ</p> <p><b>Squeezing exercise</b> = ការហាក់ប្រើឯងខ្លួចបាយ (សាក់ដុកនិងយោនី)</p> <ul style="list-style-type: none"> <li>● childbirth preparation = ការរៀបចំសំណប់ការសម្រាលក្នុង, 215</li> <li>● for urine leakage during pregnancy = ការលើចនោមនៃអំពុង ពេលមានថ្ងៃពេល, 229</li> <li>● for urine-passing problems = សំរាប់បញ្ជាផ្ទុងការដុះនោម, 101</li> </ul> <p><b>Stavudine</b> = ផ្ទើ ស្ថូរិធម៌, 362</p> <ul style="list-style-type: none"> <li>● caution against = បម្រើឯងប្រយោជ្រូបនាំនិង, 360</li> </ul> <p><b>Sterilization</b> = ពន្លាកំណើតតាមការវេចកាត់, 203–204</p> <ul style="list-style-type: none"> <li>● comparison chart with other methods = តារាងប្រព័ន្ធបង្កើតជាមួយនិងផ្សេងៗ, 188</li> <li>● forced = បានប្រើ, 204, 306</li> <li>● for the man (vasectomy) = សំរាប់បុរស (កាត់បំពងិចិកកាម), 205</li> <li>● for the woman (tubal ligation) = សំរាប់ន្រី (វេចកាត់ដើមីចង់ដៃស្សន), 203–204</li> </ul> <p><b>Stethoscope</b> = ស្ថូរិស្សូប (ឧបករណីស្ថូរិស្សូបសង្ឃាក់បែងពុង), 218</p> <p><b>Sticks</b> see <b>Canes and sticks</b> = ចូរមិត្ត ឈើប្រចាំ</p> <p><b>Stiff body, newborn with</b> = រាយកាយឱ្យគំរាប់, ទាក់ទីកិច្ចជាមួយ, 251</p> <p><b>Stigma</b> = ស្ថាកស្ថាមទូយស៊ី</p> <ul style="list-style-type: none"> <li>● of disabled = នឹងជនពិការ, 300</li> <li>● HIV/AIDS and = វិរីសបិវីរ/អេដស់ និង, 179</li> <li>● of rape = ការចាប់វេលាក, 299, 300, 305</li> <li>● also see <b>Attitudes as barriers; Harmful beliefs about disability</b> = ចូរមិត្ត អាក្សរកិរិយាតាមសត្វរារាំង, ជីវិះអុសទំនិនអភិការកាត់</li> </ul> <p><b>STIs</b> = រោគឆ្លងតាមការូរក្រោម, កាមរោគ, 158</p> <ul style="list-style-type: none"> <li>● barriers to health care for = ឧបសត្វរារាំងក្នុងការទទួលបានការគម្ពុងគំរាប់, 30–32</li> <li>● chancroid = ដើធម្មូរ, 164</li> <li>● checking for signs of = ការពិនិត្យបំពេលរោគសញ្ញាន់, 158–159</li> <li>● chlamydia = មេរោគក្រុមិត្ត, 160–162</li> <li>● genital herpes = ជីវិះឱ្យលើប្រជាប់កេទ, 12, 165, 181</li> </ul> <p>(ការទទួលបានខាងស្តាំ)</p>

## S

- |  |  |
|--|--|
| <ul style="list-style-type: none"> <li>● genital warts (HPV) = បុសដុះលើប្រជាប់តែទៅ, ទំព័រ 165–167</li> <li>● gonorrhea = ជីថិត្របេទ, 160–162, 181</li> <li>● Hepatitis = ជីថិត្រឈូ, 167–168</li> <li>● infertility and = ត្នោនលទ្ធភាពង្វក់លេកីក និង, 81, 82</li> <li>● multiple infection with = ជីថិចិំរុវ្យេស្រីនឹងជាមួយ, 161–162</li> <li>● pelvic inflammatory disease (PID) = ជីថិរលាករភាពត្រួតគិក, 81, 161, 162</li> <li>● pregnancy and = ថ្ងៃពេះ និង, 215, 233</li> <li>● prevention of = ការទេបស្ថាក់នៅ, 80, 180–182</li> <li>● prevention of, family planning methods and = ការទេបស្ថាក់នៅ វិធីសាល្តូនិងការគ្រួសារ និង, 189, 191, 193, 203</li> <li>● rape and = ការចាប់រំលោក និង, 303</li> <li>● sign language for = ភាសាសញ្ញា និង, 370</li> <li>● signs of = សញ្ញាណ៉ែ, 158–159</li> <li>● sores on genitals and infection with = ជីថិចិំលើប្រជាប់តែទៅ និងជីថិជាមួយ, 163</li> <li>● syphilis = ជីថិស្អាយ, 12, 163–164</li> <li>● test not available, treatment when = ចិនមានសេវាទ្រឹមតែ ការព្យាយាលនៅពេល, 161–162</li> <li>● tests for = ការធ្វើតេស្សសំរាប់, 12, 164, 169</li> <li>● trichomonas = ជីថិត្រិកម្មណាស់ (កាមហេត), 159–160</li> <li>● untreated, dangers of = ចិនបានក្រោមព្យាយាល, ត្រោះថ្វាក់នៅ, 158</li> <li>● women and girls more easily infected by = ស្អើនិងក្នុងស្នើការផែងយកឯងជោយ, 80</li> <li>● working for change = ធ្វើការងារសំរាប់ការធ្វើសំបុរាណ, 182–184</li> <li>● also see HIV/AIDS; Safer sex = ចូរមើល វិសាបុរី/អេដស៊, សុវត្ថិភាពមួយរក្សា</li> </ul> <p><b>Stomach troubles, ART and = បញ្ហាប្រព័ន្ធដូអាគ និង, 360</b></p> <p><b>Stool = លាមក, អាចម៉ោ</b></p> <ul style="list-style-type: none"> <li>● baby, cleaning of = ទារក, ការលាងសំអាកល់នៅ, 269–270</li> <li>● childbirth and removal of = សម្រាលក្តី និងការយកចេញនៅ, 238, 239</li> <li>● hepatitis A infection and = ជីថិត្រឈូប្រកែទៅ អា, និង, 168</li> <li>● pelvic exam preparation by removing = ការរៀបចំពិនិត្យភាពត្រួតគិកដោយការយកចេញ, 130</li> </ul> | <ul style="list-style-type: none"> <li>● removing = ការយកចេញ, កាយចេញ, ដកចេញ, ទំព័រ 107, 108</li> <li>● safe handling of = ចាត់ថែងដោយសុវត្ថិភាពនៅ, 179, 180</li> <li>● sex and passing of = ការរៀបចំក្រុមិនិងការចុះ, 152</li> <li>● wiping after passing = ឲ្យតិតសំរាប់ក្រកាយពីចុះ, 106</li> <li>● yeast infections contaminated with = ធ្វើឲ្យឱ្យសម្រាប់ជាមួយ, 111</li> <li>● also see Bowel program; Constipation = ចូរមើល<br/><b>កម្មវិធីបន្ទារអង់លាមក, ទល់លាមក ឬ ក្រោនលាមក</b></li> </ul> <p><b>Stories about = រៀងរារអំពី</b></p> <ul style="list-style-type: none"> <li>● accessibility, working for change = ការអាចចិត្តលយកបាន, ធ្វើការងារសំរាប់ការធ្វើសំបុរាណ, 19, 23, 24, 34</li> <li>● adoption = ការសំកូលមកចិត្តធមុំ, 83</li> <li>● athletes = កីឡាករ, 17</li> <li>● beauty standard = ស្ថាដារូបសម្រួល, 140</li> <li>● caregiver experiences = អ្នកចិត្តជាប្រធ់, 319, 322</li> <li>● children's services = សេវាកម្មរបស់កុមារ, 37, 322</li> <li>● disability lens = កើវិស័យពីការភាព, 34</li> <li>● health exams = ការពិនិត្យសុខភាព, 126, 136</li> <li>● health workers learning from disabled women = បុគ្គលិកសុខភាពប្រជុំស្ថាបន្ទីពិភាករ, 41</li> <li>● older woman going back to school = ស្រីចំណាស់ចូលរៀនវិញ, 285</li> <li>● pregnancy = ថ្ងៃពេះ, ការមានថ្ងៃពេះ, 210–211, 234</li> <li>● rehabilitation device workshop = នាងជាងនិលិតខែករណ៍ ស្ថាលទ្ធភាពពលកម្ម (ឧបករណ៍នឹងយកាយកាយ), 8</li> <li>● self-esteem building = កសាងការឱ្យតែមួលនឹង, 63, 64, 65</li> <li>● sewing shop = ហាងកាត់ដែរ, 20</li> <li>● sexual health = សុខភាពពិត្យ, 155</li> <li>● STIs = កាមហេត, រោគឱ្យដោយការរៀបចំ, 30–32</li> <li>● stress and self-esteem = អាការៈគិតិកម្មក្នុងចិត្ត និងការឱ្យតែមួលនឹង, 52</li> <li>● sudden disability, coping with = បញ្ហាត្រាក់ខ្ពស់ពិការភ្លាមៗ, ការតទល់ជាមួយ, 63, 65</li> <li>● suicide attempt = ការព្យាយាមសំលាប់ខ្ពស់នឹង, 64</li> <li>● support groups = ក្រុមគំពូ, 26</li> <li>● vaginal delivery = កើតក្នុងកាមរៀនយោនី, 242</li> <li>● vegetable farmer = អ្នកចំការបែន្និ៍, 17</li> </ul> |
|--|--|

(កម្រោងស្នើសុំ)

(កម្រោងពីថ្ងៃ)

## S - T

<p><b>Stress = អាការ៖នឹងផែនក្នុងចិត្ត,</b> ទំព័រ 50–54</p> <ul style="list-style-type: none"> <li>counting days method and = វិធីសាងស្តែរបំនួនថ្ងៃ, 201</li> <li>infertility and = ឆ្លាតលទ្ធផលអ្នកកំណើត, 82</li> <li>physical changes and disease caused by = រាយការយកប្រជុល និងដំឡើងបង្កើតដោយ, 50–51</li> <li>social barriers as source of = ឧបសត្វិសង្គមជាប្រភពនៅ, 51–54</li> </ul> <p><b>Stroke = ជាទ់សរសេរយាមធ្លីខ្លួនរក្សាល</b></p> <ul style="list-style-type: none"> <li>hormonal methods of family planning and = វិធីសាងស្តែរអំរួមនៃដែនការក្រុងសាធារណៈ, 196</li> <li>HRT and = វិធីពាក្យាតាលបុរាណមួន និង, 283</li> </ul> <p><b>Stuffy nose, dysreflexia and =</b></p> <p>តិដ្ឋម្រេច, ដីដីសំរាប់យាមលើស្រួចប្រាក់ និង, 118</p> <p><b>Substance abuse see Alcohol; Drugs; Tobacco = ប្រើប្រាស់</b> ចូរចិន ក្រុងស្រីរឹង, ក្រុងពេញ ឬ ចូលពុល, ឲវី ឬ ចូលដែក</p> <p><b>Suicide = សំរាប់ខ្លួនឯង, 55, 64</b></p> <p><b>Sulfas (sulfonamides) = ចូលសុលហ្មាស (សុលហ្មុណាមួយ), 330</b></p> <p><b>Support groups = ក្រុមគំព់ទំនាក់ទំនង</b></p> <ul style="list-style-type: none"> <li>for abused women = សំរាប់ស្រីដែលត្រូវបានបង្កើតឡើង, 26, 295–297, 312</li> <li>for accessibility = សំរាប់ភាពដែលអាចទទួលយកបាន, 25, 34</li> <li>for caregivers = សំរាប់អ្នកកំឡើង, 321–325</li> <li>community change, planning for = សហគមន៍ដ្ឋានប៉ុន្មាន, ដែនការសំរាប់, 18</li> <li>exercises for = ការហាត់ប្រើបាលសំរាប់, 66–67</li> <li>feelings, recognizing = អារម្មណ៍, ការទទួលស្ថាល់, 66</li> <li>for health exams = សំរាប់ការពិនិត្យសុខភាព, 30</li> <li>helping relationships = ការរួមរាយការសារដែលទំនាក់ទំនួន, 62</li> <li>for institutional change = សំរាប់ធ្វើការដ្ឋានប៉ុន្មានប៉ុន្មាន, 307</li> <li>of older women = នៃស្រីចុះឈាន់, 286</li> <li>for parents of disabled children = សំរាប់ឱក្សាអ្នកម្ើយនៃកុមារពិការ, 21</li> <li>purposes of = គោលបំណងនៃ, 65</li> <li>for sexual health = សំរាប់សុខភាពដ្ឋីរក្នុង, 154–155</li> <li>for social activity organizing = សំរាប់ការរៀបចំសកម្មភាពសង្គម, 26</li> <li>starting = ការចាប់ផ្តើម, 65–66, 321</li> <li>for training in leadership = សំរាប់ណានុបណ្តាលអ្នកជីវិត, 26</li> <li>for work opportunities = សំរាប់ទីតាំងការងារ, 26</li> </ul>	<ul style="list-style-type: none"> <li>understanding the causes of problems = ការយល់ដឹងមូលហេតុនៃបញ្ហា, ទំព័រ 67</li> </ul> <p><b>Suppositories = ចូលសុលបញ្ចុះលាមក, 107, 108</b></p> <p><b>Surgery see Operations = ការវេចកាត់</b></p> <p><b>Sweating = បៀកព្រឹស</b></p> <ul style="list-style-type: none"> <li>dysreflexia and = ដីដីសំរាប់យាមលើស្រួចប្រាក់ និង, 118</li> <li>HIV/AIDS and = វិរីសហិរិ/អេដស់ និង, 169</li> <li>menopause and = ដែលរាយកាលអស់យាមរដ្ឋវិរីស និង, 282, 283</li> <li>puberty and changes in = ចូលរួយត្រូវបំការនិងការប្រជុលក្នុង, 72</li> </ul> <p><b>Swelling = ការហើម, ដីដីហើម</b></p> <ul style="list-style-type: none"> <li>of breasts, hormonal methods of family planning and = នៃដែក, វិធីសាងស្តែរអំរួមនៃដែនការក្រុងសាធារណៈ, 196</li> <li>of feet and legs, in pregnancy = នៃប្រមប់ដីដីនិងដីដី, នៅអំពីរដ្ឋនៃពេលមនីន្ទៃពេល, 222, 232</li> <li>hemorrhoids = បូសដូចចុះ, 108</li> <li>of lips and face, allergy = នៃបូរាមាត់និងមុខ, ប្រពិកាស, 329</li> <li>of lymph nodes, breast infection and = នៃសរសើរក្នុងកណ្តូរ, ដីដីរហកដែក និង, 260</li> <li>in one leg, oral contraceptives and = ក្នុងដីដីមួយ, ចូលលេបសំរាប់ពន្លាកំណើត និង, 197</li> <li>as pressure sore sign = ជាបោកសញ្ញាដែកពិក, 114</li> <li>varicose veins = នៃរោកយិតសរសេរយាម, 196</li> </ul> <p><b>Swimming = ការហែលទិក</b></p> <ul style="list-style-type: none"> <li>as exercise = ជាការហាត់ប្រើបាល, 90, 227</li> <li>pain management with = គ្រប់គ្រងការរួមចាប់ជាមួយ, 120</li> </ul> <p><b>Symptoms see Danger signs = រោកសញ្ញា មិន សញ្ញាប្រចាំថ្ងៃកំពុង</b></p> <p><b>Syphilis = ជិត្រូយេ</b></p> <ul style="list-style-type: none"> <li>as cause of birth defects = ជាបោកសញ្ញាដីក្នុងខ្ពស់ប្រចំឡើងពិក 12</li> <li>pregnancy and = នៃពេល និង, 163–164</li> <li>signs = រោកសញ្ញា, សញ្ញា, 163</li> <li>treatment = ការព្យាយាល, 163</li> </ul>
--	--

(កម្រោងពេលវេលា)

## T

**Tablets** = ត្រាប់ឆ្នាំ, ផ្ទើត្រាប់ឆ្នាំ

- alternatives to swallowing = ជីវិសន៍នៃការលើប, ទំព័រ 197, 205
- diarrhea and = រាត្យរាជម៉ែង និង, 197
- swallowing method = របៀបលើប, 328
- vomiting and = ក្បែក និង, 197, 328
- also see Medicines* = ចូរមើល ផ្ទាំពេញ

**Talking** see **Communication****ការនិយាយ** ចូរមើល **ការរោច្រាសយទាក់ទង****Tattoos** = សាក្សូបលើស្អែក, 168**TCA (trichloroacetic acid)** = ថ្វី ត្រីវីស់ស៊ិចិច អាសីត, 166, 354**Td (TT, tetanus) immunization** = វីកសំងការរារារដីសៀវភៅណុសវិង**ទូទៅម៉ែនបន្ទូលសិនកុមារអាយុរេស់ 12 ឆ្នាំ**, 276**Tea** see **Caffeine drinks** = តិកដឹក ចូរមើល ក្រុងដឹកជាតិកាបេរិក្សា**Teeth** = ផ្ទួញ

- care of = ការថែទាំនៃ, 98–99
- children and care of = កុមារនិងការថែទាំនៃ, 275

**Tendons, repetitive movement injuries** = សរស់ពូ, របុសបង្កើតចិចលនាគារដែល, 93–94**Testicles** = ពង្យាស

- illustrated = រូបភាព, រូបថានុរបផ្ទាល់, 79
- infertility and = ត្ថានលទ្ធភាពបង្កើតណើកិត, 82
- overview = ទិន្នន័យទូទៅ, 79
- pain or swelling of = លើចាប់ ឬ បើឱ្យនៃ, 160

**Tests** see **Exams and tests** = តើស្ស ចូរមើល **ការពិនិត្យនិងសេស្ថិក****Tetanus** = ជីវិសៀវភៅណុស

- immunizations, pregnancy and = វីកសំង, ផ្ទើពេះ និង, 215
- of newborn = នៃទាក់ទងនិងកិត, 251

**Tetanus toxoid** = ថ្វី តិកណុស កុកសីត, 352**Tetracycline** = ថ្វី តិកបេរិក្សា, 353**Tetracycline family** = អំបូរីតិកបេរិក្សា, 330**Throat, HIV/AIDS and problems with** = បំពងក, វីសិបី/អេដស៊ី និងបញ្ហាដាមួយ, 175**Thrush** = ជីង

- breastfeeding and = ការបំពុំដោរកុន និង, 260
- HIV/AIDS and = វីសិបី/អេដស៊ី និង, 175

(កម្រោងទូទៅខាងក្រោម)

**HIV passing to baby and** = វីសិបីចិំលងទៅទាក់ទង និង, ទំព័រ 261**in newborn baby** = ក្បុងទាក់ទងកិត, 111**treatment** = ការរោច្រាស, 260**also see Yeast infection** = ចូរមើល **កោតុងឯកយើស****Thyroid gland, cancer of** = ក្រពេញទីសីត, មហាផីកនៃ, 12**Tight muscles** see **Spastic muscles** = សាប់ជីតិធម៌ មើល សាប់ជីតិធម៌**Tingling in feet or hands, ART and** =**ស្រែរក្រហមយាពុម្ពបន្ទប់ដើង ឬ ប្រអប់ដែ, ផ្ទាំអាក និង, 360****Tiredness** = អស់កំហែងខ្សោះ**from anemia** = ពីជីសិស្សស្សាំង, 87**ART and** = ផ្ទាំអាក និង, 360**breathing difficulties and** = បញ្ហាបិច្ចាកងកងដើម្បី និង, 227**from depression** = ពីជីជ្រើកកំទិន្នន័យ, 54**from hepatitis** = ពីជីថ្មី, 167**from post-polio syndrome** = ក្រាយពីហេតុការណ៍ដីជីបូលីយ៉ា, 279**pregnancy and** = ផ្ទើពេះ និង, 221, 227**sexuality and** = នឹងក្រុងក្រោរក្រោរ និង, 153**from stress** = ពីភាគរកីងកំងកងបិត្ត, 51**Tobacco** = ថ្វីដឹក, បុរី**avoiding in pregnancy** = ចេះសារងអំឡុងពេលមានថ្វីពេះ, 213, 215**as cause of disability** = ជាមូលហេតុនិការភាព, 13**infertility and** = ត្ថានលទ្ធភាពបង្កើតណើកិត, 82**menopause and** = ដល់អាយុកាលអស់លាយរដ្ឋវ និង, 283**also see Drugs** = ចូរមើល **ឱសច / ក្រុងបញ្ជី****Toilets** = បង្កើត**as accessibility issue** = ជាបញ្ហាដែលអាចចូលឲ្យការិយាល័យបាន, 36**children using** = កុមារបូរិប្រឈាន, 269, 275**design for** = រៀបចំបង្កើតកំស្មែរសំរាប់, 39, 40, 123**hepatitis A prevention and** = ទប់ស្ថាតិជីថ្មីប្រកែទោះ និង, 168**wheelchair toilet** = បង្កើតសំរាប់អ្នកបូរិទេះ, 224, 229**Tools for care of wheelchair** = ឧបករណ៍សំរាប់ថែទាំទេះ, 366**Tooth care** see **Teeth** = ការថែទាំផ្ទួញ ចូរមើល ផ្ទួញ**Touch** = ប៉ែ/ស្ថាប ឬ ការប៉ែបាល**of blind women** = នឹងស្រីពិការក្នុង, 43, 138**of deaf women** = នឹងស្រីជ្រើង, 43

(កម្រោងទូទៅ)

T - U	
<ul style="list-style-type: none"> <li>good touch and bad touch, teaching difference = ការបែងបាត់គ្នាបែងចែង និងបែងចែងអាណក់, ចូរបញ្ជីនពីករណីខុសគ្នា, ទំព័រ 311</li> <li>HIV/AIDS not spread by = វិវីសហិរិ/អេដស់មិនផ្តល់រាល់ជាលាម, 171</li> <li>older women's sexuality and = រឿងផ្លូវកែវបស់ស្រីចំណាស់និង, 284</li> <li>rape and need for control over = រឿងរំលោភបំពានផ្លូវកែវ និងក្រុមក្រាលឱ្យបញ្ហានេះ, 304</li> <li>self-defense of unwanted = ការការពារខ្លួននៃការមិនចង់ចូរ, 308</li> <li>self-touch, discomfort with=ប៊ែងបាត់ខ្លួនឯង, មិនស្រួលការបាមួយ, 137</li> <li>sexual, as family planning method = រឿងផ្លូវកែវ, ជាពិធីសារណ្ឌ ដើម្បីការក្រុសរាប់, 203</li> <li>sexual pleasure and = សម្រួលកណ្តាលនិង, 145–146, 147, 153</li> <li>of wheelchairs = នឹងទេះ (សំរាប់ដឹកពីការ), 43</li> </ul> <p><b>Toxemia of pregnancy (preeclampsia)</b> = រោគបែមអំឡុងពេលមាន ផ្ទៃពេះ (ជាកិតុលក្នុងឈាម), 222, 232, 245–246</p> <p><b>Toys for babies</b> = លំន្អោលដែលសំរាប់ទារក, 269</p> <p><b>Traditional medicines and home remedies</b> = បីសថ្មីបុរាណ និង ផ្លូវកែវ (ផ្លូវកែវពីក្រុងពីក្រុង)</p> <ul style="list-style-type: none"> <li>after childbirth = ក្រុាយពេលសប្តាហានក្នុង, 249, 250</li> <li>bladder infection = ជីវិសិរិយាភាគផ្លូវកន្លាម, 105</li> <li>constipation = ទល់លាមក, គ្រឿនលាមក, 108</li> <li>consult traditional healer for = សុំយោបល់ពីគ្រួបុរាណសំរាប់, 327</li> <li>hemorrhoids = បូសផ្លូវកុដិ, 108</li> <li>hepatitis symptom relief = សព្វាជីវិមានផ្លូវស្រីយ, 168</li> <li>Menopause = ដល់រាយកាលអស់លាមរដ្ឋ, 283</li> <li>pregnancy and, advice for = ផ្ទៃពេះនិង, យោបល់សំរាប់, 215</li> <li>pressure sores = ជីថ្ងៃថ្ងៃក្រុង, 115</li> <li>sponge for family planning = ស្អាតសំរាប់ដើម្បីការក្រុសរាប់, 194</li> </ul> <p><b>Training</b> = ការបណ្តុះបណ្តាល ឬ បង្កាត់បញ្ជីន</p> <ul style="list-style-type: none"> <li>lack of, for work = ឱ្យ៉ែនិន, សំរាប់ការងារ, 52, 54</li> <li>leadership, support groups and = ការជាមួកដឹកនាំ, ក្រុមគំន្រែនិង, 26</li> <li>also see <b>Education</b> = ចូរមើល ការអប់រំ</li> </ul>	<p><b>Transportation</b> = មេធាតុយសំរាប់ការធ្វើដំណើរ</p> <ul style="list-style-type: none"> <li>improvement of health care with = ការធ្វើឱ្យប្រសើរទៅដំឡើងនៃការគាំពារសុខភាពជាមួយ, ទំព័រ 35, 36</li> <li>support group for = ក្រុមគំន្រែសំរាប់, 322</li> </ul> <p><b>Trauma</b> = ហេតុការណ៍បែងចែងដូចជាបែងចែង, 56–58</p> <p><b>Treatments</b> see <b>Medicines, specific illness and problems</b> = ការព្យាយាល ចូរមើល ផ្លូវកែវ, ជាធិនិងបញ្ហាតាក់លាក់</p> <p><b>Trichloroacetic acid (TCA)</b> = ផ្លូវកែវសេចិច អាសីត, 166, 354</p> <p><b>Trichomonas</b> = ជីវិត្រីក្នុងឈាម (កាមរោគ)</p> <ul style="list-style-type: none"> <li>signs = វាគតសព្វា, 159</li> <li>treatment = ការព្យាយាល, 160, 162</li> </ul> <p><b>Triphasic pills</b> = ផ្លូវកែវសីតិក (ផ្លូវលេបពន្លាកំណើត), 355</p> <p><b>Tubal ligation</b> = ការចានដៃស្សន, 203–204</p> <p><b>Tubal pregnancy</b> = ក្នុងក្នុងដៃស្សន, 220</p> <p><b>Tuberculosis</b> = ជីវិរបេង, 175</p> <ul style="list-style-type: none"> <li>early detection = ករយើត្យទាន់ពេលកំបងពីរាយការណើច, 126</li> <li>HIV/AIDS and = វិវីសហិរិ/អេដស់ និង, 175, 177</li> <li>infertility and = គ្មានលទ្ធផលផ្លូវកំណើត និង, 81, 82</li> <li>poverty and = ភាពក្រីក្រុ និង, 10</li> </ul> <hr/> <p><b>Umbilical cord, care for</b> = ទង្វិត, ការថែទាំសំរាប់, 250</p> <p><b>Underclothes, clean cotton</b> = ខោអារ៉ូនាប់, សំឡើអនុម័យ, 113</p> <p><b>Urethra, woman's</b> = ន្រោនាម, របស់ស្រី, 78</p> <p><b>Urinary infections</b> = ជីវិសិរិយាភាគបង្អួននាម (បំពេជបង្អួនឱ្យការបង្អួន)</p> <ul style="list-style-type: none"> <li>catheter use and = ការប្រើប្រាប់យោបុល និង, 101, 102, 104, 106</li> <li>catheter used to treat = ទូយោបុលបានប្រើជីវិមានផ្លូវកែវ, 119</li> <li>older women's sexuality and = រឿងផ្លូវកែវបស់ស្រីចំណាស់និង, 284</li> </ul> <ul style="list-style-type: none"> <li>pregnancy and, 230–231 = ផ្ទៃពេះនិង</li> <li>prevention = ការបែងស្ថាត, ការការពារ, 106, 231, 284</li> <li>signs and treatment = វាគតសព្វានិងការព្យាយាល, 105–106</li> </ul> <p><b>Urinary opening</b> = ទ្វារនៃន្រោនាម, 78, 104</p> <p><b>Urine</b> = ទឹកនាម</p> <ul style="list-style-type: none"> <li>blood in = ឈូមក្នុង, 303</li> <li>safe handling of = ចាត់ថែងដោយសុវត្ថិភាពនៃ, 180</li> </ul>
(កម្រោងក្នុងទំនួរ)	(កម្រោងក្នុងទំនួរ)

## U - V

<ul style="list-style-type: none"> <li>smells or looks bad = ផ្តុកិនអាក្រក់ ឬ មិនមែនអាក្រក់, 105, 167</li> <li>water intake and color of = ការទទួលឱ្យភាពជាកិច្ចិក និងពណ៌នា, 231</li> <li><b>Urine bags</b> = សេរីអិកនោម, ទំព័រ 130</li> <li><b>Urine leakage</b> = ការលេចនោម (ិកនោមជាបច្ចុប្បន្ន)</li> <li>pregnancy and = ថ្ងៃពេល: នឹង, 228–229</li> <li>yeast infection prevention and = ទប់ស្ថាតដីធិញិកយិសនិង, 111, 112</li> <li><b>Urine passing</b> = ការចុះនោម (បកដើរឯកចុច)</li> <li>after sex = ក្រាយពីការរួមរៀង, 106</li> <li>bladder control = ការគ្រប់គ្រងភ្លើកនោម, 101</li> <li>childbirth and = ការសម្រាប់កូន នឹង, 238, 239, 240</li> <li>cleanliness and = ភាពស្អាតបុត្រ នឹង, 100</li> <li>emptying the bladder = ការបញ្ចូនភ្លើកនោមពីភ្លើក, 101</li> <li>frequent need for = តុក្សរការភ្លើកប្រាប់សំរាប់, 105</li> <li>pain or burning during = ឈើចាប់ ឬ ក្រហាយនៅអំឡុង, 105, 159, 160, 303</li> <li>pelvic exam preparation by = រៀបចំនិតិក្សរាងត្រួតពេញ, 130</li> <li>pregnancy and = ថ្ងៃពេល: នឹង, 228–229</li> <li>sex and = ការរួមរៀង នឹង, 152</li> <li>too full bladder = ភ្លើកនោមពេញខ្ចោះពេក, 106, 117</li> <li>water pouring over genitals, following rape = ស្រាវចនាយិប្រជាប់កេទៅ, បន្ទាប់ពីរីងហេតុចាប់រំលោក, 303</li> <li>yeast infections soiled with = ដីធិញិកយិសប្រឆ្លាក់ជាមួយ, 111</li> <li><i>also see Catheters</i> = ចូរមិ៍ល ទូយោប្បូមិកនោម</li> <li><b>Uterus</b> see <b>Womb</b> = ស្តីវិញ</li> </ul> <hr/> <p><b>Vaccinations</b> = ផ្ទាំរៀកសំរាប់ការពារជីស</p> <ul style="list-style-type: none"> <li>BCG (tuberculosis) = ផ្ទាំរៀបង, 276</li> <li>children's schedule for = កាលវិភាគរបស់កុមារសំរាប់, 276</li> <li>disabilities avoided through = ពិការភាពបានចេះសវនាផាមរយៈ, 12</li> <li>DPT = ផ្ទាំខាន់ស្អាត់, ត្បូកមាន់, និងតេភាភុស, 276</li> <li>German measles (rubella) = ផ្ទាំស្អូច, 12, 276</li> <li>hepatitis A and B = ផ្ទាំខើមប្រហេតុ នា នឹង បេ, 168, 276</li> <li>Hib = លើមមិនកកប្រកេទៅ បេ ដែលជាមេរោគបង្ហិញកេតិកផ្ទាំខើមប្រហេតុ នា នឹងដីរាងស្អាត់, 276</li> </ul>	<ul style="list-style-type: none"> <li>polio = ផ្ទាំបូលីយូ (ក្រុនស្និតដែរីធម៌), ទំព័រ 276</li> <li>preventing disabilities with = ការទប់ស្ថាតដីការភាពជាមួយ, 12</li> <li>tetanus = ជីវិតតេភាភុស, 215</li> <li><b>Vacuum aspiration</b> = ឱបករណ៍ ឬ ម៉ោងបូមយកកូនចេញ, 208</li> <li><b>Vagina</b> = វ្មោយោនី, ទានមាស, ទានកំណើត, 78–79</li> <li>care following miscarriage = ការថែទាំបន្ទាប់ពីរូលូតកូន, 219</li> <li>childbirth and care for = សម្រាប់កូននិងការថែទាំសំរាប់, 249</li> <li>delivery through = សម្រាប់កូនតាមរយៈ, 234, 242, 244</li> <li>dry, sex and = ស្អុក, ការរួមរៀង នឹង, 151, 182, 284</li> <li>folds of skin protecting = ស្រុកប៉ែនៃស្អុកការពារ, 78, 145</li> <li>menopause and changes in = ដល់រាយកាលអស់យាមរដ្ឋវិនិច្ឆ័យ ការថែប្រូលនៅក្នុង, 282, 284</li> <li>pain during sex in = ឈើចាប់នៅអំឡុងរួមរៀងក្នុង, 151</li> <li>pill absorption from = គ្រាប់ថ្នាំជាបពី, 205</li> <li>puberty and changes in= ចូលរួមគ្រប់ការនិងការថែប្រូលក្នុង, 72, 74</li> <li>sign language for = ភាសាសញ្ញាសំរាប់, 370</li> <li>spermicides irritating = ផ្លូវសំលាប់បែវិកតិចិត្ររណាក, 194</li> <li>tears in, childbirth and = រៀកក្នុង, សម្រាប់កូននឹង, 249</li> <li>wetness during sex = ភាពសៀវភៅអំឡុងរួមរៀង, 79, 145</li> <li><i>also see Female genital cutting; Monthly bleeding; STIs</i> = ចូរមិ៍ល ការកាត់ចោលផ្ទិកកូចមួយនៃប្រជាប់កេទ្ធ្រី, យាមរដ្ឋ, កាមរោគ</li> <li><b>Vaginal folds</b> = ស្រុកប៉ែនៃស្អុកយោនី ឬ បបេនៃវ្មោយោនី, 78, 145</li> <li><b>Vaginal infection</b> = ផ្ទាំឆ្លងដែលបង្ហិមេរោគនៃវ្មោយោនី</li> <li>bacterial vaginosis = បុកកំណើននៃវ្មោយោនី, 113–114, 162</li> <li>catheter use and = ការប្រើប្រាប់យោប្បូមិកនោម នឹង, 104</li> <li>mucus method during = វិធីសាងស្តីនិតិក្សជានំអិលនៅអំឡុង, 201</li> <li>pain during sex and = ឈើចាប់នៅអំឡុងរួមរៀងក្នុង នឹង, 151</li> <li><i>also see yeast infection</i> = ចូរមិ៍ល ផ្ទាំឆ្លងយិស</li> <li><b>Vaginal opening</b> = ទាននៃវ្មោយោនី, 78</li> <li><b>Vaginosis, bacterial</b> = វ្មោយោនី, បុកកំណើន, 113–114, 162</li> <li><b>Valproic acid, oral contraceptives interacting with</b> = ផ្លូវការកាត់ចោលផ្ទិកកូចមួយនៃប្រជាប់កេទ្ធ្រី, យាមរដ្ឋ, កាមរោគ និងជីវិតតេភាភុស, 276</li> </ul>
<p>(ការទេសចរណ៍ខាងស្តាំ)</p>	<p>(ការទេសចរណ៍ថ្ងៃថ្វី)</p>

V - W	
<p><b>Varicose veins, hormonal methods of family planning and =</b> នៃភេទឃើញសំលាម, វិធីសាងសង់អំរួននៃផែនការក្រុងរាយ និង, 196</p> <p><b>Vasectomy =</b> ការរំភាត់បំពង់ខិកការមរសបុរស (ត្រូវ), ទីពីរ 205</p> <p><b>VD see Gonorrhea =</b> វីដី ចូរម៉ឺល ដីជីប្រមេះ</p> <p><b>Velcro =</b> វេលក្រូ (ស្ថិកធម្មានរោមច្បារឡិនិងថែកបូតិក), 268, 270</p> <p><b>Vinegar =</b> ទឹកខ្លួន</p> <ul style="list-style-type: none"> <li>in homemade contraceptive = នៃទឹកនាយករកំណើតធ្វើនៅផ្ទះ</li> <li>sponge = ស្អាតិក ឬ អេបីដ, 194</li> <li>yeast infection treatment = ការព្យាពុលដីជីវិតបីស, 112, 177</li> </ul> <p><b>Violence against women =</b> អំពើបិញ្ញាប្រឈរនៃនឹងស្ថិតិ</p> <ul style="list-style-type: none"> <li>in institutions = នៃក្នុងអាសយដ្ឋាន, 306–307</li> <li>Prevention = ការរំប់ស្ថាត, 295–296, 311–312</li> <li>self-defense methods = វិធីការពារខ្ពួនឯង, 308–311</li> <li>support for woman leaving partner = គាំទ្រស្ថិតិដែលសំរេចចិត្តចាកចេញពីដែក្បី/ឱ្យ, 296, 297</li> <li>support groups for women = ក្រុមគោលទំនាក់ទំនាក់សំរាប់ស្ថិតិ, 26</li> <li>as trauma = ជាបោគុករាយណ៍ប៉ែប៉ែដីចិត្តចិត្តចិត្តចិត្ត, 57</li> <li>in workplace = នៃការង្ហោះធ្វើការ, 13</li> <li>also see Abuse; Female genital cutting; Rape; Sexual abuse;</li> </ul> <p><b>Trauma =</b> ចូរម៉ឺល ការធ្វើឱ្យបាប, ការកាត់ពាល់ដីក្នុងក្នុងមួយនៃប្រជាប់ស្ថិតិ, ការចាប់រំលោក, ការធ្វើឱ្យបាបខាងជ្រើនរកែង</p> <p><b>Virgins, harmful belief about HIV and =</b> ក្រុមហិសុទ្ធ/ក្រុមចិត្ត, ជំនួយដែលបង្ហាញទេសអំពើសុលហុ និង, 171, 299</p> <p><b>Viruses, antibiotics not curing =</b> វិរស, ថ្វីជួយមិនធ្វើឱ្យជីជុំជាសេវា, 330</p> <p><b>Vision problems see Blind women; Eyes; Visual impairments, women with =</b> បញ្ហាបញ្ហា ចូរម៉ឺល ស្រីពិករោគក្នុក, ក្នុក, ចាក់ការមេិលយើងច្បាស់, ស្រី</p> <p><b>Visual impairments, women with =</b> ចាក់បំផុតការមេិលយើងច្បាស់, ស្រី (ពិករោគក្នុក)</p> <ul style="list-style-type: none"> <li>baby of, bathing = ទារកន្លែង, ការរៀតិក, 270</li> <li>baby of, keeping close = ទារកន្លែង, ទុកក្នុកនៅក្រោមឱ្យ, 251, 268</li> <li>baby of, keeping up with = ទារកន្លែង, ការទំប់ទល់ជាមួយក្នុក, 273</li> <li>condom, practice using = ស្រាមអនាម៉ែយ, អនុវត្តការប្រើ, 190</li> <li>feeding baby with spoon or fingers = បញ្ហាបញ្ហាការជាមួយស្ថាប្រាំ ឬ ប្រាមទៀដ, 265–266</li> <li>health worker helping = បុគ្គលិកសុខាភិបាលជ្រើយ, 43, 138</li> <li>also see Blind women = ចូរម៉ឺល ស្រីពិករោគក្នុក</li> </ul> <p style="text-align: right;">(កទៅគុណភាពខាងស្តាំ)</p>	<p><b>Vomiting =</b> ក្លាត</p> <ul style="list-style-type: none"> <li>ART and = ចូរម៉ឺល និង, ទីពីរ 360</li> <li>of birth control pill = នៃថ្វីត្រូវបែងសំរាប់ពន្លាកំណើត, 197, 328</li> <li>hepatitis and = ជីជិតិមិក និង, 168</li> <li>HIV/AIDS and = វិរសបុរី/អេដស៊ែ និង, 175</li> <li>kidney infection and = ជីជិរលាកតប្រជាមនោម និង, 106</li> <li>of medicines = នៃថ្វីពេទ្យ, 106, 328</li> <li>safe handling of vomit = ចាត់ថែងកំអូតដោយសុវត្ថិភាព, 179, 180</li> <li>also see nausea = ចូរម៉ឺល ចង្វារ</li> </ul> <p><b>Vulva =</b> យោនី, ប្រជាប់កេទស្ថិតិការណ៍ក្រោម, 78</p> <hr/> <p><b>Walker, homemade =</b> ឧបករណ៍សំរាប់ដើរ, ធ្វើនៅផ្ទះ, 223</p> <p><b>Walking stick, homemade =</b> លើច្រក, ធ្វើនៅផ្ទះ, 223</p> <ul style="list-style-type: none"> <li>also see Canes and sticks = ចូរម៉ឺល លើច្រក</li> </ul> <p><b>War, as cause of disability =</b> សង្គម, ជាមួលហេតុនៃពិការភាព, 11</p> <p><b>Warm-bottle method to remove breast milk =</b> វិធីបុមិទិន្នន័យ: ម្នាយ ដោយប្រើដប្រាណអូនីនា, 258</p> <p><b>Warning signs see Danger signs =</b> សញ្ញាជាតែដើឃី ចូរម៉ឺល សញ្ញាប្រាប់ច្បាក់</p> <p><b>Warts see Genital warts =</b> បុស ចូរម៉ឺល បុសអុំសិលប្រជាប់កេទ</p> <p><b>Water =</b> ទឹក</p> <ul style="list-style-type: none"> <li>for bladder infection = សំរាប់ជីជិរលាកកធ្វើកនោម, 105, 231, 303</li> <li>care for new mother and = ថិចំប្រើថិចំប្រើនិងភ្លាយជាមួយនិង, 249</li> <li>catheter use and need for = ប្រើប្រាស់យោបុរាណនិងក្តុរការសំរាប់, 102</li> <li>childbirth and need for = ស្រាមប្រាណក្នុកនិងក្តុរការសំរាប់, 237, 240, 246</li> <li>constipation and = ទល់លាយក ឬ ក្រោនលាយក និង, 102, 108</li> <li>for dysreflexia = សំរាប់ជីជិសំពោធយាមលើសស្រួចស្រាវ, 119</li> <li>pregnancy and need for = ធ្វើពេលនិងក្តុរការសំរាប់, 215, 227, 231</li> <li>urinary infections prevented by = ទប់ស្ថាត់ជីជិរលាកបង្ហារនោម, 284</li> </ul> <p><b>Waters breaking =</b> បែកទិន្នន័យ</p> <ul style="list-style-type: none"> <li>birth process and = ជីណើរការស្រាមប្រាណក្នុក និង, 237</li> <li>green or brown = ពណ៌ឬបំពង ឬ ត្បូតិ, 246</li> <li>labor not started within = មិនទាន់ចាប់ធ្វើឱ្យលើពេលនៅក្នុង 24</li> <li>hours = ម៉ោង, 245</li> <li>urine leakage imitating = ការធ្វើត្រូវបែងតាមទិន្នន័យប្រាណប, 228</li> </ul>

## W

<p><b>Wax for wheelchair care</b> = ខ្សោយសំរាប់ថែទាំនៃជីវិការ, ទំព័រ 366</p> <p><b>Weak blood see Anemia</b> = លាយមខ្សាយ ចូរមិល ដឹងឱ្យស្ថាក្សាច</p> <p><b>Weak bones (osteoporosis)</b> = ឆ្លើងខ្សាយ ចូរមិល កុកតិុង</p> <ul style="list-style-type: none"> <li>● calcium and prevention of = ការលស្សុមនិងការទប់ស្ថាក់នៃ, 86, 280</li> <li>● exercise to prevent = ការបារាណត្រូវណានិងឈើកតិុងបំផ្តុក, 280</li> <li>● injectable contraceptives and = ថ្វីថាក់សំរាប់ពន្លាកំណើត, 198</li> <li>● tobacco and = បូណ្ឌិនិក ឬ បុរី និង, 283</li> <li>● vitamin C and prevention of = វិតាឡិនសេ និងការទប់ស្ថាក់នៃ, 280</li> </ul> <p><b>Weight</b> = ទំនំនៃរាយការ</p> <ul style="list-style-type: none"> <li>● exercise and overweight = ការបារាណត្រូវណានិងឈើក, 88</li> <li>● HIV/AIDS and loss of = វិរុសហូវិ/អេដស៊ិនិងចុះ, 169, 175, 177</li> <li>● hormonal methods of family planning and gain of = វិធីសាងស្តែនម៉ែនម៉ែននៃដែនការគ្រួសារ, 196</li> <li>● infertility and = ត្នានលទ្ធភាពអ្នកកំណើត, 82</li> <li>● pregnancy and sudden gain of = ថ្វីពេលនិងថ្វីទំនំលេរីន, 232</li> </ul> <p><b>Wheelchairs</b> = រោមសំរាប់ជីវិការ</p> <ul style="list-style-type: none"> <li>● attitudes as barriers and = រាកប្បុញិយាជាមិនអាបស្ថាក់នៃ, 9–10</li> <li>● baby cushion = ពូកទ្រនាប់សំរាប់ទរក, 272</li> <li>● care and maintenance of = ការថែទាំនិងជួសជូលនៃ, 366–368</li> <li>● catheter use in = ការបូរិទុយបូមិនិកនោមកូន, 102</li> <li>● cushion for = ពូកទ្រនាប់សំរាប់, 116</li> <li>● doors and = ទ្វារ និង, 39</li> <li>● exercises from = ការបារាណត្រូវណានិ, 90, 278</li> <li>● hemorrhoids as risk with = បុសដូរដូរភាគរាយរងគ្រាល់ជាមួយ, 108</li> <li>● joint overuse (repetitive injury) = សន្នាក់បូរិប្បុសកំណាំង (របុសម្នាច់ហើយម្នាច់ឡើត), 93–94, 278</li> <li>● muscle overuse = សាទ់ដូរិប្បុសកំណាំង, 92</li> <li>● older women and = ស្ថិតិណាស់ និង, 278, 279</li> <li>● pregnancy and temporary use of = ថ្វីពេល និងការប្រើប្រាស់អាសន្ននៃ, 222</li> <li>● ramps = ជូម្រាប, 40, 123</li> <li>● self-defense in = ការការពារខ្លួនឯង, 308, 309</li> <li>● self-propulsion of, as exercise = ការបិះិលរោមខ្លួនឯង, ជាការ ហាត់ត្រូវណា, 90</li> <li>● sex in = ការរួមរក្សានៅក្នុង, 150</li> </ul>	<ul style="list-style-type: none"> <li>● stool removal from = ការឈឺឈឺយកលាមកពីនូវគួច, ទំព័រ 107</li> <li>● toilets and = បង្កើត និង, 39, 40</li> <li>● touch of = ការស្វាប ឬ ការប់បាលនៃ, 43</li> <li>● transportation improvements for = ការថ្វីឱ្យប្រសិរីថ្វីនៃមធ្យាបាយធ្វើដោយការសំរាប់, 35, 36</li> <li>● yeast infections as risk with = ឯកិតិវិសជាយរងគ្រាល់ជាមួយ, 111</li> <li>● also see <b>Equipment</b> = ចូរមិល ឧបករណ៍ដឹងយកងកយ</li> </ul> <p><b>Wheeled carts</b> = រោមទាបមានក់កូចាយប្បន្ធ</p> <ul style="list-style-type: none"> <li>● baby sling and = កិត្យិក ឬ សេវានស្ថាយទរក និង, 272</li> <li>● muscle overuse and = សាទ់ដូរិប្បុសកំណាំង និង, 92</li> </ul> <p><b>Wheezing, allergy to medicine</b> = ជើងឱ្យឈើកតិុង នៃរសិទ្ធភាព</p> <p><b>White discharge see Yeast infection</b> = ឆ្លាក់ស់/ជាតិវិសិលសក្សា ចូរមិល ឯកិតិវិស</p> <p><b>Wind (burping the baby)</b> = ឱ្យល់ (ជើយឱ្យទរកភើ), 264</p> <p><b>Witchcraft, as myth about disability</b> = អបដ្ឋប់, ជាមិយជានី អំពីការភាព, 15, 16</p> <p><b>Withdrawal method see Pulling Out</b> = វិធីសាងស្តែនកិច្ចិនិនូវឯកសារ យោនិមុនិតែលបាយប្បញ្ញតិកកាយ (វិធីពន្លាកំណើត)</p> <p><b>Womb (uterus)</b> = ស្បែន, 79</p> <ul style="list-style-type: none"> <li>● dysreflexia and contractions of = ជីសកំពាលិយាមលើសស្បែនច្បារ និងការក្រុកកំណើត, 117</li> <li>● also see <b>Contractions; Labor</b> = ចិះល ការក្រុក, ឈើពេលកំណើត</li> </ul> <p><b>Women as caregivers</b> = ស្ថិតិអ្នកថែទាំ, 315</p> <p><b>Work</b> = ការងារ, ធ្វើការងារ</p> <ul style="list-style-type: none"> <li>● as cause of disability = ជាមូលហេតុនៃការភាព, 13–14</li> <li>● exchange of = ការផ្លាស់ប្តូរនៃ ឬ ការប្រើប្រាលនៃ, 296</li> <li>● farming story = រៀងការធ្វើការ, 17</li> <li>● job skills = បំណិតការងារ, ជនាថ្មាការងារ, 54</li> <li>● making mobility aids story = រៀងជិលិកឧបករណ៍ដឹងយ, 8</li> <li>● and partners, finding = និងដឹក, ការស្វែងរក, 143</li> <li>● preventing abuse during = ទប់ស្ថាក់ការធ្វើបន្លេអំពួង, 296</li> <li>● self-esteem and = ការគិតថ្មីនិង, និង, 143</li> <li>● sewing shop story = រៀងហានក់ដៅ, 20</li> <li>● sexual harassment = ការរំខានក្នុងរៀងជិតិវិកទេ, 298</li> <li>● support groups for = គំន្លះសំរាប់, 26</li> </ul>
---	--

**W - Y - Z**

<ul style="list-style-type: none"> <li>● also see <b>Health workers; Sex work</b> = ចូរមិល បុគ្គលិក <b>សុខភិតាល, ការងារលក់ក្នុង</b> <b>Working for change</b> = ផ្សេករង់សំវាប់ការច្នោតស្ថួស្វែងប្រព័ន្ធ</li> <li>● abortion safety = ការពន្លឹតក្នុងចោលដោយសុវត្ថិភាព, ទំព័រ 208</li> <li>● abuse = ការធ្វើប្រើប្រាស់, 307, 311–312</li> <li>● accessibility = ភាពអភាពទូលាយកិត្តិ, 17–19, 21–27</li> <li>● action plan, working on = ដែនការសកម្មភាព, ធ្វើការបន្ទាន់ទៀត, 48</li> <li>● assistance generally needed = តួន្ផះការការជួយទូទៅ, 121–122</li> <li>● childbirth = ការសម្រាប់ក្នុង, 251</li> <li>● family planning = ដែនការគ្រឿងរាយ (ពន្លាកំណើត), 186, 205</li> <li>● health centers and hospitals, making easier to use = មណ្ឌល គំពារសុខភាពនិងមន្ត្រីពេទ្យ, ការធ្វើឱ្យរាយប្រើប្រាស់, 35–40</li> <li>● health exams = ការពិនិត្យសុខភាព, 136–138</li> <li>● institutions = មន្ត្រីមណ្ឌល, 307</li> <li>● looking for the root cause of problems = សម្រួលរកមើលបញ្ហាសំគាល់ ដែលបង្ហាញ, 31–32</li> <li>● older women = ស្រីចំណែក, 286</li> <li>● raising awareness of disability issues = ការធ្វើឱ្យរាយការយោលដឹងនៃបញ្ហាពិការភាព 17–27</li> <li>● role plays = រៀងខ្លឹម, សំដែងពី, 45–46</li> <li>● sexual health = សុខភាពផ្លូវបិត្ត, 154–156, 182–184</li> <li>● share experiences = ចូរការណ៍សំគាល់ជីវិត, 45</li> <li>● STI prevention = ការទេប់ស្ថាក់ជីវិកាមរោគ, 182–184</li> <li>● toilet and latrine access = ប្រកបច្ចេកលបង្ហាគ, 123</li> <li>● visit a health center and discuss it = ទៅទេស្សន៍កិច្ចមណ្ឌលគំពារសុខភាពនិងពិភាក្សាអំពី, 47</li> <li>● also see <b>Government policies and laws; Prevention;</b> <b>Support groups</b> = ចូរមិល គោលនយោបាយរដ្ឋបាដិតាល និង ឲ្យប់, ការទេប់ស្ថាក់, ក្រុមគំព្រោះ</li> <li>● <b>Working mothers</b> = អ្នកម្ើយធ្វើការនៅក្នុងសង្គម</li> <li>● <b>Worms</b> see <b>Parasites</b> = ត្បូន ចូរមិល ពុំវ៉ាសុីត</li> <li>● <b>Wounds</b> = របៀប</li> <li>● care of, HIV and hepatitis prevention and = ការថែទាំនៃ, ការទេប់ស្ថាក់វិស័យនិងជីវិតប្រើប្រាស់ និង, 179</li> <li>● open (pressure sore) = ចំហា (ដំឡើក្រុក), 114</li> </ul>	<ul style="list-style-type: none"> <li>● also see <b>Female genital cutting</b> = ចូរមិល ការកាត់ចោលដ្ឋែក <b>ក្នុងមួយនៃប្រធានបែកច្រៀង</b> *****</li> <li>● <b>Yeast infection</b> = ជីវិតមិតិយីស (កេដិជ្ជិតមានមេ, ជីវិតដីបែប)</li> <li>● antibiotics and = ចូវិជ្ជៈ និង, ទំព័រ 177</li> <li>● bone infection resulting from = ជីវិតធមួយដែលជាលទ្ធជីលពី, 111</li> <li>● breastfeeding and = ការបំពេទដោះក្នុង និង, 260</li> <li>● HIV/AIDS and = វិសុបុរី/អេដស់ និង, 233</li> <li>● home remedies for = ចូវិជ្ជៈនៅត្រូវ (ចូលបាលណ៍) សំរាប់, 112</li> <li>● in pregnancy, HIV and = អំឡុងពេលមានជីវិតពេល, វិសុបុរី និង, 233</li> <li>● pregnant women and babies = ស្រីម៉ោងជីវិតពេល និង ទារក, 111</li> <li>● prevention = ការទេប់ស្ថាក់, 111, 112–113, 177</li> <li>● signs = វាគិសញ្ញា, 111</li> <li>● of skin = នឹងស្រីក, 111</li> <li>● treatment = ការប្រាកាល, 112, 177, 260</li> <li>● of vagina = នៃវាយឈានី, 111–113</li> <li>● yogurt, sour milk, vinegar to help = ឃាយឃ្មុរ, ទិកដោះគោរូ, ទិកខ្លួន ដើម្បីជួយ, 177</li> <li>● <b>Yellow eyes, yellow skin</b> = ក្នុកលើឱ្យ, ស្សុកលើឱ្យ</li> <li>● ART and = ចូលបាល និង, 360</li> <li>● also see <b>Hepatitis</b> = ចូរមិល ជីវិតប្រើប្រាស់</li> </ul>
<p>Zidovudine = ចូវិជ្ជៈ ហីដូវុឌីន, 362</p>	<p>(កទោគឈានខាងស្តាំ)</p>

**ពាក្យរេដីនៃភាសាខ្មែរដែលបានប្រើប្រាស់ក្រោមនៃសៀវភៅរោគនេះ ទទួលបានពីគំនិតយោបល់របស់សមាជិកទាំងអស់នៅក្នុង  
ក្រុមការងារពិភាក្សាទេសិនអភិវឌ្ឍន៍ព័ត៌មាន និង បានដក្សាស់ពីកសារនិងសៀវភៅរោគខាងក្រោមនេះ:**

**ពាក្យរេដីនៃត្រួករៀបចំសាស្ត្រដក្សាស់ពី**

- ក្នុងវចនានុក្រមរៀបចំសាស្ត្រ ភាសាខ្មែរគ្ហោគនឹង - ខ្លួននៃអ្នកនិពន្ធ ហ៊ា គិមហេង, ចុះពុម្ពឆ្នាំ 1997
- វចនានុក្រមរៀបចំសាស្ត្រ ភាសាខ្មែរគ្ហោគនឹង - ខ្លួននៃអ្នកនិពន្ធ Sally E. Keller ឆ្នាំ 1969-1976, ចែកចាយដោយ World Relief
- សៀវភៅរោគទីណានដែលគ្នានៅត្រួករៀបចំបណ្តិត ប្រែសម្រេចជាការងារខ្មែរនិងថោះពុម្ពឆ្នាំ 1981

**ពាក្យរេដីនៃត្រួករិភាក្សាទេសិនអភិវឌ្ឍន៍ព័ត៌មាន**

- ស្ថានុក្រមពិភាក្សាផែនកណ្តាល:កម្មាធិការការងារមូលដ្ឋានសហគមន៍ជាមួយដែនពិការនៃក្រុមប្រឹក្សាសកម្មភាពជាទិការ, ឆ្នាំ 2002-2004
- ស្ថានុក្រមសំរាប់ចក្ខុវិក រៀបចំសៀវភៅ សាស្ត្រការបិត្តសង្គម-អន្តរប្បុជី (TPO)
- សៀវភៅក្រុមការងារកម្ពុជាអង់គ្លេស ភាសាខ្មែរនៃក្រុមការងារពិភាក្សាទេសិនអភិវឌ្ឍន៍ព័ត៌មាន, ចុះពុម្ពឆ្នាំ 2005

**ពាក្យរេដីនៃត្រួកសុខភាពធ្វើបិត្តដក្សាស់ពី**

- ពាក្យរេដីប្រើនៅក្នុងការសង្គមកិច្ចកម្មជាតិ (SSC) និង
- សៀវភៅក្រុមការងារខ្មែរដែលគ្នានៅក្នុងការបិត្តសង្គម-អន្តរប្បុជី (TPO)
- ស្ថានុក្រមការងារកម្ពុជាអង់គ្លេស ភាសាខ្មែរនៃក្រុមការងារពិភាក្សាទេសិនអភិវឌ្ឍន៍ព័ត៌មាន ចុះពុម្ពឆ្នាំ 2005

**ពាក្យរេដីទូទៅដក្សាស់ពី**

- វចនានុក្រមអភិវឌ្ឍន៍នៃភាសាខ្មែរ វិញ្ញាស្ថានជាកិនការបិត្តកិត្តិសភាកម្មជាតិ, ចុះពុម្ពលើកទីមួយឆ្នាំ 2005
- វចនានុក្រមភាសាខ្មែរបស់ក្រុមសាសនាបណ្តិក្បាន ឆ្នាំ 1967
- វចនានុក្រមយោបាយ និង រដ្ឋកិច្ចិល ភាសាខ្មែរគ្ហោគនឹង - ខ្លួននៃអ្នកនិពន្ធ កីវ សំណង, ចុះពុម្ពឆ្នាំ 2001
- វចនានុក្រមភាសាខ្មែរគ្ហោគនឹង Franklin E. Huffman និង Im Prum, ចុះពុម្ពឆ្នាំ 1978, Yale University

**ស្ថាប័នជាតិ-អន្តរជាតិនៃក្រុមការងារពិភាក្សាទេសិនអភិវឌ្ឍន៍ព័ត៌មាន  
Local and international agencies of DiD Working Group**

**អគ្គនាយកមនោលខេត្តជាសម្ប័ទេសិ Vетеранс International (VI)**

ការិយាល័យ : មណ្ឌលស្ថានលទ្ធភាពការកម្មដៃនៃយ៉ាង  
ផ្លូវលេខ 6-ភាគ, គេវេស្សាំង, ជ្រាយមេដ្ឋាន ខណ្ឌបុរី ភ្នំពេញ  
ប្រអប់សំបុត្រ : 467 ភ្នំពេញ, ប្រទេសកម្មជាតិ  
ទូរសព្ទ : (855) 023 430 942 ឬ 023 430 305  
អីម៉ែល : [rithykk@online.com.kh](mailto:rithykk@online.com.kh)  
គេហទំនាក់ទំនង : [www.ic-vic.org](http://www.ic-vic.org)

**ក្រុមគោលដៅ : ពិភាក្សាយសម្បទា (កុមារ, ស្រី និង បុរស)**

ទីកន្លែង : មជ្ឈមណ្ឌលស្ថានគេវេស្សាបំផើសរីធម្មេខ្លួន  
មជ្ឈមណ្ឌលស្ថានរេខត្តបំព្រៃនបំពើសរីធម្មេខ្លួន និងសាយរៀង  
មជ្ឈមណ្ឌលស្ថានរេខត្តបំពើសរីធម្មេខ្លួន និងសាយរៀង  
ផ្លូវអវេះយេវេសិមិត្ត, រណប, រទោះ, ឈើច្រត, និង ព្រាតាល  
ដោយចលនានៅជនពិភាក្សាពី

**អគ្គនាយកដ្ឋានយុត្តិធម៌ Cambodia Trust (CT)**

ការិយាល័យលេខ 20c, ក្រុមទី3, ផ្លូវជូនដៃបី 2,  
សង្កាត់ស្វីនមានជូយ, ខណ្ឌមានជូយ,  
ប្រអប់សំបុត្រ : 122 ភ្នំពេញ, ប្រទេសកម្មជាតិ  
ទូរសព្ទ : 023 881 493 046 ឬ 023 881 494  
អីម៉ែល : [admin@cambodiatrust.org.kh](mailto:admin@cambodiatrust.org.kh)

គេហទំនាក់ទំនង : <http://www.cambodiatrust.org.uk>

**ក្រុមគោលដៅ : ពិភាក្សាយសម្បទា (កុមារ, ស្រី និងបុរស) ។**

ទីកន្លែង : ភ្នំពេញ, កណ្តាល, កំពង់សាម, កំពត និងកំពង់ផ្លូវ ។  
សេវាប័ណ្ណ់ : គិតិកសារលទ្ធភាពការកម្ម, សាលាបច្ចេកទេសជិត  
អវេះយេវេសិមិត្តកម្មជាតិ, កម្មវិធីអភិវឌ្ឍន៍ហត្ថមនីជាមួយ  
ជនពិភាក្សានិង មានបណ្តាល់យុទ្ធសាស្ត្រពីមានអំពីពិភាក្សាពី ។

**កម្មកិច្ចអគ្គិភីខ្ពស់ខ្លួនខ្លួននៃអន្តរជាតិនៃខ្លួន**  
 Deaf Development Program (DDP) of Maryknoll  
 ផ្ទះ 7A ផ្លូវ 101 បឹងក្រោះបេក 2 ភ្នំពេញ  
 ប្រអប់សំបុត្រ 2469 ភ្នំពេញ ៣ ប្រទេសកម្ពុជា  
 ទូរស័ព្ទ : 023 987 931 ឬ 017 993 321  
 អ៊ីមែល : [info@ddp-cambodia.org](mailto:info@ddp-cambodia.org)  
 គេហទំនាក់ទំនង : <http://ddp-cambodia.org>

**ក្រុមការងារដោយអន្តរជាតិ** : មនុស្សដែលរីយៈ និងកុមារដ្ឋានៗ។  
**ទីកន្លែង :** ភ្នំពេញ, ខេត្តកំពត និង ខេត្តកំពង់ចាម ។  
**សេវាប័ណ្ណ៌ :** ធ្វាក់អប់រំចំណែកដីអនុលោះសម្រាប់មនុស្សដែលរីយៈ ។  
 ស្រាវជ្រាវនិងអភិវឌ្ឍន៍ការសាលាអំឡុងខ្នាត, ធ្វាក់បង្រៀនអ្នកកកដំប្រកាស  
 សង្គម និងសេវាបកដំប្រកាសសង្គមខ្នាត, សេវាសង្គមកិច្ចសម្រាប់  
 មនុស្សដ្ឋានៗ, សកម្មភាពអភិវឌ្ឍន៍សហគមន៍នៃមនុស្សដ្ឋានៗ និង ការបណ្តុះ  
 បណ្តាលជំនាញដើម្បីរកការងារធ្វើ ។

**ការិយាល័យអគ្គិភីខ្លួនខ្លួននៃអន្តរជាតិ** ឬ គេហទំនាក់ទំនង  
 ការអប់រំបញ្ចប់តាមកុមារដ្ឋានៗ និងពិការក្រុកកោះក្នុង សាលាផ្លូវ និង  
 ជាមួយកម្មាធិការដែលលើកទុកក្រុកកោះក្នុង និងពិការ  
 ក្រុក និងជួយរៀបចំនេរវកេសិក្សាសំរាប់កុមារដ្ឋានៗ, និងសហការ  
 ជាមួយ អង្គភាពអនុវត្តន៍ការដោក់បញ្ចូលដែលការអប់រំសំរាប់សិស្ស  
 ដ្ឋានៗ និងសិស្សពិការក្រុកកោះក្នុងដែលការជាតិរបស់ក្រសួងអប់រំ ។

## ស្ថាប័នជាតិ-អន្តរជាតិនៃក្រុមការងារពីការការនឹងអភិវឌ្ឍន៍កំណើន, អ្នកដ្ឋីល់ចិវិក និង នាយកដានធ្វើងារ

### Local and international agencies of DiD working group, financial supporters, and other resources

**អគ្គិភីខ្លួនខ្លួននៃក្រុមការងារពីការការនឹងអភិវឌ្ឍន៍កំណើន** Komar Pikar Foundation (KPF) or Foundation for Disabled Children (FDC)

ការិយាល័យលេខ 43 វិគ្គលាក់នីតិ, ផ្លូវ 178, ផែនដែន៖ ភ្នំពេញ

ប្រអប់សំបុត្រ : 148 ភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទ : 023 210 447 / 090 468 789

អ៊ីមែល: [info@komarpikar.org](mailto:info@komarpikar.org)

គេហទំនាក់ទំនង : [www.komarpikar.org](http://www.komarpikar.org)



**ទីសង្គមដោយអន្តរជាតិ** : អង្គភាពមូលនិធិកុមារពិការ មានទីសង្គមដោយរៀបចំកម្មវិធីសកម្មភាព និង យុទ្ធសាស្ត្រដើម្បីផ្តល់ពេលវេលាដែលត្រូវការរបស់កុមារ និង យុវជន នៅក្នុងប្រទេសកម្ពុជា ដែលមានពិការភាពកិរិតមិនធមិនកិរិតចិត្តនែះទេ. ប្រាមទាំងឡាយសិបញ្ញា ។ **ក្រុមការងារដោយអន្តរជាតិ** : កុមារពិការក្រិតមិនធមិនចិត្តទេ. ពិការខ្សោយសិបញ្ញា និងអំពុកម្មាយរបស់កុមារពិការ ។ **ទីកន្លែង :** ភ្នំពេញ-ខណ្ឌដោន្ទារ, ស្រុកដូឡូក-កំពត, ព្រោះអប់រំនៅខេត្តក្រោមៗ ឬ បណ្តុះបណ្តាលនៅខំខាងមុខ ។ **សេវាប័ណ្ណ៌ :** ផ្សេងៗរៀបចំការងារដោយអន្តរជាតិ, រៀបចំគោលនយោបាយសិក្សាកុមារពិការ និងយុវជនពិការក្រិតមិនធមិនចិត្តនែះទេ ពិការខ្សោយសិបញ្ញា, មណ្ឌលថែកកុមារពិការពេលវេច-ថែកតាមដី, ស្ថាប័នមួកភាពពេលកម្មតាមសហគមន៍, តាំងនិងបណ្តុះបណ្តាលឱកក្រុម ។

## លោកស្រី ហेल់ ពិត ឬ លោកស្រី កែវ ឬ លោកស្រី កែវ និង ក្រុមការងារ

តាតជាអ្នកដ្ឋីល់ដោយបង្កើតនិងគាំទ្រមូលនិធិកុមារពិការ និង សមាជិកនៃ Friends of interPART, អ្នកដ្ឋីល់ Mrs. Helen Pitt and Family. She is the founder and patron of the Komar Pikar Foundation (KPF) and an active member of Friends of interPART, Australia.



**នៅខាងក្រោមនេះនឹងបញ្ជាផ្ទៃក្នុងអង្គភាពនៃក្រសួងសាធារណការ**  
**Disability Action Council (DAC) Secretariat**  
**ក្រសួងសង្គមកិច្ចលេខ 788 មហាវិថីព្រះមូនពុទ្ធបុរី, បឹងក្រោះបក**  
**ទូរសព្ទ : 017 555 653      អឲយ៉ែល : dac@dac.org.kh**  
**គេហទំនាក់ទ័រ : <http://www.dac.org.kh>**

**ឈរាប់ខ្លួន** : ស្ថាប័នជាតិសម្របសម្រួលវិស័យពិការភាពវាយ ក្រសួងពាក់ព័ន្ធនៃក្រសួងសាធារណការ និងអង្គការដែលជាសមាជិក,  
 ស្ថាប័នក្រសួងសាធារណការ, គំទែករបើដីឡាប់ និងយុទ្ធសាស្ត្រនៃសាធិទ្ធិសេច្ចារើមឱ្យជនពិការទទួលបានការអប់រំ, ការងារ, ការគំពារសុខភាព,  
 ការស្ថាប័នទទួលភាពពលកម្ម, ឈរាប់ខ្លួន និងប្រកបដលេខត្រឹមប្រព័ន្ធដែលម្នាក់បានដោយជនពិការត្រូវបែងប្រែកែវ  
 និងជីវិ៍រារប្រជុំប្រចាំខែនៃគណៈកម្មាធិការទាំងអ្នកយោងដែលបំនើរឯកជាតិការភាព។



**អណ្តាការ ឈរាប់ខ្លួនក្នុងខេត្តជាតិការ ~ ពាណិជ្ជការ**  
**Disability Development Services Program (DDSP)**  
**ប្រអប់សំបុត្រ 9206, ពោធិ៍សាត់, ប្រទេសកម្ពុជា**  
**អឲយ៉ែល: ddsp@camintel.com      ទូរសព្ទ : 052 951495**

**ក្រុមគោលដៅ** : ក្រុមគោលដៅ និង ជនពិការទាំងពីរនេះ ឬ ឯកសារនេះ : ខេត្តពោធិ៍សាត់ (គំទែករបើដីឡាប់ ចំនួន 36 ភូមិ) ។  
**ឈរាប់ខ្លួន** : គំទែកមណ្ឌលមិត្តភកក្នុងក្រុមគោលដៅ, ការអប់រំ, និង ព្យាយាលដោយចំណែក ។ ផ្ទៃលេខវាតិនិស្សសុខភាព, ស្ថាប័នទទួលភាពពលកម្ម និង  
 ឧបករណ៍ជីវិ៍រារប្រចាំខែ ។ ការពិនគ្រោះបញ្ហា, បណ្តុះបណ្តាលជំនាញនិងអាជីវកម្មប្រចាំខែ និងអ្នកយោងទៅក្នុងក្រុមគោលដៅ ។



**អណ្តាការគោលដៅ (អភិវឌ្ឍន៍សមត្ថភាពជនពិការក្នុងសហគមន៍)**  
**Capacity Building of People with Disability in Community (CABDICO)**  
**ការិយាល័យលេខ 43, វត្ថុសារីស្ស, ផ្លូវ 178, សង្កាត់ដីយដែន, ភ្នំពេញ, ប្រទេសកម្ពុជា**  
**ទូរសព្ទ : 023 217 454      អឲយ៉ែល : [cabdico@cabdico.org](mailto:cabdico@cabdico.org)      គេហទំនាក់ទ័រ : [www.cabdico.org.kh](http://www.cabdico.org.kh)**

**ក្រុមគោលដៅ** : ជនពិការនិងក្រុមគោលដៅ, ជនបាយរដ្ឋបារាំង (ស្រីមេចាយ, និងអ្នកជួយរោគអេដីស៊ី) ឬ ឯកសារនេះ : ភ្នំពេញ, ខេត្តសៀមរាប, កំបា, បន្ទាយមានជួយ ។  
**ឈរាប់ខ្លួន** : កសាងសមត្ថភាពជនពិការក្នុងសហគមន៍, ធ្វើឱ្យក្រុមគោលដៅជីវិ៍រារប្រចាំខែ និងអភិវឌ្ឍន៍សមត្ថភាពពលកម្មក្នុងក្រុមគោលដៅ ។ ផ្ទៃលេខត្រឹមប្រចាំខែ និងអ្នកយោងទៅក្នុងក្រុមគោលដៅ ។  
 ក្រុមទាំងដីឡាប់បញ្ជាក់ថាមពេលក្នុងក្រុមគោលដៅ និងក្រុមគោលដៅ និងអ្នកយោងទៅក្នុងក្រុមគោលដៅ ។  
**អង្គការនេះមានឈ្មោះក្នុងក្រុមគោលដៅ** ។



**សាខាអ្នកចិត្តមេដ្ឋានកម្ពុជា ~ Marist Solidarity Cambodia**  
**(Lavalla School/ Yodifee Foundation)**  
**ការិយាល័យនៅក្រុមគោលដៅ, ឃុំ កំពង់សំណាក់ពុំ, ស្រុកពោធិ៍សាត់**

**ប្រអប់សំបុត្រ : 1309 ភ្នំពេញ ប្រទេសកម្ពុជា      ទូរសព្ទ : 012 324 548**

**អឲយ៉ែល: nimullavalla@yodifee.org      គេហទំនាក់ទ័រ : [www.maristsolidaritycambodia.org](http://www.maristsolidaritycambodia.org)**

**ក្រុមគោលដៅ** : ក្រុមគោលដៅ និង យុវវិស័យពិការភាពយោស់ម្ខារា ។ ឯកសារនេះ : ភ្នំពេញ, ខេត្តកណ្តាល និង ខេត្តកំពត ។  
**ឈរាប់ខ្លួន** : ក្រុមគោលដៅ និង យុវវិស័យពិការភាពយោស់ម្ខារា និងក្រុមគោលដៅ ។  
 ផ្ទៃលេខស្ថាក់នៅ, ការបណ្តុះបណ្តាលវិធីថ្វីរំដារក្រុមគោលដៅ និងក្រុមគោលដៅ ។ ការបាយកំណត់ និងការសម្រេច ។  
 ស្ថាប័នទទួលភាពពលកម្ម និងក្រុមគោលដៅ ។





## អគ្គភាពេជនកម្ពុជា Social Services of Cambodia

### អគ្គភាពេជនកម្ពុជា Social Services of Cambodia (SSC)

អាណាពល 28, ផ្លូវ 80 ការពេងដ្ឋរ 75, សង្កាត់ប្រែង, ផ្លូវពេញ ( សាធារណរដ្ឋបណ្តុះបណ្តុះ VBNK ភ្នំពេញ )

ប្រអប់សំបុត្រ: 2457 ភ្នំពេញ 3, ប្រទេសកម្ពុជា

ទូរស័ព្ទ: 012 811 825

អ៊ីម៉ែល: info@ssc.org.kh

គេហទំនាក់ទំនង: <http://www.ssc.org.kh/>

**ក្រុមគោលដៅ:** ជនដែលមានបញ្ហាចិត្តសង្គម ជាតិលេសស្សី និង ក្រុងស្សី (ជនិកការទូទៅ, ស្សីសិនក្រុងស្សីគ្រោះដោយសារការរំលែកបំពានផ្លូវកែទ, និង អំពើកិច្ចការក្នុងគ្រោះ) ។ **ទីកន្លែង:** ភ្នំពេញ ខេត្តកណ្តាល, កំពង់ឆ្នឺ ។ **សេវាបំផុត:** មជ្ឈមណ្ឌលសាធារណរដ្ឋបណ្តុះបណ្តុះ អ្នកពិគ្រោះបញ្ហា និងបុគ្គលិកសង្គមកិច្ច និង ធ្វើការពិគ្រោះបញ្ហាដាមួយក្រុមគោលដៅតាមបណ្តុះបាននៃខេត្តខាងលើ ។



Australian Government  
AusAID

### គារការជាអ្នកបង្កើត អ្នកគ្រប់គ្រង

#### គក្រមានបញ្ហាខោះពិការភាពនៅកម្ពុជា - Cambodia Initiative for Disability Inclusion (CIDI)

ការិយាល័យលេខ 16, ផ្លូវ 652 ចុះពីផ្លូវ 271, សង្កាត់ទីកន្លែក 3, ខេត្តកណ្តាលគោល, ភ្នំពេញ ( នៅបុរាណជាមួយការការព្យូរបាយកម្ពុជា )

ប្រអប់សំបុត្រ 620, ភ្នំពេញ, ប្រទេសកម្ពុជា

គេហទំនាក់ទំនង: [www.redcross.org.au](http://www.redcross.org.au)

ទូរស័ព្ទ : 023 880 717 ឬ 023 362 690

ទូរស័រ : 023 880 718

“Cambodia Initiative for Disability Inclusion (CIDI) aims to improve the quality of life of people with disability in Cambodia by supporting national efforts towards addressing the risks, causes and consequences of disability. The program partners with the Royal Government of Cambodia, the Cambodian Red Cross and local and international non government organisations and disabled people's organisations.

What makes CIDI unique and strengthens its value is the wide cross section of partners active in the CIDI network. The initiative is managed by Australian Red Cross (ARC) and is funded by AusAID.”



### អគ្គភាពេជនកម្ពុជា សហព័ន្ធ

#### Handicap International Federation (HI-F)

ការិយាល័យ: ផ្លូវលេខ 06 ផ្លូវ លេខ 348 សង្កាត់បឹងកេងកង 3 ខេត្ត ចំការមន ភ្នំពេញ

ប្រអប់សំបុត្រលេខ 586 ភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទ : 023- 21 45 04 / 21 28 97

អ៊ីម៉ែល: [office@hicambodia.org](mailto:office@hicambodia.org)

គេហទំនាក់ទំនង: [www.handicap-international.org](http://www.handicap-international.org)

**ក្រុមគោលដៅ:** ជនិកការ និងកុមារពិការទាំងពីរកែទ, ទីកន្លែង ដែលបានឱ្យរាយរាជការ: ភ្នំពេញ ខេត្តកំពង់ចាម និង ខេត្តបាត់ដំបង ។

**សេវាបំផុត:** គក្រមានស្ថានលម្អិតភាពពលកម្មការយសម្បទា, គក្រមានអប់រំបញ្ចូលត្រា, គក្រមាននិរនភាពមុខរបរ ( ធម្មោ ២ ) និង គក្រមានអេដស៊ីនិក ពិការភាព ។

អណ្តូគារបេសកកម្មអនុវត្តន៍ទៅការគម្ពុជា

Cambodian Development Mission for Disability (CDMD)

សម្រាប់ក្រោមការសម្រេចការពាណិជ្ជកម្មនៃការរាយការណ៍

ការិយាល័យលេខ 43, ភូមិសាកវិត្ស, ផ្លូវ 178, សង្កាត់ដែយជំន៉ែនៅ:



ប្រអប់លំបុត្រ: 1400 ភ្នំពេញ, ប្រទេសកម្ពុជា

ទូរស័ព្ទ ឬ ទូរសារ : (855) 23 211 732

អ៊ីម៉ែល: [info@cdmdcambodia.org](mailto:info@cdmdcambodia.org)

គេហទំនាក់ទំនង: [www.cdmdcambodia.org](http://www.cdmdcambodia.org)

**ក្រុមគោលដៅ:** ជនពិការនិងក្រោមគ្រួសារ, ស្ថើមឈាយក្រុក, អ្នកដូលកិរិយាបី/អេដស៊ី ។ **ទីកន្លែង:** ភ្នំពេញ បំផើប្រជាផលនៅខេត្ត: ចំការមន, ផ្លូវពេញ, តិមករ, ទួលគោក, ដោងការ, មានជ័យ, បុស្សិរិកវិសិន នៃសង្គម ។ ខេត្តកណ្តាល បំផើប្រជាផលនៅខេត្តទាំង ១១ស្តីក ។ ខេត្តតាអំកែវ បំផើប្រជាផលនៅខេត្តទាំង ៣០ ស្តីក ។ ខេត្តកំពង់ស្ពឺ បំផើប្រជាផលចំនួន ២ ស្តីក ។ ខេត្តកំពត បំផើប្រជាផលនៅខេត្តស្ពឺ ៣ ស្តីក ។ **សេវាប័ណ្ណ:** ស្ថាប័នឡើងការពាណិជ្ជកម្មនៃការរាយការណ៍, ការអប់រំ, សុខភាព, មុខរបរ, សង្គម និង ផ្តល់សិទ្ធិអំណោម ។

អណ្តូគារ CBM

ការិយាល័យសម្របសម្រួលប្រចាំប្រទេសកម្ពុជា

អាគារលេខ 128J បន្ទប់លេខ 202, មហាវិថីសហព័ន្ធរុញី, ខណ្ឌទួលគោក, ភ្នំពេញ

គេហទំនាក់ទំនង: [www.cbm.org](http://www.cbm.org)

ទូរស័ព្ទ : 023 5000 747



“CBM is an international Christian development organisation, committed to improving the quality of life of persons with disabilities in the poorest countries of the world.”


“Improving the quality of life of persons with disabilities”

អណ្តូគារគ្រូសារខ្មែរ - Krousar Thmey Organization (KT)

ការិយាល័យជូន: 4 ផ្លូវ 257 វិថីកម្ពុជាប្រជាមាន, ទីក្រុងក ១, ភ្នំពេញ

ទូរស័ព្ទ : 023 366 184 ឬ 023 880 503

អ៊ីម៉ែល : [info@krousar-thmey.org](mailto:info@krousar-thmey.org) គេហទំនាក់ទំនង: [www.krousar-thmey.org](http://www.krousar-thmey.org)



**ក្រុមគោលដៅ:** កុមារធ្វើដំឡើង, ពិការកំភ្លុក, កំប្រាប់, និងកុមារសំនោះ តាមចំណុចចំណុច ។

**សេវាប័ណ្ណ:** សាងសម្រាប់កុមារធ្វើដំឡើង, សាងសម្រេសសម្រាប់កុមារពិការកំភ្លុក, សមាបារណកម្មកុមារធ្វើដំឡើង និង ពិការកំភ្លុកទៅក្នុងសាងសម្រេសដោយ សហការជាមួយក្រសួងអប់រំ, មន្ទីរអប់រំខេត្ត - ខណ្ឌទួលគោក, ខេត្តកណ្តាល, កំពង់ដំឡើង, កំពង់ស្ពឺ, កំពង់សោម, កំពង់ចាម, តាកែវ, សេវំមាប់, ពោធិ៍សាត់, នៃព្រំនឹង, បាត់ដីបង, ស្វាយរៀងរៀង និងខេត្តសៀមរាប់កំប្រាប់, និងមណ្ឌលសំប្រាជៈសម្រាប់កុមារសំនោះ ចំណុចចំណុច និង ជូនអចិន្តិក ។

**សៀវភៅការបស់មួលនិជិត្តហេស៊ីអេស្រ - ហេស៊ីឡូណ៍ - HESPERIAN FOUNDATION**  
**ផែនទំនាក់ទំនងប្រចាំឆ្នាំ ២០១១**

1. សៀវភៅការជួយកុមារទ្វូង (Helping Children Who Are Deaf) ក្រោមក្រោងប្រព័ន្ធប្រជាពលដោយក្រុមការងារពិការភាពនិងអភិវឌ្ឍន៍មាន ចោរពុម្ពចែកចាយនៅក្នុងប្រទេសកម្ពុជា ឆ្នាំ 2005 ។
2. សៀវភៅការណែនាំអំពីសុខភាពសម្រាប់ស្ថ្ទីដែលមានពិការភាព (Health Guide for Women with Disabilities) ក្រោមក្រោងប្រព័ន្ធប្រជាពលដោយក្រុមការងារពិការភាពនិងអភិវឌ្ឍន៍មាន ចោរពុម្ពចែកចាយនៅក្នុងប្រទេសកម្ពុជា ឆ្នាំ 2011 ។
3. សៀវភៅការជួយកុមារពិការទ្វូក (Helping Children Who Are Blind) ក្រោមក្រោងប្រព័ន្ធប្រជាពលដោយក្រុមការងារពិការភាពនិងអភិវឌ្ឍន៍មាន ចោរពុម្ពចែកចាយនៅក្នុងប្រទេសកម្ពុជា ឆ្នាំ 2011 ។
4. សៀវភៅកុមារពិការនៅភ្នែកភ្នែក (Disabled Village Children), ចាន់ក្រោមក្រោងប្រព័ន្ធនិងចោរពុម្ពចំណុះ 10 ដីពុកនៅឆ្នាំ 2005 ដោយសេខាធិការដ្ឋានក្រុមបឹក្សាសកម្មភាពនិតិការ ។
5. សៀវភៅការឱ្យដែលគ្មានរៀបចំបណ្តិត (Where There Is No Doctor), ចាន់ចោរពុម្ពទីនឹងវិញ្ញនៅឆ្នាំ 2008-2009 ដោយអង្គភាព OMF International (Cambodia) ។ សៀវភៅការឱ្យដែលគ្មានរៀបចំបណ្តិត 1981 មានលក់នៅផ្សារក្នុងស្រុកខេត្តកំពង់ចាម។
6. សៀវភៅការឱ្យដែលគ្មានទន្លេរៀបចំ (Where There Is No Dentist), មាននៅរាជសំយដ្ឋានរៀបចំការងារក្រោម។
7. សៀវភៅការឱ្យដែលស្ថ្ទីគ្មានរៀបចំបណ្តិត (Where Women Have No Doctor), មាននៅរាជសំយដ្ឋានរៀបចំការងារក្រោម។
8. សៀវភៅការសំរប់ពេញឆ្លួយ (Book for Midwives) មាននៅរាជសំយដ្ឋានរៀបចំការងារក្រោម។

**សៀវភៅដែលទៀតក៏អាចរកបាននៅអាស់យដ្ឋានខាងក្រោមនេះ:**

Please contact the addresses below for other books in Khmer or English

**Hesperian Foundation**  
 PO Box 11577  
 Berkeley, California 94712-2577, USA  
 Email: [booroders@hesperian.org](mailto:booroders@hesperian.org)  
 Website: [www.hesperian.org](http://www.hesperian.org)

បុគ្គលិកដែលចង់បានសៀវភៅការជួយកុមារពិការទ្វូក និងសៀវភៅការណែនាំអំពីសុខភាពសម្រាប់ស្ថ្ទីដែលមានពិការភាព រាជសេដ្ឋកិច្ចនៃក្រុមហ៊ុនអភិវឌ្ឍន៍ជនពិការកម្ពុជា (CDMD) ឬអង្គភាពសេដ្ឋកិច្ចនៃក្រុមហ៊ុនអភិវឌ្ឍន៍ជនពិការកម្ពុជា (SSC), ឬ អង្គភាពបេសកកម្ពុជាអភិវឌ្ឍន៍ជនពិការកម្ពុជា (CDMD) សូមរកចិត្តអាស់យដ្ឋានទាក់ទងនៅទំព័រ 437 ដល់ 441 ។ សៀវភៅទាំងអស់នៅក្នុងបញ្ជីខាងលើនិងជាកំបញ្ឈូលទៅក្នុងបណ្តាល់យោងទិចត្រូនិច នៃគោលការណ៍សំខាន់សំខាន់ដែលគ្រាល់ដោយសៀវភៅដែលទៀតក៏អាចរកបាននៅឆ្នាំ 2011-2012 ដើម្បីសម្រាប់ការងារយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

The books “**Health Guide for Women with Disabilities**” and “**Helping Children Who Are Blind**” in Khmer are available to user at CDMD or SSC. Please see their addresses on page 437 to 441.

All books listed above will be upload into the Digital Library of the Hesperian Foundation within 2011-2012 for easy access by all users in Cambodia.